

របាយការណ៍ប្រចាំឆ្នាំ 2025

តំណទានបៃតង

ផ្ដោតចម្បងលើការថែរក្សាបរិស្ថាន ជំរុញការគាំទ្រ
អាកាសធាតុ ប្រកបដោយនិរន្តរភាព



“

ធនាគារ **FTB** ជាដៃគូថ្មី និងឈានមុខក្នុងការ
ផ្តល់តំណទានបៃតង ដើម្បីចីរភាពយូរអង្វែង ”

មាតិកា

លេខទំព័រ

ព័ត៌មានទូទៅ	03
ភាគទុនិក	04
ចក្ខុវិស័យ បេសកកម្ម និងតុលាកម្ម	05
ប្រវត្តិសង្ខេបនៃខ្លួនភាពរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា	07
រចនាសម្ព័ន្ធធនាគារ	08
របាយការណ៍ហិរញ្ញវត្ថុសង្ខេប	09
ផលិតផល និងសេវាកម្ម	11
ធនាគារអន្តរករី	14
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	15
សាររបស់ប្រធាននាយកប្រតិបត្តិ	17
អភិបាលកិច្ចធនាគារ	19
សមិទ្ធផលសំខាន់ៗ	22
កិច្ចសហការប្រតិបត្តិការ	32
របាយការណ៍និរន្តរភាព	35
ការងាររៀន និងលិខិតថ្លែងអំណរគុណឆ្នាំ2025	38
សកម្មភាពចំនួនខុសត្រូវសង្គម	39
ព្រឹត្តិការណ៍ប្រចាំឆ្នាំ	46
របាយការណ៍ហិរញ្ញវត្ថុសរុប	47



ព័ត៌មានទូទៅ

លក្ខន្តិកៈ៖

ធនាគារពាណិជ្ជ

រចនាសម្ព័ន្ធភាពទុនិកៈ

រដ្ឋ (10%) និងឯកជន (90%)

ការចុះបញ្ជីពាណិជ្ជកម្មសាជាថ្មី៖

- លេខ Co8835M/2006
ចុះថ្ងៃទី21 ខែមិថុនា ឆ្នាំ2006

អាជ្ញាបណ្ណអាជីវកម្ម៖

- លេខ 16 ចុះថ្ងៃទី04 ខែមករា ឆ្នាំ2001
- លេខ ឆ11 ចុះថ្ងៃទី05 ខែតុលា ឆ្នាំ2015
- លេខ ឆ.ណ.11 ចុះថ្ងៃទី07 ខែធ្នូ ឆ្នាំ2023

ដើមទុនចុះបញ្ជី៖

- **38.50** លានដុល្លារអាមេរិក
នៅថ្ងៃទី10 ខែមិថុនា ឆ្នាំ2011
- **75.00** លានដុល្លារអាមេរិក
នៅថ្ងៃទី13 ខែមករា ឆ្នាំ2017
- **79.50** លានដុល្លារអាមេរិក
នៅថ្ងៃទី07 ខែកុម្ភៈ ឆ្នាំ2019

1979

ការបង្កើតធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

ជានាយកដ្ឋានមួយក្រោមឱវាទធនាគារជាតិ នៃកម្ពុជា

2000

ធនាគារពាណិជ្ជរបស់រដ្ឋ

ផ្លាស់ប្តូររូបភាពគតិយុត្តិរបស់ខ្លួនដោយបានក្លាយជាធនាគារពាណិជ្ជរបស់រដ្ឋ

2005

ឯកជនកម្របនីយកម្ម

ធនាគារកាណាឌីយ៉ា ភីអិលស៊ី ក្រុមហ៊ុនអាយ អិន ជី ហ្វូលឌីង ខូអិលធីឌី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

2011

ការលក់ភាគហ៊ុនរបស់ធនាគារកាណាឌីយ៉ា

ធនាគារកាណាឌីយ៉ា បានលក់ភាគហ៊ុន 15.22% ដែលនៅសល់ ជូនទៅភាគទុនិកផ្សេងទៀត

2023

ការកាត់បន្ថយភាគហ៊ុនក្រុមហ៊ុនអាយ អិន ជី ហ្វូលឌីង

ក្រុមហ៊ុន អាយ អិន ជី ហ្វូលឌីង បានលក់ភាគហ៊ុន 1.65% ជូនភាគទុនិកឯកជន

1999

ការធ្វើធុរកិច្ចដោយស្វ័យភាព

ធនាគារ FTB ត្រូវបានអនុញ្ញាតឱ្យធ្វើធុរកិច្ចជាស្វ័យភាពមុខជាមួយធនាគារពាណិជ្ជផ្សេងៗ

2002

ការផ្ទេរភាគហ៊ុន

ភាគហ៊ុនចំនួន 80% របស់ធនាគារត្រូវបានផ្ទេរទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសល់ 20% ទៀត ជាកម្មសិទ្ធិរបស់ធនាគារជាតិនៃកម្ពុជា

2009

ការកាត់បន្ថយភាគហ៊ុនរបស់ធនាគារកាណាឌីយ៉ា

ធនាគារកាណាឌីយ៉ា បានលក់ភាគហ៊ុន 30.78% ជូនភាគទុនិកឯកជន

2015


ការកាត់បន្ថយភាគហ៊ុនក្រុមហ៊ុនអាយ អិន ជី ហ្វូលឌីង

ក្រុមហ៊ុន អាយ អិន ជី ហ្វូលឌីង បានលក់ភាគហ៊ុន 33% ជូនភាគទុនិកឯកជន

2025

ការលក់ភាគហ៊ុនលោកស្រី ឆាយ តឹមប៊ុយ

ភាគហ៊ុនចំនួន 24.65% បានលក់ជូនលោកស្រី ហេង ដាណា





អំពីធនាគារ

ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១ នៅកម្ពុជា ដែលទទួលបានការទុកចិត្ត ចាប់តាំងពីឆ្នាំ 1979 ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និង ផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។



1979

ការបង្កើតឡើងរបស់ធនាគារពាណិជ្ជកម្ម ក្រៅប្រទេស នៃកម្ពុជា រយៈពេល 46ឆ្នាំ ជាមួយនឹងវឌ្ឍនភាពប្រកបដោយចីរភាព



761

ចំនួនបុគ្គលិកសរុប



25

ចំនួនសាខាសរុប



ចក្ខុវិស័យ

- ជាធនាគារពាណិជ្ជដែលមានការពេញចិត្ត ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។



បេសកកម្ម

- ផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារ ប្រកបដោយភាពច្នៃប្រឌិត។
- ផ្តល់ជូននូវដំណោះស្រាយងាយស្រួល និង ទាន់ពេលវេលាឆ្លើយតបទៅតាមតម្រូវការ របស់អតិថិជន ដើម្បីឈានទៅរកភាពរីក ចម្រើនទាំងអស់គ្នា។
- ប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុស ត្រូវខ្ពស់ចំពោះសង្គមនិងបរិស្ថាន។



គុណតម្លៃ

- ជាគោលការណ៍រួមដែលជាមគ្គុទេសក៍ដ៏សំខាន់មួយសម្រាប់ឱ្យបុគ្គលិកអនុវត្តនៅក្នុងធនាគារក្នុងការទំនាក់ទំនងជាមួយស្ថាប័នមានសមត្ថកិច្ច អតិថិជន ដៃគូពុទ្ធិកិច្ច និងក្រុមប្រឹក្សាភិបាលរបស់ធនាគារ។



ការរក្សាការសម្ងាត់

បុគ្គលិកទាំងអស់ត្រូវធ្វើធុរកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់និងរក្សាការសម្ងាត់យ៉ាងម៉ឺងម៉ាត់នូវរាល់ព័ត៌មានរបស់អតិថិជនទាំងអស់។



ការគ្រប់គ្រងហានិភ័យ

បុគ្គលិកទាំងអស់ត្រូវយកចិត្តទុកដាក់គ្រប់គ្រងហានិភ័យលើលទ្ធផលនិងផ្តល់ជូនលទ្ធផលទាំងនោះដែលជាតម្លៃបន្ថែមដល់អតិថិជននិងអ្នកចូលរួមការងារទាំងអស់។



ការងារជាគ្រូម

បុគ្គលិកទាំងអស់ត្រូវសហការគោរពនិងធ្វើការងារជាមួយគ្នាដើម្បីភាពជោគជ័យរបស់អង្គភាពយើង។



ស្ថិរភាពនៃគុណភាព

បុគ្គលិកទាំងអស់ត្រូវធានាឱ្យបាននូវស្ថិរភាពនៃគុណភាពនៅគ្រប់ការងារកិច្ចទាំងអស់។ យើងចាត់ទុកថារាល់ការងារដែលយើងធ្វើជាការងារផ្ទាល់ខ្លួននិងទទួលខុសត្រូវចំពោះអ្វីដែលយើងធ្វើ។



សុចរិតភាព

បុគ្គលិកទាំងអស់ត្រូវប្រតិបត្តិស្តង់ដារការងារនិងក្រមសីលធម៌ខ្ពស់បំផុតនៅគ្រប់កម្រិតទាំងអស់។




ការទុកចិត្ត

ដើម្បីឱ្យដៃគូពុទ្ធិកិច្ច អតិថិជននិងភាគីពាក់ព័ន្ធអាចជឿជាក់លើធនាគារបានបុគ្គលិកទាំងអស់ត្រូវប្តេជ្ញាយកគុណភាព សមត្ថភាព ការពិត និងភាពត្រឹមត្រូវមកបំពេញការងារ។




ប្រវត្តិសង្ខេបនៃវឌ្ឍនភាពរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា





សម្គាល់

- គណ. = គណៈកម្មការ
- អគ្គនា. = អគ្គនាយកដ្ឋាន
- នា. = នាយកដ្ឋាន
- ការិ. = ការិយាល័យ





របាយការណ៍ហិរញ្ញវត្ថុសង្ខេប

• តារាងតុល្យការសង្ខេប (ដុល្លារអាមេរិក)

	2025	2024
ទ្រព្យសកម្មសរុប	2,468,889,758	2,281,474,014
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-សុទ្ធ	1,297,958,171	1,316,366,053
ទ្រព្យសកម្មផ្សេងៗ	1,170,931,587	965,107,961
បំណុលសរុប	2,216,525,079	2,037,337,262
ប្រាក់បញ្ញើអតិថិជន	2,114,727,898	1,933,609,303
បំណុលផ្សេងៗ	101,797,181	103,727,959
មូលធនរបស់ភាគទុនិកសរុប	252,364,679	244,136,752
ដើមទុន	79,500,000	79,500,000
ទុនបម្រុង និងប្រាក់ចំណេញរក្សាទុក	172,864,679	164,636,752

• របាយការណ៍ចំណេញ ឬខាតសង្ខេប (ដុល្លារអាមេរិក)

	2025	2024
ចំណូលពីការប្រាក់	125,839,648	132,872,631
ចំណាយលើការប្រាក់	(86,957,730)	(81,254,858)
ចំណូលពីការប្រាក់សុទ្ធ	38,881,918	51,617,773
ចំណូលកម្រៃជើងសារ និងថ្លៃល្អិត និងចំណូលផ្សេងៗ	7,141,582	3,681,327
ចំណាយប្រតិបត្តិការផ្សេងៗ	(27,104,115)	(24,383,634)
ឱនភាពនៃតម្លៃខាតបង់/លើឧបករណ៍ហិរញ្ញវត្ថុ	(8,868,146)	(14,008,070)
ប្រាក់ចំណេញមុនពន្ធដកពន្ធ	10,051,239	16,907,396
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	8,227,927	11,748,597


• អនុបាតសំខាន់ៗ

	2025	2024
ផលចំណេញពីមូលធន	10.35%	14.78%
ផលចំណេញពីទ្រព្យសកម្ម	0.33%	0.51%
ផលចំណេញពីមូលនិធិភាគទុនិក	3.26%	4.81%
អនុបាតសាធារណភាព	17.83%	20.32%
អនុបាតសាច់ប្រាក់ងាយស្រួល	366.03%	351.60%
ចំណូលការប្រាក់ធៀបនឹងទ្រព្យសកម្មសរុប	5.10%	5.82%
ឥណទានដុលជៀបនឹងប្រាក់បញ្ញើអតិថិជន	62.47%	70.15%
ឥណទានមិនដំណើរការធៀបនឹងឥណទានដុល	5.39%	4.20%
អត្រាកំណើនចំណូលការប្រាក់	-5.29%	6.75%
អត្រាកំណើនប្រាក់បញ្ញើអតិថិជនសរុប	9.37%	14.59%
អត្រាកំណើនឥណទានដុលសរុប	-0.72%	1.51%
អត្រាកំណើនមូលនិធិភាគទុនិក	3.37%	5.06%
អត្រាកំណើនទ្រព្យសកម្មសរុប	8.21%	12.84%

លទ្ធផលហិរញ្ញវត្ថុសង្ខេបឆ្នាំ 2025


ទ្រព្យសកម្មសរុប
គិតជាលានដុល្លារ

8.2%
កំណើនពីឆ្នាំ 2024




ដើមទុនសរុប
គិតជាលានដុល្លារ

3.4%
កំណើនពីឆ្នាំ 2024




ឥណទាន
គិតជាលានដុល្លារ

0.7%
ការថយចុះពីឆ្នាំ 2024




ប្រាក់បញ្ញើ
គិតជាលានដុល្លារ

9.4%
កំណើនពីឆ្នាំ 2024



ការពង្រីកបណ្តាញប្រតិបត្តិការឆ្នាំ 2025


ចំនួនសាខា



02

កំណើនពីឆ្នាំ 2024


ចំនួនម៉ាស៊ីន ATM



04

កំណើនពីឆ្នាំ 2024


ចំនួនបុគ្គលិក



04

ការថយចុះពីឆ្នាំ 2024

ចំនួនប័ណ្ណ
គិតជាពាន់



08

កំណើនពីឆ្នាំ 2024



ផលិតផល និងសេវាកម្មធនាគារសាជីវកម្ម

ធនាគារ FTB មានគោលបំណងផ្តល់ជូនដល់ម្ចាស់សហគ្រាស និងក្រុមហ៊ុនអាជីវកម្មគ្រប់ប្រភេទនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អប្រសើរ។ បុគ្គលិកជំនាញរបស់យើងអាចជួយផ្តល់ការប្រឹក្សាជូនដល់លោកអ្នកក្នុងនោះសេវាហិរញ្ញវត្ថុសាជីវកម្មចម្បងៗដែលយើងត្រៀមខ្លួនរួចជាស្រេច ក្នុងការបម្រើជូនរួមមាន៖ សេវាប្រាក់បញ្ញើសាជីវកម្ម សេវាឥណទាន សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាប្តូររូបិយប័ណ្ណបរទេស និង សេវាប្រតិបត្តិការធនាគារ (Transaction Banking) ។

សេវាប្រតិបត្តិការធនាគារ

- សេវាផ្ទេរប្រាក់ក្រៅប្រទេស
- សេវាផ្ទេរប្រាក់ក្នុងប្រទេស
- សេវាទូទាត់វិក្កយបត្រ
- សេវាបើកប្រាក់បៀវត្ស
- សេវា Corporate Internet Banking



សេវាហិរញ្ញប្បទានពាណិជ្ជកម្ម

- សេវាចេញលិខិតធានា
- សេវាចេញលិខិតឥណទាន
- លិខិតឥណទានអចិន្ត្រៃយ៍
- សេវា Documentary Collection
- សេវា ESCROW



សេវាប្តូររូបិយប័ណ្ណបរទេស

- សេវាប្តូរប្រាក់
- សេវា Currency Swap



សេវាឥណទាន

- ឥណទានអាជីវកម្ម
- ឥណទានវិបារូបន៍
- ឥណទានទុនបង្វិល
- ឥណទានសម្រាប់ការនាំចេញ-ចូល



សេវាប្រាក់បញ្ញើសាជីវកម្ម

- គណនីសន្សំ
- គណនីចរន្ត
- គណនីមានកាលកំណត់



ផលិតផល និងសេវាកម្មហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ FTB



សេវាឥណទាន

- ឥណទានលំនៅដ្ឋាន
- ឥណទានទិញរថយន្ត
- ឥណទានផ្ទាល់ខ្លួន
- ឥណទានផ្ទាល់ខ្លួនមិនទ្រព្យធានា
- ឥណទានវិបារូបន៍ ធានាដោយគណនីប្រាក់បញ្ញើមានកាលកំណត់



សេវាប្រាក់បញ្ញើ



បណ្តាញឌីជីថល

- សេវាធនាគារចល័ត / ធនាគារអនឡាញ
- ម៉ាស៊ីនអេធីអឹម / ម៉ាស៊ីនឆ្លុះកាត
- សេវាស្ត្រនទូទាត់ខេអេចយូអរ
- បើកគណនីសន្សំតាមធនាគារចល័ត



សេវាទូទាត់ប្រាក់ក្រៅប្រទេស

- សេវាផ្ទេរ និងទទួលអន្តរជាតិ (SWIFT)
- សេវាទទួលប្រាក់ពីប្រទេសកូរ៉េខាងត្បូងតាមរយៈធនាគារ Kookmin
- ស្ត្រនទូទាត់តាមរយៈយូអរនៅប្រទេសថៃ



សេវាធនាគារវីអាយភី



ប្រភេទប័ណ្ណ

- ប័ណ្ណអេធីអឹម
- ប័ណ្ណវិសាគណពន្ធ
- ប័ណ្ណវិសាកាសកាត
- ប័ណ្ណសហសញ្ញា
- ប័ណ្ណនិម្មិត



សេវាទូទាត់ក្នុងស្រុក

- សេវាបង់ពន្ធទៅអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
- សេវាបង់ភាគទាន ប.ស.ស.
- សេវាទូទាត់កំពង់ផែស្វយ័តភ្នំពេញ និងក្រុងព្រះសីហនុ
- សេវាទូទាត់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- សេវាទូទាត់អង្គភាពច្រកចេញចូលតែមួយ
- សេវាទូទាត់វិក្កយបត្រទឹក ភ្លើង សំរាម
- សេវាទូទាត់ថ្លៃសិក្សា
- សេវាទូទាត់អ៊ីនធឺណេត
- សេវាផ្ទេរប្រាក់

- ប្រព័ន្ធជាត់ទាត់ជាតិ
- បាគង

សេវាកម្មផ្សេងៗទៀត

- សេវាប្រអប់បញ្ញើសុវត្ថិភាព
- សេវាប្តូររូបិយប័ណ្ណបរទេស
- សេវាបើងការសុរុន (Manulife)
- សេវាទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិ (អគ្គិសនីកម្ពុជា)



ធនាគារអន្តរកម្ម

ប្រទេសនៃធនាគារអន្តរកម្ម	ឈ្មោះធនាគារអន្តរកម្ម	លេខកូដ SWIFT	រូបិយប័ណ្ណ
	សាធារណរដ្ឋ ប្រជាមានិតចិន BANK OF CHINA SHANGHAI	Swift Code: BKCHCNBJS00 A/C NO. 433861149292	CNY
	ចក្រភពអង់គ្លេស STANDARD CHARTERED BANK LONDON	Swift Code: SCBLGB2L A/C NO. 01702216601	GBP
	បារាំង NATIXIS PARIS NATIXIS PARIS	Swift Code: NATXFRPP A/C NO. FR7630007999990612606800041USD Swift Code: NATXFRPP A/C NO. FR7630007999990612606800041EUR	USD EUR
	សាធារណរដ្ឋកូរ៉េ KOOKMIN BANK SEOUL KEB HANA BANK SEOUL Woori Bank SEOUL	Swift Code: CZNBKRSE A/C NO. 8368USD010 Swift Code: KOEXKRSE A/C NO. 0963THR051230019 Swift Code: HVBKRRSE A/C NO. W1055001US	USD USD USD
	អាល្លឺម៉ង់ COMMERZBANK AG FRANKFURT COMMERZBANK AG FRANKFURT COMMERZBANK AG FRANKFURT COMMERZBANK AG FRANKFURT	Swift Code: COBADEFF A/C NO. 400887779700EUR Swift Code: COBADEFF A/C NO. 400887779700CAD Swift Code: COBADEFF A/C NO. 400887779700NZD Swift Code: COBADEFF A/C NO. 400887779700CHF	EUR CAD NZD CHF
	សហរដ្ឋអាមេរិក STANDARD CHARTERED BANK NEW YORK THE BANK OF NEW YORK MELLON NEW YORK	Swift Code: SCBLUS33 A/C NO. 3582062596001 Swift Code: IRVTUS3N A/C NO. 8901757020	USD USD
	សាធារណរដ្ឋសង្គម និយមវៀតណាម BANK FOR INVESTMENT AND DEVELOPMENT OF VIETNAM HANOI JOINT STOCK COMMERCIAL BANK FOR FOREIGN TRADE OF VIETNAM HANOI	Swift Code: BIDVVNVX A/C NO. 9900000199 Swift Code: BFTVVNVX A/C NO. 0681370007155	USD USD
	សិង្ហបុរី STANDARD CHARTERED BANK SINGAPORE OVERSEA-CHINESE BANKING CORPORATION LIMITED SINGAPORE OVERSEA-CHINESE BANKING CORPORATION LIMITED SINGAPORE OVERSEA-CHINESE BANKING CORPORATION LIMITED SINGAPORE OVERSEA-CHINESE BANKING CORPORATION LIMITED SINGAPORE OVERSEA-CHINESE BANKING CORPORATION LIMITED SINGAPORE	Swift Code: SCBLSG22 A/C NO. 7700017752 Swift Code: OCBGSGSG A/C NO. 503575243301 Swift Code: OCBGSGSG A/C NO. 515587020001 Swift Code: OCBGSGSG A/C NO. 712043314201 Swift Code: OCBGSGSG A/C NO. 712043355201 Swift Code: OCBGSGSG A/C NO. 712043348201	USD USD SGD AUD JPY HKD
	ព្រះរាជាណាចក្រថៃ BANGKOK BANK PUBLIC COMPANY LIMITED BANGKOK KASIKORNBANK PUBLIC COMPANY LIMITED BANGKOK SIAM COMMERCIAL BANK PUBLIC COMPANY LIMITED BANGKOK KASIKORNBANK PUBLIC COMPANY LIMITED BANGKOK	Swift Code: BKKBTHBK A/C NO. 5552930080 Swift Code: KASITHBK A/C NO. 0999229735 Swift Code: SICOTHBK A/C NO. 1113002311 Swift Code: KASITHBK A/C NO. 1461782856	USD USD THB THB



ឯកឧត្តម ហ្គី អាន់វ៉ានីថ
ប្រធានក្រុមប្រឹក្សាភិបាល

កន្លងទៅអស់រយៈពេលពេញមួយឆ្នាំ (ឆ្នាំ2025) បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពធន់ និងភាពរឹងមាំរបស់ធនាគារ FTB ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 ទ្រព្យសកម្មសរុបរបស់ធនាគារ បានកើនឡើងដល់ 2.47 ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងប្រមាណ 8% បើធៀបនឹងឆ្នាំ2024។ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ បានឆ្លុះបញ្ចាំងពីដំណើរការអាជីវកម្មជីវីងមាំ និងសក្តានុពលនៃការរីកចម្រើនរបស់ធនាគារ។

ឆ្នាំ2025 ត្រូវបានចាត់ទុកថាជាឆ្នាំមួយដែលយើងបានឆ្លងកាត់ឧបសគ្គ

ជាច្រើន ក្នុងនោះរួមមានស្ថានភាពសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី និងអ៊ុយក្រែន ការកើនឡើងនៃអតិផរណា ការដំឡើងពន្ធនាំចេញពីសំណាក់សហរដ្ឋអាមេរិក ព្រមទាំងភាពតានតឹង និងការប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ស្ថិតក្នុងបរិបទដ៏លំបាកនេះ ធនាគារ FTB ក្នុងនាមជាធនាគារក្នុងស្រុកទី1 នៅកម្ពុជា បានបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលយ៉ាងសកម្ម តាមរយៈការកៀងគរ និងបរិច្ចាគចរិកា អំណោយ ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើន ជូនដល់វិវៈកងទ័ពឈរជើង ក៏ដូចជាជនភៀសសឹក រាប់ម៉ឺននាក់ដែលកំពុងរងផលប៉ះពាល់។ ទោះបីស្ថិតក្នុងស្ថានភាព

ប្រឈមជាច្រើនក្តី ធនាគារ FTB នៅតែបន្តរក្សាបាននូវគោលដំណើរ ហិរញ្ញវត្ថុដ៏រឹងមាំ។ ជាក់ស្តែង ធនាគារបានគ្រប់គ្រងសមាមាត្រ ឥណទានមិនដំណើរការ (NPL) ឱ្យស្ថិតក្នុងកម្រិតទាប និងមាន ប្រសិទ្ធភាពខ្ពស់។ សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ មុតមាំរបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង ក្នុងការដឹកនាំ ធនាគារប្រកបដោយអភិបាលកិច្ចល្អ តម្លាភាព និងទំនួលខុសត្រូវ ខ្ពស់លើការគ្រប់គ្រងហានិភ័យអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

ធនាគារ FTB នៅតែបន្តរក្សាចំនួនបុគ្គលិកឱ្យមានស្ថិរភាព ដោយ ប្រកាន់ខ្ជាប់នូវការយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិកគ្រប់កម្រិត តាមរយៈការកសាងវប្បធម៌ការងារប្រកបដោយតម្លាភាព និងការ បន្តអភិវឌ្ឍសមត្ថភាពបុគ្គលិក ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកប ដោយចីរភាពនាពេលអនាគត។ ជាមួយគ្នានេះ វឌ្ឍនភាពនៃទីស្នាក់ ការកណ្តាលថ្មី “FTB TOWER” ដែលជាអគារពាណិជ្ជកម្មស្តង់ដារ កម្រិត A+ កំពុងលេចចេញជារូបរាងយ៉ាងច្បាស់ និងត្រូវបានរំពឹង ថានឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅចុងត្រីមាសទី២ ឆ្នាំ២០២៦ខាង មុខនេះ។ អគារទីស្នាក់ការកណ្តាលថ្មីនេះ គឺជាសក្ខីភាពដ៏ច្បាស់ លាស់នៃភាពរីកចម្រើន ភាពរឹងមាំ និងនិរន្តរភាពរបស់ធនាគារ FTB ហើយនឹងក្លាយជាអគារពាណិជ្ជកម្មដ៏ទំនើប និងឈានមុខមួយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ខ្ញុំសូមលើកទឹកចិត្តដល់ គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ បន្តប្តេជ្ញាចិត្ត និង ត្រៀមខ្លួនឱ្យកាន់តែប្រសើរឡើង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកប ដោយគុណភាព ទំនុកចិត្ត និងភាពងាយស្រួលជូនអតិថិជន និង ដៃគូអាជីវកម្ម។ ជាពិសេស ត្រូវបន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យា ហិរញ្ញវត្ថុទំនើប និងការច្នៃប្រឌិតថ្មីៗ ដើម្បីឆ្លើយតបទៅនឹងការ ប្រែប្រួលយ៉ាងឆាប់រហ័សនៃទីផ្សារហិរញ្ញវត្ថុ និងតម្រូវការរបស់ អតិថិជន។ យើងត្រូវបន្តអភិវឌ្ឍ និងផ្តល់សេវាកម្មហិរញ្ញវត្ថុឱ្យកាន់ តែទំនើប ងាយស្រួល និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ តាមរយៈ

ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ស្របតាមនិន្នាការ និងតម្រូវការទីផ្សារ ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាពិសេសដល់សមាជិក ក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការ ផ្តល់អនុសាសន៍ដ៏មានតម្លៃ និងកិច្ចសហការគ្រប់ទម្រង់នាពេល កន្លងមក។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់គណៈប្រតិបត្តិ និងបុគ្គលិក គ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្ត ការងារដោយភាពឃ្លាត់ចត់ យកចិត្តទុកដាក់ និងបន្តលើកកម្ពស់ គុណភាពផលិតផល និងសេវាកម្ម រហូតសម្រេចបាននូវលទ្ធផល ល្អប្រសើរជាបន្តបន្ទាប់។

ជាមួយគ្នានេះ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃធនាគារជាតិនៃកម្ពុជា ដែល បានផ្តល់ការគាំទ្រ ការណែនាំ និងការដឹកនាំយ៉ាងសកម្មដល់ធនាគារ របស់យើងនាពេលកន្លងមក។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ទាំងអស់ ដែលតែងតែផ្តល់ភាពស្មោះស្ម័គ្រ និងទំនុកចិត្តខ្ពស់មកលើ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។

ដោយក្តីគោរព

Meawanthi Oei

ឯកឧត្តម ហ្គី អានវ៉ានីច

ប្រធានក្រុមប្រឹក្សាភិបាល



សាររបស់ប្រធាននាយកប្រតិបត្តិ



លោក ឌិត សុចល
ប្រធាននាយកប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាភិបាល

ឆ្នាំ២០២៥ ជាដំណាក់កាលថ្មីមួយទៀតនៃដំណើរបន្តការវិវត្តកាន់តែប្រសើរ ការពង្រឹងភាពធន់ និងការរក្សាបាននូវវឌ្ឍនភាពទៅមុខជាលំដាប់របស់ធនាគារ FTB។ ក្នុងបរិបទទីផ្សារអន្តរជាតិ និងក្នុងស្រុកដែលមានភាពប្រឈមខ្ពស់ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យឌីជីថល និងការផ្លាស់ប្តូរនៃការរំពឹងទុករបស់អតិថិជន ធនាគារ FTB នៅតែបន្តរក្សាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូននូវគុណតម្លៃប្រកបដោយនិរន្តរភាព និងសេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តជូនដល់អតិថិជន។ ការសម្រេចបានកំណើនទ្រព្យសកម្មសរុបដល់ប្រមាណជា ២.៤៧ ពាន់លានដុល្លារអាមេរិក និងកំណើនប្រាក់បញ្ញើសរុបដល់ប្រមាណជា ២.១ ពាន់លានដុល្លារអាមេរិក បានឆ្លុះបញ្ចាំងអំពីលទ្ធផល ការងាររបស់យើងក្នុងឆ្នាំ២០២៥ ដែលបញ្ជាក់ពីភាពធន់នៃប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ជំនឿទុកចិត្តរបស់អតិថិជន និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូប។

បណ្តាផ្នែកអាជីវកម្មនិងសេវាកម្មសំខាន់ៗរបស់ធនាគារសម្រេចបានកំណើន និងលទ្ធផលវិជ្ជមាន ដែលបានចូលរួមជំរុញកំណើនជារួមដ៏

រឹងមាំក្នុងឆ្នាំ២០២៥។ កត្តាទាំងនេះបានជួយពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ធនាគារ និងជួយបន្តរក្សាការគ្រប់គ្រងហានិភ័យឱ្យកាន់តែប្រសើរ ក្នុងអំឡុងពេលដែលបរិយាកាសប្រតិបត្តិការឥណទានមានភាពប្រឈមខ្លាំង និងមិនធ្លាប់កើតមានពីមុនមក។ អតិថិជនរបស់យើង ជាមូលដ្ឋាននិងការយកចិត្តទុកដាក់ស្នូល នៃរាល់សកម្មភាពទាំងអស់របស់ធនាគារ។ យើងបានផ្តល់ភាពងាយស្រួល បង្កើនល្បឿន និងលើកកម្ពស់គុណភាពសេវាកម្មនៅលើគ្រប់បណ្តាញទាំងអស់របស់ធនាគារ។ យើងមានគោលដៅផ្តល់ជូននូវសេវាកម្មដែលមានសង្គតភាព ដែលជាទីទុកចិត្ត និងប្រកបដោយបុរេសកម្ម មិនថាតាមរយៈបណ្តាសាខា បណ្តាញឌីជីថល ឬក្រុមការងារទំនាក់ទំនងរបស់អតិថិជននោះទេ។ ក្នុងឆ្នាំនេះផងដែរ យើងបានបើកដំណើរការ សាខាថ្មីចំនួនពីរ (ខណ្ឌកំបូល - រាជធានីភ្នំពេញ និងក្រុងសៀមរាប) ដើម្បីបំពេញតម្រូវការអតិថិជន។

ធនាគារក៏បានពង្រីកនូវការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលជាចំណែកទីផ្សារដ៏សំខាន់ និងពោរពេញដោយសក្តានុពល។ យើងបន្តជំរុញអាជីវកម្មធុនតូចនិងមធ្យម ឱ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យ តាមរយៈកម្មវិធីហិរញ្ញប្បទានដែលរៀបចំឡើងជាពិសេសដូចជា ការសហការជាមួយ PROPARCO ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាទឹកស្អាត និងសេវាអគ្គិសនី សម្រាប់គ្រួសារប្រជាជននៅតាមតំបន់ជនបទក្រុងនិងទីជនបទ ការសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីគាំទ្រសហគមន៍កសិកម្មទំនើប។ ធនាគារក៏បានសហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលដើម្បីសម្រួលដល់គ្រប់ប្រភេទអាជីវកម្មក្រៅប្រព័ន្ធសេដ្ឋកិច្ច ក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឆ្នាំ២០២៥ ក៏ជាដំណាក់កាល និងដំណាច់វិវត្តដ៏សំខាន់មួយ ក្នុងការជំរុញប្រព័ន្ធឌីជីថលរបស់ធនាគារ។ យើងបាននឹងកំពុងធ្វើបច្ចុប្បន្នភាព លើកម្មវិធីធនាគារចល័ត ប្រព័ន្ធគ្រប់គ្រងប័ណ្ណ និងសេវាធនាគារអនឡាញ

ឱ្យកាន់តែលឿនរហ័ស មានសុវត្ថិភាព និងងាយស្រួល។ ការប្រើប្រាស់បណ្តាញឌីជីថលពីសំណាក់អតិថិជនរបស់ធនាគារ បានបន្តកើនឡើង ដែលសបញ្ជាក់អំពីសារៈសំខាន់នៃភាពងាយស្រួលវិសាលភាព និងបទពិសោធប្រើប្រាស់ដោយរលូន។ ចំនួនអ្នកប្រើប្រាស់កម្មវិធីធនាគារទូរសព្ទចល័ត FTB Mobile បានកើនឡើងប្រមាណ៣០% ប្រៀបធៀបទៅនឹងឆ្នាំ២០២៤ ខណៈបណ្តាញអាជីវកម្មរបស់ធនាគារត្រូវបានពង្រីកផងដែរ ដើម្បីគាំទ្រទៅដល់អតិថិជនសាជីវកម្ម និងសហគ្រាសធុនតូចនិងមធ្យម។ យើងជឿជាក់ថា កិច្ចសហការនិងភាពជាដៃគូគឺពិតជាមានសារៈសំខាន់ណាស់នៅក្នុងបរិបទហិរញ្ញវត្ថុដែលមានអន្តរាគមន៍ទំនាក់ទំនងទៅវិញទៅមកនាពេលបច្ចុប្បន្ននេះ។ ក្នុងកំឡុងឆ្នាំ២០២៥ យើងបានពង្រឹងនូវភាពជាដៃគូជាមួយអង្គការសំខាន់ៗនៅក្នុងប្រព័ន្ធអេកូឡូស៊ី រួមមានការសហការជាមួយនឹងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិវីសា (VISA) ក្នុងការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាតងទេសចរណ៍របស់ធនាគារជាតិនៃកម្ពុជា ការសហការជាមួយក្រុមហ៊ុន យូញ៉េនធើអ៊ិនធើណេសិនណាល (UnionPay International) ដើម្បីពង្រឹងសេវាទូទាត់ឌីជីថលឱ្យកាន់តែប្រសើរឡើង។

និរន្តរភាព គឺជាសសរស្តម្ភសំខាន់មួយនៃយុទ្ធសាស្ត្រកំណើនរបស់ធនាគារ។ យើងប្តេជ្ញាបំពេញប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ គាំទ្រគំនិតផ្តួចផ្តើមដែលមានការទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម និងបន្តរក្សាបទដ្ឋានខ្ពស់បំផុតនៃអភិបាលកិច្ច និងអនុលោមភាព។ ធនាគារបន្តធ្វើសមាហរណកម្មគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ទៅក្នុងការសម្រេចចិត្តអាជីវកម្ម ដើម្បីធានាថា ការរីកចម្រើនរបស់យើងផ្តល់ផលវិជ្ជមានដល់សហគមន៍ទាំងមូល។ ធនាគារក៏បន្តផ្តល់ជូនដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មដល់អាជីវកម្ម តាមរយៈភាពជាដៃគូជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ខណៈពេលដែលយើងកំពុងបោះជំហានទៅមុខ ក្នុងដំណើរឆ្ពោះទៅកាន់និរន្តរភាព ធនាគារត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី Climate Accelerator Program របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយក៏ត្រូវបានជ្រើសតាំងដោយក្រសួងបរិស្ថាន ជាបេក្ខភាពដែលមានគុណវុឌ្ឍិ។ សម្រាប់ការទទួលបានសិទ្ធិជាអង្គភាព

ទទួលបានហិរញ្ញប្បទានផ្ទាល់ (Direct Access Entity - DAE) ពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund - GCF)។

សម្រាប់ដំណើរឆ្ពោះទៅឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត ធនាគារ FTB នៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះអនាគតខាងមុខ។ ទោះបីជាបញ្ហាប្រឈមមួយចំនួននៅតែមានក៏ដោយ យើងមានទំនុកចិត្តលើសមត្ថភាព និងភាពធន់របស់យើង ក្នុងការជម្នះនូវបញ្ហាទាំងនោះប្រកបដោយវិន័យ និងការយកចិត្តទុកដាក់ខ្ពស់។ អាទិភាពជាបន្តរបស់យើងនឹងផ្តោតទៅលើ៖

- ការពង្រឹងសមត្ថភាពឌីជីថល និងបុគ្គលិកឱ្យកាន់តែរឹងមាំ
- ការពង្រីកវិសាលភាពបម្រើសេវា និងការផ្តល់សេវាហិរញ្ញវត្ថុឱ្យកាន់តែល្អប្រសើរជូនអតិថិជន
- ការជំរុញគុណភាពប្រតិបត្តិការ និងផលិតភាពការងារផ្ទៃក្នុងឱ្យកាន់តែមានប្រសិទ្ធភាព
- និងការពង្រឹងអនុលោមភាពការគ្រប់គ្រងហានិភ័យនិងភាពធន់

ធនាគារនឹងបន្តនាំនូវតួវិនិយោគ និងអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីផ្តល់ជូននូវគុណតម្លៃរយៈពេលវែងដល់ដៃគូពាក់ព័ន្ធរបស់យើង។ ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអតិថិជនរបស់យើងសម្រាប់ការផ្តល់ទំនុកចិត្ត ជូនចំពោះក្រុមប្រឹក្សាភិបាល និងភាគទុនិក សម្រាប់ការគាំទ្រជាបន្តបន្ទាប់ និងចំពោះបុគ្គលិកទាំងអស់សម្រាប់ ការលះបង់ និងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការបំពេញការងារ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិកទាំងអស់ គឺជាគ្រឹះនៃវឌ្ឍនភាព និងភាពជោគជ័យរបស់យើង ហើយដែលជាកត្តាជួយជំរុញធនាគារ FTB ឱ្យកាន់តែមានភាពប្រកួតប្រជែង និងភាពធន់កាន់តែខ្ពស់សម្រាប់ថ្ងៃអនាគត។

សូមអរគុណ



ឌិត សុចល

ប្រធាននាយកប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាភិបាល





អភិបាលកិច្ចធនាគារ

ក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ប្តេជ្ញាក្នុងការបំពេញការទទួលខុសត្រូវចំពោះភាគទុនិក និងភាពជាអ្នកដឹកនាំក្នុងអភិបាលកិច្ចធនាគារ។ យើងបានរៀបចំគោលនយោបាយស្តីពីអភិបាលកិច្ច និងការអនុវត្ត ដើម្បីធានាការផ្តោតលើការទទួលខុសត្រូវចំពោះភាគទុនិកនិងការឆ្លើយតបទៅនឹងតម្រូវការដោយច្បាប់ជាធរមាន។ យើងនៅតែបន្តតាមដាននូវរាល់បទប្បញ្ញត្តិអនុម័តថ្មី ព្រមទាំងធ្វើការកែប្រែគោលនយោបាយ និងរបៀបអនុវត្តការងាររបស់យើង ឱ្យសមស្របទៅនឹងប្បញ្ញត្តិថ្មីៗទាំងនោះ។ ទិដ្ឋភាពទូទៅនៃរចនាសម្ព័ន្ធអភិបាលធនាគារ ត្រូវបានបង្ហាញដូចខាងក្រោម៖

ក្រុមប្រឹក្សាភិបាល

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ដឹកនាំដោយក្រុមប្រឹក្សាភិបាល ដែលសមាជិក-សមាជិកា ដែលត្រូវបានតែងតាំងដោយភាគទុនិក ដើម្បីអនុវត្តសកម្មភាពការងារនាមភាគទុនិក។ ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវពិនិត្យ និងគ្រប់គ្រងការងារធុរកិច្ច និងកិច្ចការទូទៅរបស់ធនាគារ ជំនួសឱ្យភាគទុនិក ដោយអនុលោមតាមលក្ខន្តិកៈធនាគារ និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។



ឯកឧត្តម ហ្គី អេនហ្គានីថ
ប្រធាន



លោកស្រី សុខ ចាន់សុណា
អនុប្រធានឯករាជ្យ



លោក ឌីត សុចល
ប្រធាននាយកប្រតិបត្តិ
និងសមាជិក



ឯកឧត្តម ជូ ចន្ទ្រៈ
សមាជិក



លោកឧកញ៉ា លីម ប៊ុនសុន
សមាជិក



លោក លី តែសេង
សមាជិកឯករាជ្យ

គណៈកម្មការកម្រិតក្រុមប្រឹក្សាភិបាល

គណៈកម្មការឥណទាន

គណៈកម្មការឥណទាន ត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យ ណែនាំ និងវាយតម្លៃលើការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារ។

គណៈកម្មការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ

គោលបំណងរបស់គណៈកម្មការនេះ គឺដើម្បីជួយក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យនៅលើគោលការណ៍គ្រប់គ្រងហានិភ័យ គោលនយោបាយ យុទ្ធសាស្ត្រ ដំណើរការនិងការគ្រប់គ្រងពាក់ព័ន្ធជុំវិញ ទីផ្សារ ប្រតិបត្តិការ ច្បាប់ឬបទប្បញ្ញត្តិ ហានិភ័យកេរ្តិ៍ឈ្មោះ និងផ្តល់ជាអនុសាសន៍ ដែលសមស្រប។

គណៈកម្មការសវនកម្ម

គណៈកម្មការសវនកម្ម មានភារកិច្ចធានានូវការអនុលោមតាមតម្រូវការច្បាប់ និងបទប្បញ្ញត្តិ ក៏ដូចជាការវាយតម្លៃលើភាពសមស្របនៃ វិធីសាស្ត្រគណនេយ្យដែលប្រើប្រាស់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក និងរបាយការណ៍ហិរញ្ញវត្ថុរួម (ប្រសិនបើមាន)។ គណៈកម្មការនេះ ពិនិត្យ និងវាយតម្លៃលើគុណភាពនៃនីតិវិធីត្រួតពិនិត្យផ្ទៃក្នុង ជាពិសេសថាតើប្រព័ន្ធសម្រាប់វាស់វែង តាមដាន និង ត្រួតពិនិត្យហានិភ័យមានភាពស៊ីសង្វាក់គ្នាដែរឬទេ ព្រមទាំងផ្តល់អនុសាសន៍សម្រាប់សកម្មភាពបន្តក្នុងករណីចាំបាច់។

គណៈកម្មការផ្តល់តម្លៃការ និងការតែងតាំង

គណៈកម្មការការតែងតាំងនិងផ្តល់តម្លៃការ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីផ្តល់ប្រឹក្សាប្រកបដោយឯករាជ្យលើបញ្ហា នានា ដែលពាក់ព័ន្ធនឹងការតែងតាំង និងការកំណត់តម្លៃការ របស់សមាជិកក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មការគ្រប់គ្រងប្រតិបត្តិ និង គណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ ក៏ដូចជាផែនការតម្លៃការសម្រាប់បុគ្គលិករបស់ធនាគារផងដែរ។ គណៈកម្មការនេះ ក៏មានភារកិច្ច ធានាថា គោលនយោបាយផ្តល់តម្លៃការមានភាពស៊ីសង្វាក់គ្នាទៅនឹងយុទ្ធសាស្ត្ររយៈពេលវែង និងគុណតម្លៃស្នូលរបស់ធនាគារ។

គណៈកម្មការផលិតផល និងសេវាកម្មថ្មី

គណៈកម្មការផលិតផល និងសេវាកម្មថ្មី មានទំនួលខុសត្រូវក្នុងការចេញសេចក្តីសម្រេចលើផលិតផលថ្មី ការពង្រីកបន្ថែមលើផលិតផល ដែលមានស្រាប់ និងការកំណត់អាទិភាពនៃគោលគំនិតដែលបានអនុម័តសម្រាប់ការដាក់ឱ្យប្រើប្រាស់ផលិតផលនោះ។ ការសម្រេចចិត្ត គួរតែរួមបញ្ចូលនូវការពិចារណាជុំវិញនាមករណ៍ ផ្នត់គំនិតនៃថ្នាក់ដឹកនាំ/ការច្នៃប្រឌិត តម្រូវការទីផ្សារ និងធនធានដែលមាន។ បន្ថែមពីនេះ គណៈកម្មការនេះមានភារកិច្ចធានាប្រសិទ្ធភាព និងសុវត្ថិភាព នៃដំណើរការអភិបាលកិច្ចសម្រាប់ផលិតផលថ្មី ដែលត្រូវបានដាក់ឱ្យ អនុវត្ត និងកំពុងដំណើរការ។

គណៈកម្មការកម្រិតប្រតិបត្តិ

គណៈកម្មការគ្រប់គ្រងប្រតិបត្តិ (EXCO)

គណៈកម្មការនេះត្រូវបានបង្កើតឡើងដើម្បីធានាថាប្រតិបត្តិការធនាគារស្របទៅនឹងយុទ្ធសាស្ត្រគោលនយោបាយ និងបទប្បញ្ញត្តិនានា។ គណៈកម្មាធិការត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការអភិបាល និងគ្រប់គ្រងអាជីវកម្មរបស់ធនាគាររួមទាំងអនុវត្តការងារដែលក្រុមប្រឹក្សាភិបាលប្រគល់ឱ្យក្នុងគោលធ្វើឱ្យសម្រេចចិត្តវិស័យធនាគារនិងឱ្យស្របទៅតាមបេសកកម្មធនាគារក៏ដូចជាលើកកម្ពស់ការអនុវត្តការគ្រប់គ្រងដែលស្របតាមគុណតម្លៃស្នូលរបស់ធនាគារ។

គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម (ALCO)

គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងទ្រព្យសកម្មធនាគារ និងបំណុលសម្រាប់រយៈពេលវែង និងរយៈពេលខ្លី។

គណៈកម្មការអភិបាលកិច្ចគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មាន

តួនាទីសំខាន់របស់គណៈកម្មការនេះដើម្បីធានាថាធនាគារមានគុណវុឌ្ឍ និងបទពិសោធន៍ទូលំទូលាយផ្នែកអភិបាលកិច្ចព័ត៌មានវិជ្ជាដើម្បីលើកកម្ពស់និរន្តរភាពសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង។

មុខងារប្រតិបត្តិតាម

នាយកដ្ឋានប្រតិបត្តិតាមគឺធ្វើការត្រួតពិនិត្យ និងតាមដានប្រតិបត្តិការប្រចាំថ្ងៃ និងបញ្ជ្រាបមុខងារប្រតិបត្តិតាមតាមរយៈការបណ្តុះបណ្តាលផ្ទៃក្នុង ការផ្តល់ប្រឹក្សានិងការគាំទ្របុគ្គលិក ដើម្បីធានាថាធនាគារគោរពតាមច្បាប់និងបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា។ កាតព្វកិច្ចមួយទៀត របស់មុខងារនេះគឺត្រូវចូលរួមជាមួយនិយ័តករដែលពាក់ព័ន្ធដូចជាធនាគារជាតិនៃកម្ពុជា (NBC) អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) និងស្ថាប័នផ្សេងទៀតដើម្បីជួយធានាថា តម្រូវការរបស់និយ័តករត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។ នាយកដ្ឋាននេះរាយការណ៍ដោយផ្ទាល់ទៅគណៈកម្មការគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាម ហើយបង្ហាញជូនក្រុមប្រឹក្សាភិបាលក្នុងកិច្ចប្រជុំប្រចាំត្រីមាស។



សមិទ្ធផលសំខាន់ៗ

ក្នុងឆ្នាំ 2025 ធនាគារ FTB សម្រេចបាននូវលទ្ធផលវិជ្ជមាន ដោយសម្រេចបាន 106% នៃផែនការសេវាហិរញ្ញប្បទានពាណិជ្ជកម្មរបស់យើង ទោះបីជាមានបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកលក៏ដោយ។ លិខិតឥណទានសម្រាប់ការនាំចូល បានកើនឡើង រហូតដល់ 145% ខណៈពេលដែលលិខិតឥណទានសម្រាប់ការនាំចេញបានបង្ហាញនូវកំណើនជីវីមាំមាំដើម្បីគាំទ្រដល់វិស័យសំខាន់ៗដូចជា កសិកម្ម និងសង្វាក់ផលិតកម្មចំណីអាហារ។ សេវាទូទាត់លើឯកសារនាំចូលបានកើនឡើង 140% និងលិខិតធានារបស់ធនាគារបានកើន ឡើង 137% ធៀបទៅនឹងឆ្នាំមុន។

ផ្អែកលើការចូលរួមរបស់យើងនៅក្នុងកម្មវិធីហិរញ្ញវត្ថុខ្សែសង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្ម (TSCFP) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចាប់តាំងពីឆ្នាំ2024មក ធនាគារ FTB បានទទួលបានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរ៖



• Leading Partner Bank in Cambodia



• Special Partnership Award – Issuing Bank
(ដោយសហការជាមួយធនាគារ Standard Chartered)

"បានរង្វាន់ទាំងនេះបង្ហាញពីតួនាទីកាន់តែសំខាន់ របស់ធនាគារ FTB ក្នុងការគាំទ្រដល់លំហូរពាណិជ្ជកម្មក្នុងតំបន់ និង ពង្រឹងភាពជាដៃគូអន្តរជាតិ"

ធនាគារ FTB ក៏បានជំរុញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការពង្រឹងសមភាពយេនឌ័រ។ ការចូលរួមរបស់ នៅ ក្នុងកម្មវិធី “ស្ត្រីជា អ្នកដឹកនាំក្នុងវិស័យពាណិជ្ជកម្ម” របស់ ធនាគារ ADB បានបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំនៅក្នុងក្រុម ការងារ ហិរញ្ញប្បទានពាណិជ្ជកម្មរបស់យើង ខណៈដែលការរួមចំណែកក្នុងផតខាស “តួនាទីស្ត្រីក្នុងវិស័យហិរញ្ញវត្ថុ” របស់ធនាគារ ADB បានគាំទ្រ ដល់ការរីកចម្រើននៃអ្នកដឹកនាំស្ត្រីនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា។

នៅចុងឆ្នាំនេះធនាគារ FTB បានពង្រីកកិច្ចសហការរបស់ខ្លួនជាមួយធនាគារ ADB ដោយបង្កើតកិច្ចព្រមព្រៀង **Confirming Bank Agreement** នៅក្រោមកម្មវិធី TSCFP។ គំនិតផ្តួចផ្តើមនេះពង្រឹងការគាំទ្រសម្រាប់អតិថិជនអ្នកនាំចេញដោយកាត់បន្ថយហានិភ័យដែល មិនទទួលបានការទូទាត់ និងហានិភ័យនៃប្រទេសរបស់ធនាគារដែលចេញលិខិតឥណទាន ដោយអនុញ្ញាតឱ្យ FTB ដើរតួជា **Confirming Bank** លើលិខិតឥណទានសម្រាប់ការនាំចេញ។


ក្នុងនាមជាធនាគារក្នុងស្រុក ធនាគារ FTB មានមោទនភាព និង ប្តេជ្ញាចិត្តក្នុងការជួយគាំទ្រដល់វិស័យឧស្សាហកម្មទាំងអស់ និងធ្វើឱ្យ អាជីវកម្មកម្ពុជាកាន់តែច្រើនអាចចូលទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

ហិរញ្ញប្បទានសម្រាប់ទិន្នន័យ

នៅក្នុងឆ្នាំ2025 ធនាគារ FTB ត្រូវបានជ្រើសរើសដោយក្រសួងបរិស្ថាន ក្នុងនាមជាធនាគារដំបូងគេដែលមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ “មូលនិធិអាកាសធាតុបៃតង” ដោយទទួលបានការគាំទ្រពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលកម្ពុជា ក្រោមកម្មវិធីជំនួយបច្ចេកទេសសម្រាប់ ការត្រៀមខ្លួនរួចជាស្រេច រួមមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើគោលនយោបាយពាក់ព័ន្ធ ការវិភាគចន្លោះប្រហោង និង ការកែលម្អរចនា សម្ព័ន្ធឱ្យស្របតាមលក្ខខណ្ឌដែលបានកំណត់។ នៅក្នុងឆ្នាំដដែល ធនាគារ FTB ក៏បានក្លាយជាសមាជិកនៃកម្មវិធីជំរុញ សេវាធនាគារ អាកាសធាតុ (Climate Bank Accelerator Program) ដែលជ្រើសរើសដោយធនាគារ ADB និងទទួលបានការគាំទ្រពីកម្មវិធី Catalytic Climate Finance Facility (CC Facility) ក្នុងការរៀបចំ “កម្មវិធីឥណទានបៃតង (Green Credit Facility)” ផងដែរ។ តាមរយៈសមិទ្ធផល ទាំងនេះបានឆ្លុះបញ្ចាំងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការជំរុញនិងពង្រីកការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតងរបស់ប្រទេសកម្ពុជានិងការពង្រឹង ភាពធននៃអាកាសធាតុសម្រាប់អ្នកជំនាន់ក្រោយ។

នៅដើមឆ្នាំ2025 ធនាគារ FTB បានបន្តធ្វើពិពិធកម្មហិរញ្ញប្បទានបៃតង និងពង្រីកទៅកាន់វិស័យសំខាន់ៗជាច្រើន រួមមាន ស្ថានីយ៍ផលិត អគ្គិសនីថាមពលព្រះអាទិត្យគម្រោងដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យអគ្គិសនីបៃតង និងយានយន្តអគ្គិសនី។ ក្នុងឆ្នាំដដែលនេះ ធនាគារ FTB ក៏បានបន្តធ្វើពិពិធកម្មផលិតផល និងសេវាកម្ម ដើម្បីគាំទ្រនិងកាត់បន្ថយហិរញ្ញប្បទានបៃតង និងសង្គមដោយផ្ដោតការយកចិត្តទុកដាក់លើ សហគ្រាសធុនតូច និងមធ្យម និងផ្តល់ដំណោះស្រាយហិរញ្ញប្បទានសមស្របសម្រាប់សហគ្រិនស្ត្រី។

នាំឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានការបញ្ចេញកាបូនទាប និងមានសេដ្ឋកិច្ចធននឹងអាកាសធាតុ។ ស្របពេលជាមួយគ្នានេះ ធនាគារ បានកំណត់គោលដៅក្លាយជា “ធនាគារបៃតងឈានមុខគេ” នៅក្នុងប្រទេសកម្ពុជា ត្រឹមឆ្នាំ 2027 និងមានគោលដៅឱ្យយ៉ាងហោច ណាស់ 15% នៃឥណទានសរុបរបស់ធនាគារ ស្ថិតនៅក្នុងវិស័យបៃតង ដើម្បីធានានិរន្តរភាពនៃការអនុវត្តគម្រោង។ បន្ថែមពីនេះ ធនាគារ FTB ក៏បានបង្កើតផែនការយុទ្ធសាស្ត្រសម្រាប់ការផ្តល់ឥណទានបៃតងប្រកបដោយចីរភាព ដូចខាងក្រោម៖



ពេញមួយឆ្នាំ 2025 និងឈានចូលដល់ឆ្នាំ 2026 ធនាគារ FTB បានបន្តសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ស្របតាមចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ក្នុងការក្លាយជាធនាគារក្នុងស្រុកឈានមុខគេនៅក្នុងវិស័យហិរញ្ញប្បទានអាកាសធាតុ តាមរយៈការពង្រីកដែនហិរញ្ញប្បទានឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលមានការបញ្ចេញកាបូនទាប។ តាមរយៈកម្មវិធីជំរុញសេវាធនាគារអាកាសធាតុរបស់ ADB ធនាគារបានបន្តអភិវឌ្ឍផលិតផលហិរញ្ញប្បទានអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព និងអនុវត្តមូលដ្ឋានគ្រឹះនៃការកាត់បន្ថយការបំភាយឧស្ម័នកាបូន ដោយមានគោលដៅ និងទិសដៅច្បាស់លាស់។ បន្ថែមពីលើនេះ ការចូលរួមរបស់ធនាគារ FTB ក្នុងកម្មវិធី Catalytic Climate Finance Facility (CC Facility) បានបន្តពង្រឹងសមត្ថភាពរបស់ធនាគារ ក្នុងការប្រើប្រាស់ដើមទុនសម្រាប់ឥណទានបៃតង ដែលគាំទ្រដោយរចនាសម្ព័ន្ធតំណទានប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងការគាំទ្រយេនឌ័រ។ កម្មវិធីគាំទ្រទាំងពីរនេះ បានផ្តល់ឱកាសឱ្យធនាគារពង្រីកវិសាលភាពនៃការផ្តល់ឥណទានកាន់តែទូលំទូលាយ និងប្រកបដោយចីរភាព នៅក្នុងវិស័យអាទិភាព និងវិស័យដែលមានសក្តានុពលខ្ពស់។



ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានទទួលការគាំទ្រ ពីកម្មវិធី Catalytic Climate Finance Facility (CC Facility) ក្នុងការរៀបចំ “កម្មវិធីឥណទានបៃតង (Green Credit Facility)” ដើម្បីជំរុញការផ្តល់កម្ចីបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ធនាគារ FTB ក៏បានបន្តជំរុញ “មូលនិធិអាកាសធាតុបៃតង” ឱ្យកាន់តែមានប្រសិទ្ធភាព ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលកម្ពុជា តាមរយៈការកែលម្អអភិបាលកិច្ច ការការពារ និងការត្រៀមខ្លួនរបស់ស្ថាប័ន។ បន្ថែមពីនេះ ការគាំទ្រពី GGGI តាមរយៈគំនិតផ្តួចផ្តើមកាត់បន្ថយការបំភាយឧស្ម័នកាបូនទាប បានជួយឱ្យធនាគារ FTB ពង្រឹងការចូលរួមរបស់ខ្លួនក្នុងការ ផ្លាស់ប្តូរនេះកាន់តែទូលំទូលាយ នៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។ សមិទ្ធផលទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារ FTB ក្នុងការជំរុញកំណើនដែលគិតគូរពីបរិស្ថាន បង្កើនភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទានបៃតង និងគាំទ្រដល់ដំណើររបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកសេដ្ឋកិច្ចកាបូនទាប និងមានភាពធន់ខ្ពស់ជាងមុន។




ស្ថាប័នហិរញ្ញវត្ថុដំបូងគេ ដែលមានសមត្ថភាព ក្នុងការចូលប្រើប្រាស់មូលនិធិអន្តរជាតិផ្ទាល់តាមរយៈ មូលនិធិអាកាសធាតុបៃតង



វត្តមានភាពទីស្នាក់ការកណ្តាលថ្មី “FTB TOWER”

FTB TOWER ជាប្រភេទ “អគារបែតងស្តង់ដារកម្រិត A+” ស្ថិតនៅកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ដែលត្រូវបានសាងសង់ ឡើងដោយមោទនភាពនិរន្តភាពហើយក្នុងពេលឆាប់ៗនេះនឹងទទួលបានវិញ្ញាបនបត្រជាប្រភេទអគារ “Green Mark Gold”។ អគារនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារនិងប្រើប្រាស់នូវសម្ភារទំនើបៗរួមទាំងបច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយស្វ័យប្រវត្តិកម្មសុវត្ថិភាពអគ្គិភ័យ ការសន្សំសំចៃថាមពល ការការពារបរិស្ថាន ក៏ដូចជាសេវាទូរស័ព្ទចល័តគ្រប់គ្រាន់នៅទូទាំងអគារ ចាប់ពីជាន់ខាងលើរហូត ដល់ជាន់ចំណតរថយន្តក្រោមដីចំនួនបួនជាន់ ស្របតាមបទប្បញ្ញត្តិក្នុងការសាងសង់អគារស្តង់ដារថ្នាក់ជាតិ និងតំបន់ ផងដែរ។

អគារពាណិជ្ជកម្មដ៏ស្ទើរមែក “FTB TOWER” ដែលកំពុងលេចរូបរាងឡើងខ្ពស់ត្រដែត ដោយមានផ្ទៃអគារសរុប 77,593ម៉ែត្រការ៉េ និងមាន 28ជាន់ នឹងក្លាយជាទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារ FTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកទី១ នៅកម្ពុជាចាប់តាំងពីឆ្នាំ 1979 អគារ “FTB TOWER” បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរហើយ និងគ្រោងដំណើរការក្នុងឆ្នាំ2026 វត្តមានអគារពាណិជ្ជកម្ម FTB TOWER ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ FTBក្នុងការនាំមកនូវនូវតួនាទីនិរន្តភាពនិងឧត្តមភាពនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។



ការពង្រីកបណ្តាញសាខា

ធនាគារបន្តពង្រីកបណ្តាញសាខារបស់ខ្លួន ដើម្បីចូលទៅជិតអតិថិជន។ ដូច្នេះហើយ FTB បានបើកដំណើរការសាខាថ្មីជាផ្លូវការនៅក្នុង រាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីបម្រើអតិថិជនដែលមានស្រាប់ និងថ្មីទាំងអស់។



សាខាថ្មី
ចំនួន 2 ទីតាំង



- សាខាក្រុងសៀមរាប-សង្កាត់ស្លក្រាម
អគារលេខ 956 ផ្លូវជាតិលេខ 6 សង្កាត់
ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

- សាខាខណ្ឌកំបូល សង្កាត់ភ្លើងឆេះរទេះ
ទីតាំងផ្ទះលេខ 57-59 ផ្លូវជាតិលេខ 3 សង្កាត់
ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ការពង្រីកបណ្តាញសេវាអេធីអឹម

អេធីអឹមនៅតែដើរតួនាទីយ៉ាងសំខាន់ជាសាខាដែលមានមុខងារមានកម្រិត ដែលតាមរយៈនោះ អតិថិជនអាចចូលប្រើប្រាស់មូលនិធិផ្ទាល់ ខ្លួន និងអនុវត្តមុខងារផ្សេងទៀតបន្ថែមពីលើការដកសាច់ប្រាក់។

នៅចុងឆ្នាំ 2025 ធនាគារមានបណ្តាញ

ម៉ាស៊ីន ATM សរុបចំនួន 86 គ្រឿង

រាប់បញ្ចូលទាំងនៅទីតាំងបណ្តាញសាខារបស់ធនាគារ និងក្រៅបណ្តាញសាខាដូចជា៖



ធនាគារ FTB ដាក់ឱ្យដំណើរការជាផ្លូវការនូវបណ្តាញឌីជីថលថ្មីជូនដល់អតិថិជនជាក្រុមហ៊ុន

ក្នុងឆ្នាំ 2025 ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដាក់ឱ្យដំណើរការជាផ្លូវការនូវបណ្តាញឌីជីថលថ្មីជូនដល់អតិថិជនជាក្រុមហ៊ុនដែលឈ្មោះថា “FTB Business Mobile App” និង “FTB Corporate Internet Banking” ។ ការដាក់ឱ្យដំណើរការបណ្តាញឌីជីថលទាំងពីរនេះជាការបោះពុម្ពផ្សាយក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយឌីជីថលប្រកបដោយភាពច្នៃប្រឌិតដល់ក្រុមហ៊ុននិងសហគ្រាសគ្រប់ប្រភេទ ដែលមានតម្រូវការប្រើប្រាស់ប្រតិបត្តិការធនាគារតាមអ៊ីនធឺណិតជាប្រចាំថ្ងៃ។



ដំណោះស្រាយងាយស្រួល



គ្រប់គ្រងហិរញ្ញវត្ថុយ៉ាងរលូន



សុវត្ថិភាពខ្ពស់គ្រប់ជំហាន

សេវាទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា ដោយស្វ័យប្រវត្តិ តាមរយៈកម្មវិធីធនាគារចល័ត FTB Mobile

នៅក្នុងឆ្នាំ2025 ធនាគារ FTB បានអភិវឌ្ឍបន្ថែមនូវមុខងារ ទូទាត់វិក្កយបត្រអគ្គិសនីដោយស្វ័យប្រវត្តិ តាមរយៈកម្មវិធីធនាគារចល័ត ឬធនាគារ អនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយគ្រាន់តែចុះឈ្មោះ បំពេញព័ត៌មាន និងលេខវិក្កយបត្ររបស់អគ្គិសនីកម្ពុជា នៅក្នុងមុខងារ “ទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជាដោយស្វ័យប្រវត្តិ” នោះការទូទាត់ថ្លៃអគ្គិសនី នឹងធ្វើឡើងជាដាច់ខាតដោយស្វ័យប្រវត្តិ។



ទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិ

ការដាក់ឱ្យដំណើរការកម្មវិធី “ទូទាត់បាតងទេសចរ ជាមួយនឹងក្រុមហ៊ុនបណ្តាញប័ណ្ណ ទូទាត់អន្តរជាតិវីសា” តាមរយៈការប្រើប្រាស់ប័ណ្ណវីសា

ធនាគារ FTB បានចូលរួមគាំទ្រដល់ការដាក់ឱ្យដំណើរការ កម្មវិធីទូទាត់បាតងទេសចរ របស់ធនាគារជាតិនៃកម្ពុជា ជាមួយនឹងក្រុមហ៊ុន បណ្តាញប័ណ្ណទូទាត់អន្តរជាតិវីសា តាមរយៈការប្រើប្រាស់ប័ណ្ណវីសា។ ភ្ញៀវទេសចរអន្តរជាតិ នឹងអាចធ្វើប្រតិបត្តិការទូទាត់តាមបែបឌីជីថល បន្ទាប់ពីទាញយកកម្មវិធីទូទាត់បាតងទេសចរ ហើយចុះឈ្មោះប្រើប្រាស់ក្នុងទូរសព្ទដៃ ដោយភ្ជាប់ជាមួយនឹងប័ណ្ណទូទាត់វីសា ដែលមាន ស្រាប់ពីប្រទេសដើមរបស់ខ្លួន។ ការភ្ជាប់មុខងារ Visa Card របស់កម្មវិធីទូទាត់បាតងទេសចរ នឹងផ្តល់ជាមធ្យោបាយដាក់ប្រាក់ ដែលអាច ឱ្យភ្ញៀវទេសចរអន្តរជាតិធ្វើប្រតិបត្តិការទូទាត់ទំនិញ និង សេវាកម្មបានកាន់តែងាយស្រួល មានសុវត្ថិភាព ព្រមទាំងមាន ទំនុកចិត្តខ្ពស់ សម្រាប់ការទូទាត់ឌីជីថលនៅ កម្ពុជា។ ទន្ទឹមនឹងកិច្ចសហការនេះ ភ្ញៀវទេសចរអន្តរជាតិ អាចធ្វើប្រតិបត្តិការទូទាត់តាមរយៈ ខេ អេច យូ អកូដ អាជីវកម្មប្រមាណ 4.5លានកន្លែង ក្នុងពេលធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា។



សេវាទូទាត់ប្រាក់ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានសហការជាមួយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) រៀបចំដាក់ឱ្យដំណើរការប្រើប្រាស់ ជាផ្លូវការនូវប្រតិបត្តិការទូទាត់ប្រាក់ជូនកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមរយៈ PAS Mobile ដោយលោកអ្នកគ្រាន់តែជ្រើសរើសយក គណនីរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាសម្រាប់ការទូទាត់។



សេវាទូទាត់ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្នុងឆ្នាំ២០២៥ ធនាគារ FTB មានកិត្តិយសក្នុងការប្រកាសពីភាពជាដៃគូជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង KESS Innovation PLC ដែលអនុញ្ញាតឱ្យអតិថិជនអាចបង់កម្រៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ដោយ ប្រើប្រាស់ FTB KHOR។ អតិថិជនអាចបង់កម្រៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរយៈ

1.

ម៉ាស៊ីន Kiosk របស់អង្គភាពច្រកចេញចូលតែមួយ

អតិថិជនអាចបង់កម្រៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់តាមម៉ាស៊ីន Kiosk នៅក្នុងអង្គភាពច្រក ចេញចូលតែមួយ។ គ្រាន់តែជ្រើសរើស FTB KHOR ជាជម្រើសបង់ ប្រាក់ ហើយស្កេនដោយប្រើលើកម្មវិធីទូរស័ព្ទដៃចល័តលោកអ្នក។



2.

គេហទំព័រប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

អតិថិជនអាចបង់កម្រៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី
នគរូបនីយកម្មនិងសំណង់តាមគេហទំព័រប្រព័ន្ធអនឡាញ៖
service.mlmupc.gov.kh។ គ្រាន់តែជ្រើសរើស FTB KHOR
ជាជម្រើសបង់ប្រាក់ហើយស្ដេនដោយប្រើលើកម្មវិធីទូរស័ព្ទដៃចល័ត
លោកអ្នក។



សេវាទូទាត់ជូនអង្គភាពច្រកចេញចូលតែមួយ

ធនាគារ FTB មានកិត្តិយសក្នុងការប្រកាសពីភាពជាដៃគូជាមួយអង្គភាពច្រកចេញចូលតែមួយ និង KESS Innovation PLC ដែលអនុញ្ញាត
ឱ្យអតិថិជនអាចបង់កម្រៃសេវាអង្គភាពច្រកចេញចូលតែមួយដោយប្រើប្រាស់ FTB KHOR។ អតិថិជនអាចបង់កម្រៃសេវាអង្គភាពច្រកចេញ
ចូលតែមួយតាមរយៈ

1.

ម៉ាស៊ីន Kiosk របស់អង្គភាពច្រកចេញចូលតែមួយ
អតិថិជនអាចបង់កម្រៃសេវាអង្គភាពច្រកចេញចូល
តែមួយតាមម៉ាស៊ីន Kiosk នៅក្នុងអង្គភាពច្រកចេញ
ចូលតែមួយ។ គ្រាន់តែជ្រើសរើស FTB KHOR ជា
ជម្រើសបង់ប្រាក់ ហើយស្ដេនដោយប្រើលើកម្មវិធី
ទូរស័ព្ទដៃចល័តលោកអ្នក។



2.

គេហទំព័រប្រព័ន្ធអនឡាញរបស់អង្គភាពច្រកចេញ
ចូលតែមួយ

អតិថិជនអាចបង់កម្រៃសេវាអង្គភាពច្រកចេញចូល
តែមួយតាមគេហទំព័រប្រព័ន្ធអនឡាញ៖
online.owso.gov.kh។ គ្រាន់តែជ្រើសរើស FTB
KHOR ជាជម្រើសបង់ប្រាក់ ហើយស្ដេនដោយប្រើ
លើកម្មវិធីទូរស័ព្ទដៃចល័តលោកអ្នក។



និយោជកស្ម័គ្រចិត្ត និងឈានមុខ

ដើម្បីសម្រេចបាននូវចក្ខុវិស័យ ជាធនាគារពាណិជ្ជកម្មដែលមានការពេញចិត្តជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ FTB មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់នូវបរិយាកាសការងាររួមបញ្ចូលគ្នាមួយដែលអនុញ្ញាតឱ្យបុគ្គលិកអាចអភិវឌ្ឍជំនាញប្រកបដោយវិជ្ជាជីវៈដើម្បីជួយទ្រទ្រង់នូវការរីកចម្រើនប្រកបដោយចីរភាពយូរអង្វែង។

ការផ្តល់នូវអត្ថប្រយោជន៍សម្បូរមែប

ជាគោលការណ៍របស់ធនាគារ យើងបន្តធានាដល់បុគ្គលិកលើការគាំទ្រផ្នែកហិរញ្ញវត្ថុបានយ៉ាងល្អនិងជាទៀងទាត់ ហើយថែមទាំងជំរុញលើកទឹកចិត្តបុគ្គលិកទៅរកគោលដៅផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនដោយបានផ្តល់ជាកម្ចីទិញគេហដ្ឋាន និង តម្រូវការចាំបាច់ផ្សេងៗជាមួយអត្រាការប្រាក់ទាប។

សេវាធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងការថែទាំសុខភាព ត្រូវបានផ្តល់ជូនដល់បុគ្គលិកផងដែរ។ បន្ថែមលើសពីនេះទៀត ធនាគារបានផ្តល់ដល់បុគ្គលិកផងដែរនៅពេលពួកគាត់ចូលនិវត្តន៍ពីការងារដែលគេហៅថាប្រាក់សោធន។

ការគ្រប់គ្រង និងរក្សានូវបុគ្គលិកដែលមានសមត្ថភាព

វិធីសាស្ត្ររួមរបស់ធនាគារចំពោះការអភិវឌ្ឍន៍ ការចូលរួមនិងការរក្សាបុគ្គលិកត្រូវបានផ្តោតលើផ្នែកសំខាន់ៗចំនួនបីដែលទាក់ទងនឹងការបណ្តុះបណ្តាលទេពកោសល្យតម្លៃការកើនឡើងជាការបន្តហ្វឹកហាត់និងការអភិវឌ្ឍន៍ តាមរយៈការបញ្ជូនបុគ្គលិកចូលរួមវគ្គបណ្តុះបណ្តាលក្នុងស្រុកនិងក្រៅប្រទេស។ ភាពជោគជ័យជាបន្តបន្ទាប់របស់ធនាគារត្រូវបានបង្កើតឡើងដោយផ្តោតឥតឈប់ឈរលើការប្តេជ្ញាចិត្ត និង ការគាំទ្របុគ្គលិករបស់យើង ហើយធនាគារ FTB តែងតែចាត់ទុកបុគ្គលិកគឺជាទ្រព្យសម្បត្តិដ៏សំខាន់របស់យើង។

ពិពិធកាត និងបរិយាបន្ន

ការធ្វើពិពិធកម្មបានអនុញ្ញាតឱ្យធនាគារទទួលបាននូវបុគ្គលិកប្រកបដោយទេពកោសល្យកាន់តែទូលំទូលាយ និងមានទស្សនវិស័យសម្បូរបែប។ ការផ្តល់ឱកាសស្ទើរៗគ្នាចំពោះគ្រប់បុគ្គលិក គឺជាប្រការដ៏មានសារៈសំខាន់ដើម្បីជួយគាំទ្រដល់ពិពិធកាតនិងបរិយាបន្នហើយក៏អនុញ្ញាតឱ្យយើងបានដឹងពីសក្តានុពលពេញលេញនៃធនធានមនុស្សរបស់ធនាគារ។

ធនាគារទទួលយកពិពិធកាតផ្នែកយេនឌ័រនិងវប្បធម៌ដែលធនាគារជឿថាជាគន្លឹះនៃបរិយាកាសការងារដ៏អំណោយផលដែលបុគ្គលិកម្នាក់ៗត្រូវបានគោរពនិងគាំទ្រ។

សុខុមាលភាពនៅកន្លែងធ្វើការ

ក្នុងនាមជានិយោជកស្ម័គ្រចិត្ត និង ឈានមុខ នេះជារឿងសំខាន់ដែលយើងតែងតែផ្តល់សុវត្ថិភាពនៅកន្លែងការងារ និង គាំទ្របុគ្គលិករបស់យើងឱ្យបានល្អដែលអាចឱ្យបុគ្គលិករបស់យើងដឹកនាំជីវិតឱ្យមានសុខភាពល្អ និង បំពេញការងារនៅកន្លែងធ្វើការ ដូច្នេះពួកគេអាចមានផលិតភាព និង ការចូលរួមកាន់តែច្រើន។ យើងប្តេជ្ញាផ្តល់បរិយាកាសគាំទ្រដល់បុគ្គលិក និង លើកទឹកចិត្តបុគ្គលិកទាំងអស់ និង អ្នកដែលធ្វើការនៅកន្លែងធ្វើការរបស់យើងទទួលយកសុវត្ថិភាពខ្ពស់និងរបៀបរស់នៅដែលមានសុខភាពល្អ។



ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានសម្រាប់វិស័យផលិតកម្មក្រោយប្រមូលផល រវាង ធនាគារ FTB និង CGCC

នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា(CGCC) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានសហការរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គម្រោងធានាឥណទានសម្រាប់វិស័យផលិតកម្មក្រោយប្រមូលផលក្រោមវត្តមានរបស់ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃ CGCC, ធនាគារ FTB, និងតំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្នុងគោលបំណងប្រកាសជាផ្លូវការនូវការពង្រីកកិច្ចសហការបន្ថែមរវាងស្ថាប័នទាំងពីរ លើការផ្តល់កម្ចីដែលមានការធានាពី CGCC តាមរយៈធនាគារ FTB ដល់សហគ្រាស ដែលស្ថិតនៅក្នុងវិស័យផលិតកម្មក្រោយប្រមូលផល និងអ្នកផ្គត់ផ្គង់ដែលពាក់ព័ន្ធ។



សហការជាមួយអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

នាថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៥ ធនាគារ FTB និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការលើការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញ និងគាំទ្រការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ កិច្ចសហប្រតិបត្តិការនេះ នឹងអនុញ្ញាតឱ្យធនាគារ FTB ដើរតួជាភ្នាក់ងារដ៏សំខាន់ក្នុងការសម្របសម្រួលផ្តល់សេវាចុះឈ្មោះដល់ប្រជាជនកម្ពុជា ដែលមានបំណងចុះឈ្មោះដោយស្ម័គ្រចិត្តលើ ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមបណ្តាញ ឬសាខារបស់ធនាគារផ្ទាល់ ប្រកបដោយវិជ្ជាជីវៈការទទួលខុសត្រូវខ្ពស់ និងឥតគិតថ្លៃសេវា។



ធនាគារ FTB, CGCC, CWA និង Water.org បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនលទ្ធភាព ទទួលបានហិរញ្ញប្បទានដូចការ សម្រាប់គាំទ្រវិស័យទឹកស្អាតនៅកម្ពុជា

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលរបស់សាជីវកម្ម ធានាឥណទានកម្ពុជា (CGCC) មានការរៀបចំកម្មវិធីចុះហត្ថលេខា លើ(១)កិច្ចព្រមព្រៀងធានាឥណទានជាកញ្ចប់សម្រាប់គម្រោងធានា ឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ សម្រាប់ប្រតិបត្តិការទឹកស្អាត កម្ពុជារវាង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ធនាគារ FTB, និង (២) អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង CGCC និង សមាគមម្នាក់ផ្គត់ផ្គង់ទឹកកម្ពុជា (CWA), និង (៣) MOU រវាង CGCC និងអង្គការ Water.org។



ធនាគារ FTB និង ធនាគារ ADB ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងនាមជា “Confirming Bank”

ធនាគារ FTB និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ក្នុងនាមជា “Confirming Bank” ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើតឱកាសធ្វើពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ ក្នុងកម្មវិធីហិរញ្ញប្បទាន ខ្សែសង្វាក់ពាណិជ្ជកម្ម។



ធនាគារ FTB និង ក្រុមហ៊ុន UPI ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីជំរុញសេវាទូទាត់

ធនាគារ FTB ដែលជាធនាគារពាណិជ្ជកម្មទី១ តេនៅកម្ពុជា និង ក្រុមហ៊ុន យូញ៉េនធ៍ អ៊ិនធើណេសិនណល (UnionPay International ហៅកាត់ថា “UPI”) ដែលជាបណ្តាញទូទាត់ដ៏ធំមួយក្នុងចំណោមបណ្តាញផ្តល់សេវាប័ណ្ណទូទាត់នៅក្នុងសកលលោក បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃសេវាទូទាត់ដ៏ថ្មីថ្មោងនៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះមានគោលបំណងបង្កើនដំណោះស្រាយសេវាទូទាត់ដ៏ថ្មីថ្មោងប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព និងផ្តោតជាពិសេសលើការគាំទ្រវិស័យទេសចរណ៍ និង



ផ្តល់បទពិសោធន៍សេវាទូទាត់សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលអញ្ជើញមកកាន់ប្រទេសកម្ពុជា។

ធនាគារ FTB និង ក្រុមហ៊ុន ហ្វតេ អ៊ិនស៊ុរ៉ង់ស៍ ឆ្លើយតបសាធារណជនដៃគូបើកកាស៊ូរេន

នាថ្ងៃទី 31 ខែតុលា ឆ្នាំ 2025 ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងក្រុមហ៊ុន ហ្វតេ អ៊ិនស៊ុរ៉ង់ស៍ (ខេមបូឌា) បានចុះហត្ថលេខាជាផ្លូវការ នូវភាពជាដៃគូអាជីវកម្មបើកការសួរដេញដោល ដើម្បីផ្តល់ជូនអតិថិជន និងសាធារណជននូវសេវាធានារ៉ាប់រងទូទៅ តាមរយៈបណ្តាញសាខារបស់ធនាគារ FTB។ តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ FTB និងសាធារណជននឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនក្នុងប្រើប្រាស់ សេវាធានារ៉ាប់រងទូទៅរួមមាន សេវាធានារ៉ាប់រងទៅលើមធ្យោបាយធ្វើដំណើរ អចលនទ្រព្យ និងសេវាធានារ៉ាប់រងផ្សេងទៀត ពីក្រុមហ៊ុន ហ្វតេ អ៊ិនស៊ុរ៉ង់ស៍ (ខេមបូឌា) ដែលជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដ៏ធំ និងមានវ័យចំណាស់ជាងគេ។



សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង សាជីវកម្មធានាឥណទានកម្ពុជា

នាថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2025 ធនាគារ FTB ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (MAFF) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីអភិវឌ្ឍសហគមន៍កសិកម្មទំនើបក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃអាជីវកម្ម ការគាំទ្រផ្នែកឥណទាន និងការធានាឥណទានដល់សហគមន៍កសិកម្មទំនើប។





របាយការណ៍និរន្តរភាព

ធនាគារគ្រប់គ្រងហានិភ័យបរិស្ថាន និង សង្គមតាមរយៈការផ្តល់សេវាហិរញ្ញវត្ថុទៅដល់អតិថិជន និង ផលប៉ះពាល់ពីប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។ យើងមើលឃើញថាហានិភ័យប្រឈមសំខាន់ៗនៃបរិស្ថាន និង សង្គមរបស់ធនាគារគឺពាក់ព័ន្ធនឹងសកម្មភាពផ្តល់ប្រាក់កម្ចី និង ការវិនិយោគតែទោះជាយ៉ាងណាក៏ដោយ គោលដៅរបស់យើងដើម្បីឈានទៅមុខតាមរយៈការអនុវត្តជាគំរូ និង បង្ហាញតាមរយៈការប្តេជ្ញាកាត់បន្ថយដោយផ្ទាល់នូវផលប៉ះពាល់បរិស្ថាននិងពង្រីកសកម្មភាពសង្គមនៅក្នុងចំណោមសហគមន៍ដែលកំពុងធ្វើប្រតិបត្តិការ។ យើងរំពឹងថាការធ្វើសមាហរណកម្មហានិភ័យសង្គម និងបរិស្ថានក្នុងសកម្មភាពអាជីវកម្មរបស់យើងអាចនឹងឱ្យយើងសម្រេចបានគោលដៅយុទ្ធសាស្ត្រ និង គោលដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជាក៏ដូចជាធានាផងដែរនូវផលប្រយោជន៍ប្រកបដោយនិរន្តរភាពលើការវិនិយោគរបស់ភាគទុនិក។

ESMS ប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គម



គោលការណ៍
និងនីតិវិធី
គ្រប់គ្រងហានិភ័យ
ដែលមានស្រាប់

មុខងាររបស់អ្នក
សម្របសម្រួល ESRM
ស្ថិតនៅក្រោមក្រុម
គ្រប់គ្រងហានិភ័យ

ការបញ្ចូលគ្នានៃ ESRM
ទៅក្នុងដំណើរការ
តំណទានដែលកំពុង
តែដំណើរការ

របាយការណ៍ទទួល
ខុសត្រូវនិងតម្លាភាព
ESRM មានលើ
របាយការណ៍ប្រចាំឆ្នាំ

ការអនុវត្តគោលនយោបាយហិរញ្ញវត្ថុ ប្រកបដោយចីរភាព

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានចុះហត្ថលេខាលើការអនុវត្តគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាពទាំង១ ដែលណែនាំដោយសមាគមធនាគារនៅកម្ពុជា និង បានចូលរួមដឹកនាំគណៈកម្មការហិរញ្ញវត្ថុប្រកបដោយចីរភាពចាប់តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន។ ធនាគារក៏បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ក្រោមប្រធានបទ “ការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពជាមួយនឹងវិស័យធុរកិច្ចកម្ពុជា” កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។



កិច្ចការការពារបរិស្ថាន

យើងនឹងធ្វើការវាយតម្លៃនិងគ្រប់គ្រងហានិភ័យបរិស្ថានដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ការបំពុលបរិស្ថាន ការគ្រប់គ្រងកាកសំណល់ និងការការពារលើធនធានធម្មជាតិរបស់យើង។



កិច្ចការការពារប្រជាជន

យើងនឹងធ្វើការវាយតម្លៃនិងគ្រប់គ្រងហានិភ័យដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រជាជនជាពិសេសគឺសហគមន៍ក្នុងស្រុក កម្មករ និង ជនជាតិភាគតិចរបស់យើង។



កិច្ចការការពារវប្បធម៌

យើងនឹងធ្វើការវាយតម្លៃ និង គ្រប់គ្រងហានិភ័យដែលអាចជះឥទ្ធិពលអវិជ្ជមានដល់បេតិកភណ្ឌវប្បធម៌រួមមាន ភាសាវប្បធម៌ ប្រពៃណី និងបូជនីយដ្ឋានរបស់យើង។



ចំណេះដឹងហិរញ្ញវត្ថុ

យើងនឹងបន្ថែមការយល់ដឹងនិងអក្ខរកម្មផ្នែកហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជាព្រមទាំងធ្វើឱ្យប្រសើរឡើងនូវវិធីសាស្ត្ររបស់យើងចំពោះកិច្ចការការពារអតិថិជន។



បរិយាបន្នហិរញ្ញវត្ថុ

យើងនឹងពង្រីកដែនវិសាលភាពរបស់យើងចំពោះអ្នកដែលមិនអាចឬមានកម្រិតក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ក៏ដូចជាផ្តល់នូវដំណោះស្រាយប្រកបដោយការថ្លៃប្រខិត ដើម្បីពង្រឹងនូវការទទួលបាននូវផ្នែកហិរញ្ញវត្ថុ និងកម្រិតសេវាកម្ម។



នវានុវត្តភាពហិរញ្ញវត្ថុ

យើងនឹងផ្តល់ហិរញ្ញប្បទានដល់នវានុវត្តន៍ដែលបង្កើតប្រសិទ្ធភាព និង កែលម្អនូវអ្វីដែលមានស្រាប់ វិស័យបុរាណ និងសកម្មភាពអាជីវកម្ម ក៏ដូចជាការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចបែតងថ្មី។



បទដ្ឋានបរិស្ថាននិងសង្គម

យើងនឹងស្វែងរកសាងនូវសមត្ថភាពទូទាំងធនាគារ ដើម្បីផ្តល់នូវការប្តេជ្ញាចិត្តរបស់យើង និង លើកកម្ពស់ការយល់ដឹងក្នុងចំណោមអតិថិជន និង សហគមន៍របស់យើងអំពីនិរន្តរភាពហិរញ្ញវត្ថុ។



ដានបរិស្ថាននិងសង្គម

យើងនឹងគ្រប់គ្រងដានបរិស្ថាននិងសង្គមរបស់យើងផ្ទាល់ និង លើកជាសំណើរបទដ្ឋានស្រដៀងគ្នាដល់អ្នកផ្គត់ផ្គង់របស់យើង។



តម្លាភាពនិងគណនេយ្យភាព

យើងនឹងរាយការណ៍ប្រចាំឆ្នាំអំពីវឌ្ឍនភាពផ្ទាល់ខ្លួន និងវិស័យទាំងមូលដោយឆ្លើយតបនឹងការប្តេជ្ញា ដើម្បីជាទំនួលខុសត្រូវរបស់យើង ហើយចែករំលែករឿងរ៉ាវនិង លទ្ធផលនៃដំណើរ និង តម្លៃដែលយើងជឿជាក់ថាអាចបង្កើតវាបានដើម្បីប្រទេសកម្ពុជា។

ប្រសិទ្ធភាពគ្រប់គ្រងធនធាន

ធនាគារនៅតែបន្តប្តេជ្ញាចិត្តបង្កើនប្រសិទ្ធភាពគ្រប់គ្រងធនធានតាមរយៈវិធីសាស្ត្រប្រកបដោយចីរភាពផ្សេងៗរួមមាន ការសន្សំនិងការកាត់បន្ថយការប្រើប្រាស់ទឹក ភ្លើង ក្រដាស និងថង់ប្លាស្ទិក។

ការបញ្ចេញកាបូន

ក្នុងការផ្តល់ហិរញ្ញប្បទានជូនអតិថិជនធនាគារបានប្តេជ្ញាជៀសវាងផ្តល់ជូនអតិថិជនដែលមានអាជីវកម្មប៉ះពាល់ធ្ងន់ធ្ងរដល់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដល់បរិស្ថាន។

របាយការណ៍បរិស្ថាន និងសង្គមផ្នែកខាងក្នុងរបស់ធនាគារ



អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់

ធនាគារបានបញ្ចូលគុណតម្លៃបរិស្ថាននិងសង្គមក្នុងការដោះស្រាយជាមួយដៃគូពាណិជ្ជកម្មជាអ្នកផ្គត់ផ្គង់ដោយមានការបញ្ចូលទៅក្នុងដំណើរការវាយតម្លៃផលប៉ះពាល់ទៅក្នុងការជ្រើសរើសដៃគូផ្គត់ផ្គង់រួមទាំងបញ្ហាសុខភាពនិងសុវត្ថិភាព ការគ្រប់គ្រងកាកសំណល់ វិញ្ញាបនបត្របរិស្ថាន (បើមានតម្រូវការ) ព័ត៌មានស្តីពីការរំលោភបំពានលើសិទ្ធិមនុស្ស កម្លាំងពលកម្ម និងប្រព័ន្ធផ្សព្វផ្សាយអវិជ្ជមានលើការអនុវត្តកន្លែងមក។



ការរង្វាន់ និងលិខិតថ្លែងអំណរគុណឆ្នាំ2025



ធនាគារ FTB ពិតជាមានមោទនភាព
ដែលទទួលបានលិខិតសរសើរ និងការរង្វាន់
ពីស្ថាប័នជាច្រើន

2025





សកម្មភាពទំនួលខុសត្រូវសង្គម

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ទាំងតាមរយៈគំនិតផ្តួចផ្តើមផ្ទាល់ខ្លួន និង ការសហការជាមួយស្ថាប័នជាច្រើន ពេញមួយប្រតិបត្តិការរបស់ខ្លួន។ ក្នុងឆ្នាំ២០២៥ នេះ ធនាគារ FTB បានបន្តអនុវត្តសកម្មភាពទំនួលខុសត្រូវសង្គមយ៉ាងទូលំទូលាយ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងនាំមកនូវតម្លៃពលវិជ្ជមានទៅលើសហគមន៍ ស្របតាមបេសកកម្មរបស់ធនាគារ។

1. ការងារមនុស្សធម៌ និងឆ្លើយតបបន្ទាន់

1.1. ការលុបចោលឥណទានជូនវិវេយោធិនពលី និង ប្តូរក្នុងសមរភូមិព្រំដែន

ក្នុងស្មារតីសាមគ្គីភាពនិងមនុស្សធម៌ និងឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា ធនាគារ FTB បានសម្រេចលុបចោលឥណទានទាំងស្រុង ជូនដល់វិវេយោធិនពលីជីវិត អ្នករួមខ្ចី យោធិនពិការ និងយោធិនរបួស ក្នុងជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ។

1.2. មូលនិធិដើម្បីសន្តិភាព និង ប្តូរណាតាទឹកដី

- ការគាំទ្រតាមរយៈស្ថាប័នរដ្ឋ និង សមាគម

ធនាគារបានបរិច្ចាគថវិកាសរុបចំនួន ៤០លានរៀល ចំនួន២លើក ជូនដល់ស្ថាប័នពាក់ព័ន្ធរួមមាន៖ សមាគមធនាគារនៅកម្ពុជា ៣០លានរៀល បេឡាជាតិសន្តិសុខសង្គម ៤លានរៀល និង និយ័តករធនបាលកិច្ច ៦លានរៀល។

- ការគាំទ្រទីបញ្ជាការកាំភ្លើងធំ

ធនាគារ បានឧបត្ថម្ភថវិកា ១០០លានរៀល ជូនទីបញ្ជាការកាំភ្លើងធំ ដើម្បីចូលរួមគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការការពារបូរណភាពទឹកដីកម្ពុជា។



• **គម្រោងចុះចែកអំណោយសន្តិភាពតាមព្រំដែន**

ធនាគារបានចុះចែកសម្ភារៈ និង គ្រឿងឧបភោគបរិភោគ ដោយផ្ទាល់ជូនដល់កងកម្លាំង និង ប្រជាពលរដ្ឋនៅខេត្តរងគ្រោះ ចំនួន 2 លើក (ខែសីហា និងធ្នូ) នៅតាមខេត្តជួរមុខទាំង 6 (ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងសៀមរាប)។

លើកទី១ (ថ្ងៃទី2-3 ខែសីហា ឆ្នាំ2025)៖

ជាមោទនភាព ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ FTB បាន បង្ហាញស្មារតីសាមគ្គីភាព យ៉ាងមុតមាំ ដោយបានប្រមូលថវិកា ផ្ទៃក្នុងសុទ្ធសាបានចំនួន 21,754,400 រៀល។



លើកទី2 (ថ្ងៃទី21 ខែធ្នូ ឆ្នាំ2025)៖

ធនាគារបានបន្តយុទ្ធនាការចុះចែកអំណោយ ដោយប្រើប្រាស់ កញ្ចប់ថវិកាផ្ទាល់របស់ ធនាគារចំនួន 54,000,000រៀល និងថវិកាដែលទទួលបានពីការចូលរួមបរិច្ចាគយ៉ាងផុសផុលពី សំណាក់ថ្នាក់ដឹកនាំបុគ្គលិក អតិថិជន និង សាធារណជនទូទៅ សរុបចំនួនជាង 35,000,000រៀល។



• **ការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា**

ការកៀរគរថវិកាផ្ទៃក្នុងពីថ្នាក់ដឹកនាំ និង បុគ្គលិកក្រោមយុទ្ធនាការ “1ម៉ឺនរៀល 1ម៉ឺននាក់” រួមជាមួយនឹងការបន្ថែមថវិកាពីធនាគារ សរុប 20លានរៀល។



• ការគាំទ្រកាកបាទក្រហមកម្ពុជា

ការបរិច្ចាគថវិកា 60លានរៀល សម្រាប់ឧបលើកទី 162 ទិវាពិភពលោកកាកបាទក្រហម និងអង្គរចន្ទក្រហម 8 ឧសភា ឆ្នាំ2025 ក្រោមប្រធានបទ « រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»



ការឧបត្ថម្ភកម្មវិធី ទិវាពិភពលោកសង្គ្រោះបឋម 2025 ក្រោមប្រធានបទ «រត់ដើម្បីសុខភាព សន្តិភាព និងការប្រែប្រួលអាកាសធាតុ»



2. ការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍយុវជន

2.1. កម្មវិធីអាហារូបករណ៍100%



ការផ្តល់អាហារូបករណ៍ពេញលេញសហការជាមួយ វិទ្យាស្ថាន CamEd ដើម្បីរួមចំណែកអភិវឌ្ឍធនធាន មនុស្សប្រកបដោយសក្តានុពលខ្ពស់។

2.2. ការគាំទ្រសុខុមាលភាពកុមារពិការ

ធនាគារបានបរិច្ចាគថវិកា និងសម្ភារៈសិក្សា ព្រមទាំងរៀបចំដំណើរទស្សនកិច្ចកម្សាន្តដោយឥតគិតថ្លៃនៅ Angkor Wildlife & Aquarium ជូនកុមារពិការ។ សកម្មភាពនេះធ្វើឡើងដើម្បីលើកកម្ពស់សិទ្ធិទទួលបានការអប់រំស្មើភាពគ្នា និងផ្តល់ស្នាមញញឹមដល់កុមារ។



2.3. ការកម្រង់មនុស្ស និងការងារ

ការគាំទ្រកម្មវិធី Techno Pre-Incubation ដើម្បីលើកកម្ពស់នវានុវត្តន៍យុវជន និងការចូលរួមយ៉ាងសកម្មក្នុងពិព័រណ៍ការងារជាតិ (National Career & Productivity Fair) និងពិព័រណ៍ការងារធំៗតាមសាកលវិទ្យាល័យ។



“ National Career & Productivity Fair ”



“ Techno Pre-Incubation ”

3. ការលើកកម្ពស់វិស័យកីឡា និងបរិស្ថាន

3.1. វិស័យកីឡា និងសុខុមាលភាព

ការចូលរួមជាអ្នកឧបត្ថម្ភ និងបញ្ជូនបុគ្គលិកចូលរួមក្នុងកម្មវិធីទិវាប្រណាំងម៉ាក្កុងអន្តរជាតិរួមមាន៖



“ ទិវាប្រណាំងម៉ាក្កុងអន្តរជាតិលើកទី 13 ”



“ កម្មវិធី Run for Charity របស់ក្រសួងព័ត៌មាន ”



“ ទិវាប្រណាំងម៉ាក្កុងអន្តរជាតិ ចក្រភពអង្គរ លើកទី 10 ”



“ ទិវាប្រណាំងម៉ាក្កុងអន្តរជាតិ លើកទី 10 ខេត្តព្រះសីហនុ ”

3.2. បរិស្ថាន

ការផ្តល់ធុងបែងចែកកាកសំណល់ខ្នាតធំ សហការជាមួយវិទ្យាស្ថាន GGGI និងក្រសួងបរិស្ថាន សម្រាប់បំពាក់នៅតាមសាលារៀនក្នុង ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការ “ផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ 2050 នៅកម្ពុជា” ។



4. ការអភិរក្សវប្បធម៌ និងសាសនា

4.1. វប្បធម៌ និងប្រពៃណីជាតិ

ការចូលរួមគាំទ្រសង្គ្រាន្តសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សង្គ្រាន្តសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងការគាំទ្រកម្មវិធី ទិវាជាតិអ្នកនិពន្ធលើកទី២។



“សង្គ្រាន្តសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)”



“សង្គ្រាន្តសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)”



“ទិវាជាតិអ្នកនិពន្ធលើកទី២”

4.2. សាសនា

ការរៀបចំគម្រោងបុណ្យកាន់បិណ្ឌក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ ដោយបាននាំយកទេយ្យទាន និងបច្ច័យប្រភេទដល់វត្តបាណនុគ្រោះ ក្នុង ខេត្តតាកែវ។



5. ព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗ

5.1. ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងប្រាក់បៀវត្ស

- ធនាគារ FTB បានចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាស (Gold Sponsor) ក្នុងកម្មវិធី “អបអរសាទរ ទិវាប្រាក់រៀល ខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ”។



- ទន្ទឹមនឹងនេះ ធនាគារក៏បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទូទាំងប្រទេសរបស់ធនាគារជាតិនៃកម្ពុជា(NBC)ក្នុងគោលបំណងជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ លើកកម្ពស់ការទូទាត់តាមប្រព័ន្ធ KHQR និងផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយជូនដល់ប្រជាពលរដ្ឋកម្ពុជា។



5.2. ការតំរូវពាណិជ្ជកម្ម និងសេដ្ឋកិច្ច

ធនាគារបានចូលរួមជាអ្នកឧបត្ថម្ភ និងគាំទ្រយ៉ាងសកម្មនៅក្នុងវេទិកា និងពិព័រណ៍ថ្នាក់ជាតិសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសហគមន៍រួមមាន៖

- ពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតកាតកម្ពុជា

ធនាគារ FTB បានចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាស (Gold Sponsor) ក្នុងគោលបំណងដើម្បីរួមចំណែកជំរុញការអភិវឌ្ឍនិងបង្ហាញពីសក្តានុពលនៃផលិតផល និងសេវាកម្មក្នុងវិស័យសំណង់នៅកម្ពុជា។



- **វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ2025 (CAFE25)**

ធនាគារបានឧបត្ថម្ភថវិកា 15,000 ដុល្លារអាមេរិក ជាអ្នកឧបត្ថម្ភកម្រិតមាស (Gold Sponsor)។ អ្វីដែលកាន់តែពិសេស គឺបាននាំយកកសិករពីខេត្ត កំពង់ធំ និងខេត្ត កណ្តាល មកចូលរួមផ្ទាល់ ដើម្បីផ្សារភ្ជាប់ពួកគាត់ ទៅនឹងបច្ចេកវិទ្យាកសិកម្មទំនើប ទីផ្សារថ្មីៗ និងដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីជួយពង្រីកអាជីវកម្មរបស់ពួកគាត់។



- **ពិធីបុណ្យទន្លេលើកទី១**

ធនាគារ FTB បានចូលរួមជាអ្នកឧបត្ថម្ភកម្រិតប្រាក់ (Silver Sponsor) សម្រាប់គម្រោង “ពិធីបុណ្យទន្លេលើកទី១ ឆ្នាំ2025” ក្រោមប្រធានបទ «គុណតម្លៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ»។ ការចូលរួមនេះ ធ្វើឡើងក្នុងគោលបំណងរួមចំណែកជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា សំដៅទៅកាន់ទាញចលនា ទេសចរណ៍ផ្ទៃក្នុង ព្រមទាំងជួយលើកស្ទួយផលិតផលក្នុងស្រុក និងសេដ្ឋកិច្ចសហគមន៍។



- **កម្មវិធីធុរកិច្ចជំនាន់ថ្មី (NEXTGEN Enterprise) ជំនាន់ទី3**

ផ្តល់ការឧបត្ថម្ភ ក្នុងកម្មវិធីរបស់សហគ្រិនខ្មែរ (Khmer Enterprise) ដើម្បីរួមចំណែកអភិវឌ្ឍសមត្ថភាពសហគ្រិន និងជំរុញកំណើនអាជីវកម្មនៅកម្ពុជា។



ការលើកកម្ពស់នារី និងសមភាពសង្គម

ធនាគារ FTB តែងតែលើកកម្ពស់សិទ្ធិ សមភាព និងផ្តល់អំណាចដល់ស្ត្រីនៅក្នុងសង្គម ដោយផ្តល់នូវសិទ្ធិស្មើគ្នានៅក្នុងសង្គម និងផ្តល់ឱកាសឱ្យស្ត្រីអាចបញ្ចេញសមត្ថភាពរបស់ពួកគេឱ្យបានពេញលេញ ជំរុញទំនុកចិត្ត និងជំរុញឱ្យមានការផ្លាស់ប្តូរថ្មី ប្រកបដោយនិរន្តរភាព និងវិបុលភាពនៅក្នុងសហគមន៍។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើង ធនាគារ FTB តែងតែប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិជារៀងរាល់ឆ្នាំ ដោយមានការជូននូវកាដូអនុស្សាវរីយ៍ "សំពត់ស៊ីង" ដល់បុគ្គលិកជានារីគ្រប់រូប។ គំនិតផ្តួចផ្តើមនេះ គឺដើម្បីលើកកម្ពស់ដល់ការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការរួមចំណែកដ៏វិសេសវិសាលរបស់ស្ត្រីនៅក្នុង កន្លែងការងារ ក៏ដូចជាការទទួលស្គាល់នូវកិត្តិយសខិតខំប្រឹងប្រែងបន្តបន្ទាប់របស់ពួកគេក្នុងការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរប្រកបដោយគុណភាព និងភាពលេចធ្លោ។

អបអរសាទរ
ទិវាអន្តរជាតិ

នារី



របាយការណ៍ ហិរញ្ញវត្ថុសវនកម្ម

2025





របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមបង្ហាញរបាយការណ៍របស់ខ្លួន និង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (ហៅកាត់ថា ធនាគារ) សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពអាជីវកម្មបឋម

សកម្មភាពអាជីវកម្មបឋមរបស់ធនាគារ គឺការផ្តល់សេវាកម្មធនាគារពាណិជ្ជច្រើនប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលនៃប្រតិបត្តិការ និងភាគលាភ

លទ្ធផលហិរញ្ញវត្ថុនៃប្រតិបត្តិការសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត និង លទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី៥៧។

ក្នុងអំឡុងឆ្នាំ មិនមានការប្រកាស ឬទូទាត់ភាគលាភទេ។

ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុនរបស់ធនាគារទេ។

ឥណទាននិងមុរៈប្រទានអក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ពាក់ព័ន្ធនឹងការជម្រះឥណទាន និងបុរេប្រទានអក្រក់ចេញពីបញ្ជី និងការកាត់ត្រាសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃហើយបានយល់ស្របថាវាជាឥណទាននិងបុរេប្រទានអក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសំវិធានធនពេញលេញ សម្រាប់ការខាតឥណទាននិងបុរេប្រទានអក្រក់ និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹងក្រុមប្រឹក្សាភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាននិងបុរេប្រទានអក្រក់ដែលបានជម្រះចេញពីបញ្ជីឬចំនួនសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាទៅតាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកាត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- ក. មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ឬ
- ខ. មិនមានបំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល ១២ខែ បន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានរំពឹងទុកនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះ មិនមានរងនូវផលប៉ះពាល់ជាសារវន្តពីគណនីប្រតិបត្តិការ ឬប្រតិបត្តិការណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាលនៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះមិនមានគណនីប្រតិបត្តិការឬប្រតិបត្តិការណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីដែលទំនងជាមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងអំឡុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

ឯកឧត្តម ហ៊ឺ អានវ៉ានីច	ប្រធានក្រុមប្រឹក្សាភិបាល នាយកមិនប្រតិបត្តិ និងមិនឯករាជ្យ
លោកស្រី សុខ ចាន់សុណា	អនុប្រធានក្រុមប្រឹក្សាភិបាល នាយកឯករាជ្យ
លោក ឌិត សុចល	សមាជិក (នាយកប្រតិបត្តិ)
លោកឧកញ៉ា លីម ប៊ុនសួរ	សមាជិក (នាយកមិនប្រតិបត្តិ)
ឯកឧត្តម ជូ វណ្ណៈ	សមាជិក (នាយកមិនប្រតិបត្តិ)
លោក លី តែសេង	សមាជិក (នាយកឯករាជ្យ)

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជា សារវន្តទាំងអស់នៃស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោម ទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល៖

- អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និង ការប៉ាន់ស្មានសមហេតុផល និង ប្រកបដោយការ ប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាព ត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានភាពមិនសមស្របក្នុងការ សន្មតថាធនាគារ នឹងបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- គ្រប់គ្រងនិងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និង លទ្ធផលរបស់ធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថាធនាគារ បានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ ដំណាច់ឆ្នាំ ដោយអនុលោមទៅតាម CIFRS ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។

លោក ឱក សុចល

នាយកប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

លោក ឱក សីហា

ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ



របាយការណ៍របស់សវនករឯករាជ្យ

ជូនភាគទុនិករបស់ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (ហៅកាត់ថា ធនាគារ) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិត សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត និងព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីធនាគារដែលអនុលោមទៅតាមតម្រូវការក្រមសីលធម៌ នៃក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់គណនេយ្យករនិង សវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ CPAA) រួមជាមួយនឹងវិធានឯករាជ្យរបស់ធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា ធនាគារជាតិ) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពដែលមានការទទួលខុសត្រូវជាសាធារណៈ នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំក៏បានបំពេញភារកិច្ចក្នុងការទទួលខុសត្រូវលើក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមតម្រូវការនៃក្រមសីលធម៌ CPAA និងវិធានឯករាជ្យរបស់ធនាគារជាតិ។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ (កពីទំព័រមុន)

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួល នាកាលបរិច្ឆេទ នៃរបាយការណ៍សវនករនេះ រួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម និងការលាតត្រដាងផ្សេងៗ ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗដូចបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាព័ត៌មានផ្សេងៗទាំងនោះ មានភាពផ្ទុយគ្នាជាសារវន្តពី របាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្អែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទ នៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់អភិបាល និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះ របាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យច្រៀនផុតពីការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្មដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែក្រុមប្រឹក្សាភិបាលមានគម្រោងបិទអាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗនិងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើង ពីការក្លែងបន្លំឬកំហុសឆ្គងហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្តប្រសិនបើការរាយការណ៍ខុសនីមួយៗឬការរាយការណ៍ខុសសរុប

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (កពីទំព័រមុន)

អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើ មូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់ អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្មត្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយតាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនាដោយសារការក្លែងបន្លំរួមមានការសមគំនិតការក្លែងបន្លំកសាង ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីតាក់តែងនីតិវិធីសវនកម្មដែល សមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលក្រុមប្រឹក្សាភិបាលបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់ក្រុមប្រឹក្សាភិបាលអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណាពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀតយើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបានរហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ក្នុងពេលអនាគត អាចបណ្តាលឱ្យធនាគារឈប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថារបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ជ. ក្រុមហ៊ុន ប្រាយវត្តធីរហាវខូតើស៍ (ខេមបូឌា)



ឡាន ហ៊ី

PARTNER

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់សម្គាល់	2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	4	34,961,543	140,300,672	42,251,013	170,060,327
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	5	485,712,281	1,949,163,384	416,848,606	1,677,815,639
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	6	442,806,602	1,776,982,894	371,340,745	1,494,646,499
ឥណទាននិងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	7	1,297,958,171	5,208,706,140	1,316,366,053	5,298,373,363
មូលបត្រវិនិយោគ	8	32,242,633	129,389,686	30,663,681	123,421,316
ទ្រព្យសម្បត្តិវិបល្លាស	9	121,101,159	485,978,951	57,143,402	230,002,193
ទ្រព្យសម្បត្តិ និងបរិក្ខារ	10	29,524,380	118,481,337	28,147,510	113,293,728
ទ្រព្យសកម្មអរូបី	11	3,927,260	15,760,094	2,839,035	11,427,116
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	12(ក)	13,144,346	52,748,260	12,296,063	49,491,654
ទ្រព្យសកម្មផ្សេងៗ	13	7,511,383	30,143,180	3,577,906	14,401,071
ទ្រព្យសកម្មសរុប		<u>2,468,889,758</u>	<u>9,907,654,598</u>	<u>2,281,474,014</u>	<u>9,182,932,906</u>
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	14	76,822,234	308,287,625	104,408,644	420,244,792
ប្រាក់បញ្ញើរបស់អតិថិជន	15	2,037,905,664	8,178,115,430	1,829,200,659	7,362,532,652
បំណុលពន្ធលើប្រាក់បំណុលក្នុងឆ្នាំ	32(ក)	739,993	2,969,592	2,054,506	8,269,387
ពន្ធពន្យារជាបំណុល	18	3,180,498	12,763,338	3,158,744	12,713,945
ប្រាក់កម្ចី	16	16,786,517	67,364,293	17,810,706	71,688,092
បំណុលកតិសន្យា	12(ក)	14,657,924	58,822,249	13,444,991	54,116,089
សិទ្ធិធនធានសម្រាប់អត្ថប្រយោជន៍បុគ្គលិក	19	260,988	1,047,345	308,122	1,240,191
សិទ្ធិធនធានសម្រាប់កិច្ចសន្យាផ្តល់ឥណទានក្រៅតារាងតុល្យការ		819,041	3,286,812	848,217	3,414,073
បំណុលផ្សេងៗ	20	2,058,670	8,261,441	2,809,123	11,306,719
បំណុលបន្ទាប់បន្សំ	17	63,293,550	253,997,016	63,293,550	254,756,539
បំណុលសរុប		<u>2,216,525,079</u>	<u>8,894,915,141</u>	<u>2,037,337,262</u>	<u>8,200,282,479</u>
មូលធន					
ដើមទុន	21	79,500,000	318,000,000	79,500,000	318,000,000
ទុនបម្រុង	22	100,834,031	410,512,423	103,341,781	420,571,008
ចំណេញរក្សាទុក		72,030,648	292,486,570	61,294,971	249,425,769
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(8,259,536)	-	(5,346,350)
មូលធនសរុប		<u>252,364,679</u>	<u>1,012,739,457</u>	<u>244,136,752</u>	<u>982,650,427</u>
បំណុលនិងមូលធនសរុប		<u>2,468,889,758</u>	<u>9,907,654,598</u>	<u>2,281,474,014</u>	<u>9,182,932,906</u>

កំណត់សម្គាល់គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់សម្គាល់	2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	23	125,839,648	504,742,828	132,872,631	540,924,481
ចំណាយការប្រាក់	24	(86,957,730)	(348,787,455)	(81,254,858)	(330,788,527)
ចំណូលការប្រាក់សុទ្ធ		38,881,918	155,955,373	51,617,773	210,135,954
ចំណូលកម្រៃជើងសារ	25	5,901,446	23,670,700	3,014,320	12,271,297
ចំណាយកម្រៃជើងសារ	25	(1,099,205)	(4,408,911)	(1,218,218)	(4,959,365)
ចំណូលកម្រៃជើងសារសុទ្ធ	25	4,802,241	19,261,789	1,796,102	7,311,932
ខាតពីការថយចុះតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	26	(8,868,146)	(35,570,134)	(14,008,070)	(57,026,853)
ចំណេញផ្សេងៗ – សុទ្ធ	28	1,789,477	7,177,592	1,440,476	5,864,178
ចំណូលប្រតិបត្តិការផ្សេងៗ	27	549,864	2,205,505	444,749	1,810,573
ខាតប្រតិបត្តិការសរុប		(6,528,805)	(26,187,037)	(12,122,845)	(49,352,102)
ចំណាយបុគ្គលិក	29	(14,718,359)	(59,035,338)	(14,040,018)	(57,156,913)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និង					
រំលស់ទ្រព្យសកម្មអរូបី	30	(5,364,664)	(21,517,667)	(4,548,388)	(18,516,488)
ចំណាយប្រតិបត្តិការផ្សេងៗ	31	(7,021,092)	(28,161,600)	(5,795,228)	(23,592,373)
ចំណេញមុនពន្ធលើប្រាក់ចំណូល		10,051,239	40,315,520	16,907,396	68,830,010
ចំណាយពន្ធលើប្រាក់ចំណូល	32(២)	(1,823,312)	(7,313,304)	(5,158,799)	(21,001,471)
ចំណេញក្នុងឆ្នាំ		8,227,927	33,002,216	11,748,597	47,828,539
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(2,913,186)	-	(14,483,725)	
ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់ពន្ធរួច	-	(2,913,186)	-	(14,483,725)	
ចំណូលលម្អិតសរុបក្នុងឆ្នាំ		8,227,927	30,089,030	11,748,597	33,344,814
ចំណេញបែងចែកទៅឱ្យ៖					
ម្ចាស់ធនាគារ		8,227,927	33,002,216	11,748,597	47,828,539
ចំណូលលម្អិតសរុបបែងចែកទៅឱ្យ៖					
ម្ចាស់ធនាគារ		8,227,927	30,089,030	11,748,597	33,344,814

កំណត់សម្គាល់គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

បែងចែកទៅឱ្យម្ចាស់ធនាគារ														
ដើមទុន		ទុនបម្រុងតាមច្បាប់		ទុនបម្រុងមិនសម្រាប់បែងចែក		ទុនបម្រុងទូទៅ		ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប		
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
សមតុល្យ														
នៅថ្ងៃទី០១ ខែមករា ឆ្នាំ2024	79,500,000	318,000,000	24,041,577	97,950,897	70,600,486	287,202,777	195,590	797,029	58,050,502	236,217,535	-	9,137,375	232,388,155	949,305,613
ចំណេញក្នុងឆ្នាំ	-	-	-	-	-	-	-	-	11,748,597	47,828,539	-	-	11,748,597	47,828,539
ចំណូលលម្អិតផ្សេងៗ –														
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(14,483,725)	-	(14,483,725)
ចំណូលលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	-	-	-	-	11,748,597	47,828,539	-	(14,483,725)	11,748,597	33,344,814
ប្រតិបត្តិការជាមួយម្ចាស់ធនាគារ៖														
ផ្ទេរទៅទុនបម្រុងបទប្បញ្ញត្តិ	-	-	8,504,128	34,620,305	-	-	-	-	(8,504,128)	(34,620,305)	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ធនាគារ	-	-	8,504,128	34,620,305	-	-	-	-	(8,504,128)	(34,620,305)	-	-	-	-
សមតុល្យ														
នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	79,500,000	318,000,000	32,545,705	132,571,202	70,600,486	287,202,777	195,590	797,029	61,294,971	249,425,769	-	(5,346,350)	244,136,752	982,650,427
សមតុល្យ														
នៅថ្ងៃទី០១ ខែមករា ឆ្នាំ2025	79,500,000	318,000,000	32,545,705	132,571,202	70,600,486	287,202,777	195,590	797,029	61,294,971	249,425,769	-	(5,346,350)	244,136,752	982,650,427
ចំណេញក្នុងឆ្នាំ	-	-	-	-	-	-	-	-	8,227,927	33,002,216	-	-	8,227,927	33,002,216
ចំណូលលម្អិតផ្សេងៗ –														
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(2,913,186)	-	(2,913,186)
ចំណូលលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	-	-	-	-	8,227,927	33,002,216	-	(2,913,186)	8,227,927	30,089,030
ប្រតិបត្តិការជាមួយម្ចាស់ធនាគារ៖														
ផ្ទេរចេញពីទុនបម្រុងបទប្បញ្ញត្តិ	-	-	(2,507,750)	(10,058,585)	-	-	-	-	2,507,750	10,058,585	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ធនាគារ	-	-	(2,507,750)	(10,058,585)	-	-	-	-	2,507,750	10,058,585	-	-	-	-
សមតុល្យ														
នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2025	79,500,000	318,000,000	30,037,955	122,512,617	70,600,486	287,202,777	195,590	797,029	72,030,648	292,486,570	-	(8,259,536)	252,364,679	1,012,739,457

កំណត់សម្គាល់គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ឆ្នាំទី៣១ ខែធ្នូ ឆ្នាំ២០២៥

		2025		2024	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនពន្ធលើប្រាក់ចំណូល		10,051,239	40,315,520	16,907,396	68,830,010
និយ័តកម្ម៖					
សំវិធានធនកាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		(47,134)	(189,054)	(43,809)	(178,346)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	30	5,364,664	21,517,667	4,548,388	18,516,488
ខាតពីការថយចុះតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	26	9,295,938	37,286,007	14,093,478	57,374,549
ខាតសុទ្ធពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(3,635)	(14,580)	2,041	8,309
ចំណេញពីការលក់ទ្រព្យសម្បត្តិរឹបអូស		(938,753)	(3,765,338)	(186,129)	(757,731)
ចំណូលការប្រាក់	23	(125,839,648)	(504,742,828)	(132,872,631)	(540,924,481)
ចំណាយការប្រាក់	24	86,957,730	348,787,455	81,254,858	330,788,527
បម្រែបម្រួលដើមទុនបង្វិល៖					
ឥណទាននិងបុរេប្រទានអតិថិជន		15,414,088	61,825,907	(13,743,083)	(55,948,091)
ទ្រព្យសកម្មផ្សេងៗ		(69,405,037)	(278,383,602)	(25,338,007)	(103,151,026)
ប្រាក់បញ្ញើរបស់ធនាគារ		(29,778,200)	(119,440,360)	(21,452,388)	(87,332,672)
ប្រាក់បញ្ញើរបស់អតិថិជន		208,736,714	837,242,960	266,439,411	1,084,674,842
បង្គរ និងបំណុលផ្សេងៗ		(750,453)	(3,010,067)	(1,830,994)	(7,453,977)
សាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		109,057,513	437,429,687	187,778,531	764,446,401
ការប្រាក់បានទទួល		118,177,877	474,011,465	128,364,653	522,572,502
ការប្រាក់បានបង់		(84,804,712)	(340,151,700)	(80,941,298)	(329,512,024)
ពន្ធលើប្រាក់ចំណូលបានបង់		(3,116,071)	(12,498,561)	(3,471,091)	(14,130,811)
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ		139,314,607	558,790,891	231,730,795	943,376,068
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	10	(3,010,463)	(12,074,967)	(3,612,484)	(14,706,422)
ការទិញទ្រព្យសកម្មអរូបី	11	(1,792,482)	(7,189,645)	(1,962,462)	(7,989,183)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិរឹបអូស		2,068,719	8,297,632	303,148	1,234,116
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(475,864)	(1,908,692)	351,052	1,429,133
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល - រយៈពេលកំណត់លើសបីខែ		(9,526,074)	(38,209,083)	(16,770,856)	(68,274,155)
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ - រយៈពេលកំណត់លើសបីខែ		(310,220,289)	(1,244,293,579)	(21,812,301)	(88,797,877)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(322,956,453)	(1,295,378,334)	(43,503,903)	(177,104,388)

របាយការណ៍លំហូរសាច់ប្រាក់

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

		2025		2024	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី	16	(1,017,125)	(4,079,688)	(28,469,129)	(115,897,824)
សាច់ប្រាក់បានពីប្រាក់កម្ចី	16	-	-	2,467,621	10,045,685
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ	17	-	-	25,500,000	103,810,500
ការទូទាត់ភតិសន្យាជាប្រាក់ដើម		(1,798,828)	(7,215,099)	(1,660,712)	(6,760,759)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(2,815,953)	(11,294,787)	(2,162,220)	(8,802,398)
(តំហយ)/កំណើនសាច់ប្រាក់និងសាច់ប្រាក់សមមូលសុទ្ធ		(186,457,799)	(747,882,230)	186,064,672	757,469,282
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		642,068,074	2,584,323,997	456,003,402	1,862,773,898
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(8,077,733)	-	(35,919,183)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	33	455,610,275	1,828,364,034	642,068,074	2,584,323,997

កំណត់សម្គាល់គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

1. ព័ត៌មានទូទៅ

ធនាគារត្រូវបានបង្កើតឡើងជាដំបូងអនុលោមទៅតាមអនុក្រឹត្យលេខ 1213 ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្រោមរបបសាធារណរដ្ឋ កម្ពុជា។ ក្នុងឆ្នាំ២០០០ ធនាគារបានផ្តាច់ខ្លួនចេញពីការគ្រប់គ្រងផ្ទាល់របស់ធនាគារជាតិ នៃ កម្ពុជា (ហៅកាត់ថា NBC ឬ ធនាគារ កណ្តាល)។ ធនាគារត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដោយក្រសួងពាណិជ្ជកម្ម (MOC) ដោយ មានអត្តលេខចុះបញ្ជីលេខ Co.8835 M/2006 ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៦។

ធនាគារកាន់កាប់អាជ្ញាប័ណ្ណជាធនាគារពាណិជ្ជដែលចេញដោយធនាគារកណ្តាល ដែលត្រូវបានបន្តជាថ្មីអាជ្ញាប័ណ្ណអចិន្ត្រៃយ៍ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៦។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាធនាគារដ៏ទូលំទូលាយ និងសេវាផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អគារលេខ៣៣៣C-D ផ្លូវ សាធារណរដ្ឋ ឆែក សង្កាត់ វាលវែង ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត

គោលការណ៍គណនេយ្យជាសារវន្តដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានបង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេង ពីនេះ។

2.1. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ដែលបានចេញផ្សាយដោយ IASB រួមទាំងបំណកស្រាយ និង វិសោធនកម្មផ្សេងៗ ដែលអាចកើតមានក្នុងកាលៈទេសៈណាមួយចំពោះស្តង់ដារនីមួយៗ។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម លើកលែងតែឧបករណ៍មូលធន ដែលទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមតម្លៃសមស្រប។

ធនាគារលាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលបានរំពឹងថានឹងប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេល មិនលើស 12 ខែ បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជារយៈពេលខ្លី ហើយលើសពី 12 ខែ បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជារយៈ ពេលវែង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យ ជាក់លាក់សំខាន់ៗ។ ហើយ វាក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍ គណនេយ្យនេះផងដែរ។ ផ្នែក ដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវត្ថុ (តព៌ទំព័រមុន)

2.1. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តព៌ទំព័រមុន)

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ 3 ។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពី របាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរជាគោល។

2.2. ស្តង់ដាគណនេយ្យថ្មី និងបំណកស្រាយ

(ក). ស្តង់ដាគណនេយ្យថ្មី និងវិសោធនកម្ម ដែលធនាគារបានអនុវត្ត

ធនាគារបានអនុវត្តស្តង់ដា និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ៖

- កង្វះលទ្ធភាពក្នុងការផ្តោះប្តូរ - វិសោធនកម្ម CIAS 21

វិសោធនកម្មខាងលើនេះ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗទេ ហើយធនាគារមិនរំពឹងថាមានផលប៉ះពាល់ជាសារវត្ថុចំពោះការិយបរិច្ឆេទបច្ចុប្បន្ន ឬការិយបរិច្ឆេទអនាគតទេ។

(ខ). ស្តង់ដាគណនេយ្យថ្មី និងបំណកស្រាយដែលធនាគារមិនទាន់បានអនុវត្ត

មានស្តង់ដាគណនេយ្យថ្មីនិងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួចប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយធនាគារមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។

- វិសោធនកម្មចំពោះការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ – វិសោធនកម្ម CIFRS 9 និង CIFRS 7
- CIFRS 19 ការលាតត្រដាងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមិនមានការទទួលខុសត្រូវជាសាធារណៈ

ស្តង់ដាគណនេយ្យនិងវិសោធនកម្មស្តង់ដាគណនេយ្យទាំងនេះមិនត្រូវបានរំពឹងថាមានផលប៉ះពាល់ជាសារវត្ថុចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគត និងប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះទេ លើកលែងតែ៖

- ការបង្ហាញ និងការលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ – CIFRS 18

CIFRS 18 នឹងជំនួស CIAS 1 ស្តីពី ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដែលណែនាំនូវតម្រូវការថ្មីដែលនឹងជួយឱ្យសម្រេចបាននូវការប្រៀបធៀបលទ្ធផលហិរញ្ញវត្ថុរបស់អង្គភាពស្រដៀងគ្នា និង ផ្តល់ព័ត៌មានដែលពាក់ព័ន្ធ និង កាន់តែមានតម្លាភាពបន្ថែមទៀតដល់អ្នកប្រើប្រាស់។ ទោះបីជា CIFRS 18 មិនប៉ះពាល់ដល់ការទទួលស្គាល់ ឬ ការវាស់វែងខ្លះ ផ្សេងៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក៏ដោយ ក៏ផលប៉ះពាល់របស់វាចំពោះការបង្ហាញ និងការលាតត្រដាង ត្រូវបានរំពឹងថានឹងមានការប៉ះពាល់ខ្លះៗ ជាពិសេសខ្លះដែលពាក់ព័ន្ធនឹងរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ និងការផ្តល់នូវវិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

បច្ចុប្បន្ននេះ គណៈគ្រប់គ្រងកំពុងវាយតម្លៃផលប៉ះពាល់លម្អិត នៃការអនុវត្តស្តង់ដាថ្មីចំពោះរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវត្ថុ (តំណាងដោយ)

2.2. ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយ (តំណាងដោយ)

(ខ). ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលធនាគារមិនទាន់បានអនុវត្ត (តំណាងដោយ)

ធនាគារនឹងអនុវត្តស្តង់ដារថ្មីចាប់ពីកាលបរិច្ឆេទចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧។ ការអនុវត្តត្រូវបានចែងក្រោយត្រូវបានតម្រូវដូច្នេះព័ត៌មានប្រៀបធៀបសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៦ នឹងត្រូវរាយការណ៍ឡើងវិញ អនុលោមតាម CIFRS 18 ។

2.3. ការប្តូររូបិយប័ណ្ណ

(ក). រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់តម្លៃដោយប្រើប្រាស់ រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ រូបិយប័ណ្ណគោលគឺជាប្រាក់ដុល្លារអាមេរិក ដោយសារវាមានឥទ្ធិពលជាសារវត្ថុលើប្រតិបត្តិការរបស់ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដែលជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

(ខ). ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជារូបិយប័ណ្ណគោល ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញនិងខាតពីប្រតិបត្តិការទាំងនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណផ្សេងៗទៀតជាប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណដែលពាក់ព័ន្ធនឹងប្រាក់កម្ចីត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាតក្នុងខ្ទង់ចំណាយការប្រាក់។ ចំណេញ និង ខាតពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានបង្ហាញនៅក្នុង របាយការណ៍ចំណេញ-ខាត តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ។

(គ). ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាតនិងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានប្តូរតាមអត្រានាថ្ងៃទីបញ្ចប់ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍។ ដើមទុនរបស់ និងទុនបម្រុងត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទប្រតិបត្តិការនោះ។ លម្អៀងពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារកណ្តាល។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ អត្រាមធ្យមសម្រាប់ឆ្នាំនេះ គឺ ១ដុល្លារអាមេរិក ស្មើនឹង 4,011 រៀល (2024 ៖ ១ដុល្លារអាមេរិកស្មើនឹង 4,071 រៀល) ហើយអត្រាបិទបញ្ជីគឺ ១ដុល្លារអាមេរិក ស្មើនឹង 4,013 រៀល (2024 ៖ ១ដុល្លារអាមេរិក ស្មើនឹង 4,025 រៀល)។

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តព៌ទំព័រមុន)

2.4. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ និង ការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីដែលមានរយៈពេលកំណត់បីខែ ឬ តិចជាងបីខែ ដែលធនាគារអាចមាន លទ្ធភាពពេញលេញក្នុងការដកសាច់ប្រាក់ក្នុងគោលបំណងនៅពេលចាំបាច់ និងមានហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

2.5. ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក). ចំណាត់ថ្នាក់

ធនាគារបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ទៅតាមចំណាត់ថ្នាក់នៃការវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមដករំលស់ រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និង ការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់ និងទ្រព្យសកម្មផ្សេងៗ និង
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងនាពេលបន្ទាប់តាមតម្លៃសមស្រប ក្នុងចំណូលលម្អិតផ្សេងៗ (OCI)

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះទ្រព្យសកម្មវាស់វែងតាមតម្លៃសមស្រប ចំណេញឬខាតនឹងត្រូវបានកត់ត្រានៅក្នុងចំណេញ-ខាត ឬក្នុង OCI ។ ចំពោះការវិនិយោគក្នុងឧបករណ៍មូលធនដែលត្រូវបានកាន់កាប់សម្រាប់ការជួញដូរ ការកត់ត្រាគឺអាស្រ័យទៅលើជម្រើសរបស់ធនាគារនាពេលទទួលស្គាល់លើកដំបូង ថាតើធនាគារបានទទួលស្គាល់ការវិនិយោគមូលធនតាមតម្លៃ សមស្របក្នុងចំណូលលម្អិត (FVOCI) ឬទេ។

(i) ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង OCI រួមមាន៖

- មូលបត្រកម្មសិទ្ធិដែលមិនត្រូវបានកាន់កាប់សម្រាប់ការជួញដូរហើយដែលធនាគារបានជ្រើសរើសនាពេលទទួលស្គាល់លើកដំបូងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ ជាជាងក្នុងចំណេញ-ខាត។

(iii) ធនាគារបានធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនតាមថ្លៃដើមដករំលស់តែក្នុងករណីដែលស្របតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោមប៉ុណ្ណោះ ៖

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទជាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់សម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

(ខ). ការទទួលស្គាល់ និងការលប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលធនាគារក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញ

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តព៌ទំព័រមុន)

2.5. ទ្រព្យសកម្មហិរញ្ញវត្ថុ (តព៌ទំព័រមុន)

(ខ) ការទទួលស្គាល់ និងការលុបទទួលស្គាល់ (តព៌ទំព័រមុន)

និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតា ត្រូវបានទទួលស្គាល់នាការបរិច្ឆេទជួញដូរ ជាការបរិច្ឆេទដែលធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបទទួលស្គាល់នៅពេលដែលសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពី ទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬ ត្រូវបានផ្ទេរ ហើយធនាគារបានផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញឬខាតពីការលុបទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបទទួលស្គាល់។

(គ) ការវាស់វែង

នាពេលទទួលស្គាល់លើកដំបូង ធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប ឬក៏បន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (FVPL)។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងក្លាយ សំវិធានធនសម្រាប់ការថយចុះតម្លៃគណនាទំនើប (ECL) ត្រូវបានទទួលស្គាល់សម្រាប់ទ្រព្យសកម្មវាស់វែងតាមថ្លៃដើមដករំលស់ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយដែលត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានដើរទឹកត្រូវបានគេគិតទៅលើចំនួនរបស់វាទាំងស្រុង នៅពេលធ្វើការកំណត់ លំហូរសាច់ប្រាក់របស់វាសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ ធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួន ទៅក្នុងប្រភេទនៃការវាស់វែង ដូចខាងក្រោម៖

- **ថ្លៃដើមដករំលស់៖** ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរសាច់ប្រាក់នោះគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះត្រូវបានកែតម្រូវទៅតាមសំវិធានធនសម្រាប់ការខាតគណនាទំនើបដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ ត្រូវបានដាក់បញ្ចូលនៅក្នុងចំណូលការប្រាក់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

ចំពោះឥណទានផ្តល់ឱ្យបុគ្គលិកដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារ ត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគត និងធ្វើអប្បបរមាតាមអត្រាការប្រាក់លើទីផ្សារ នៃឥណទានប្រហាក់ប្រហែលគ្នា។ ចំនួនលម្អៀងរវាងសាច់ប្រាក់បានបង់និងតម្លៃបច្ចុប្បន្ននៃសាច់ប្រាក់ក្នុងពេលអនាគតបានទទួលស្គាល់ជាលាភការរបស់បុគ្គលិក។ ចំនួនទឹកប្រាក់ទាំងនោះត្រូវបានទទួលស្គាល់ជាបុរេប្រទានអត្ថប្រយោជន៍បុគ្គលិកនិងត្រូវបានដករំលស់ក្នុងចំណាយអត្ថប្រយោជន៍

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារមន្ត (តពិទំព័រមុន)

2.5. ទ្រព្យសកម្មហិរញ្ញវត្ថុ (តពិទំព័រមុន)

(គ). ការវាស់វែង (តពិទំព័រមុន)

បុគ្គលិក ក្នុងចំណេញ-ខាត អាស្រ័យទៅតាមចំណេញនៃឥណទាននោះ។

ឧបករណ៍មូលធន

ធនាគារវាស់វែងឧបករណ៍មូលធនទាំងអស់នៅពេលបន្ទាប់មក តាមតម្លៃសមស្រប។ ប្រសិនបើគណៈគ្រប់គ្រងធនាគារជ្រើសរើសបង្ហាញចំណេញឬខាតនៃតម្លៃសមស្របចំពោះការវិនិយោគមូលធន ក្នុងOCI នោះមិនមានការចាត់ថ្នាក់ឡើងវិញនាពេលបន្ទាប់មកចំពោះចំណេញឬខាតនៃតម្លៃសមស្របទៅក្នុងចំណេញ-ខាតទេ ដោយមានការអនុញ្ញាតឱ្យឈប់ទទួលស្គាល់ការវិនិយោគនោះ។ ភាគលាភបានពីការវិនិយោគប្រភេទនេះ ត្រូវបានបន្តទទួលស្គាល់ក្នុងចំណេញ-ខាត ជាចំណូលផ្សេងៗ នៅពេលដែលធនាគារមានសិទ្ធិទទួលបានការទូទាត់នោះ។ ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ (និងការកត់ត្រាការខាតដែលបណ្តាលមកពីការថយចុះតម្លៃត្រឡប់ទៅវិញ) ចំពោះការវិនិយោគមូលធនវាស់វែងតាម FVOCI មិនត្រូវបានរាយការណ៍ដាច់ដោយឡែកពីការប្រែប្រួលតម្លៃសមស្របទេ។

(ឃ). ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ នៅពេលដែលគំរូអាជីវកម្ម សម្រាប់ការគ្រប់គ្រងទ្រព្យសកម្មរបស់ខ្លួន មានការប្រែប្រួល។

(ង). ការថយចុះតម្លៃ

ធនាគារវាយតម្លៃ ECL តាមមូលដ្ឋានរំពឹងទៅថ្ងៃអនាគត ដែលទាត់ទងជាមួយនឹងឧបករណ៍បំណុល វាស់វែងតាមថ្លៃដើមដករំលស់ និងតាម FVOCI ជាហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទាន វិបារូបន៍ និងចំណែកឥណទាន និងបុរេប្រទានដែលមិនទាន់បានដក) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី៖

- ចំនួនល្បឿន និងចំនួនដែលបានថ្លឹងប្រចាំប្រចាំដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផលនិងមានការគាំទ្រដែលអាចរកបានដោយមិនចាំបាច់មានការចំណាយនិងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌនាពេលអនាគត។

ធនាគារបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ចំពោះការវាស់វែង ECL សម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលវាស់វែងតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តព័ទ្ធជាមុន)

2.5. ទ្រព្យសកម្មហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

(ង). ការថយចុះតម្លៃ (តព័ទ្ធជាមុន)

អនុវត្តវិធីសាស្ត្រដំណាក់កាលផ្នែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង៖

(i) ដំណាក់កាលទី 1 ៖ ECL 12ខែ

ដំណាក់កាលទី 1 រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬមានហានិភ័យឥណទានកម្រិតទាប នាការបរិច្ឆេទរាយការណ៍។ ECL 12ខែ ត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(ii) ដំណាក់កាលទី 2 ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី 2 រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង (លើកលែងតែវាមានហានិភ័យឥណទានទាបនាការបរិច្ឆេទរាយការណ៍) ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(iii) ដំណាក់កាលទី 3 ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី 3 រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ នាការបរិច្ឆេទរាយការណ៍។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(ច). ការកែប្រែឥណទាន និងបុរេប្រទាន

ជួនកាលធនាគារបានចាត់ឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគារវាយតម្លៃថាតើខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជា សារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះដោយគិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់
- ថាតើមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តពីទំព័រមុន)

2.5. ទ្រព្យសកម្មហិរញ្ញវត្ថុ (តពីទំព័រមុន)

(ច). ការកែប្រែឥណទាន និងបុរេប្រទាន (តពីទំព័រមុន)

- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការកែលម្អឥណទាន ដែលមានផលប៉ះពាល់ជាសារវន្តលើហានិភ័យនៃឥណទាននោះ។

ប្រសិនបើលក្ខខណ្ឌមានភាពខុសគ្នាជាសារវន្ត ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដើម និងទទួលស្គាល់ទ្រព្យសកម្មថ្មីតាមតម្លៃសមស្រប និងគណនាអត្រាការប្រាក់មានប្រសិទ្ធភាពថ្មីសម្រាប់ទ្រព្យសកម្មឡើងវិញ។ បន្ទាប់មក កាលបរិច្ឆេទឈប់ទទួលស្គាល់ត្រូវបានចាត់ទុកជាកាលបរិច្ឆេទទទួលស្គាល់លើកដំបូង សម្រាប់ការគណនាការថយចុះតម្លៃ រួមទាំងការកំណត់រកថាតើមានកំណើនហានិភ័យឥណទានជាសារវន្តបានកើតឡើងឬទេ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារក៏វាយតម្លៃផងដែរថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទទួលស្គាល់ ត្រូវបានចាត់ទុកថាមាន ការថយចុះតម្លៃឥណទាន នាពេលទទួលស្គាល់លើកដំបូងឬទេ ជាពិសេសក្នុងកាលៈទេសៈដែលការចរចាត្រូវបានស្នើឡើងដោយកូនបំណុល ដែលមិនមានលទ្ធភាពទូទាត់សងប្រាក់ទៅតាមលក្ខខណ្ឌ ដែលបានព្រមព្រៀងរួចហើយ។ លម្អៀងនៃតម្លៃយោង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត ជា ចំណេញឬខាត ពីការឈប់ទទួលស្គាល់។

ប្រសិនបើលក្ខខណ្ឌមិនខុសគ្នាជាសារវន្ត នោះការចរចា ឬការកែប្រែមិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទេ ហើយធនាគារគណនាតម្លៃយោងដុលឡើងវិញ អាស្រ័យទៅតាមលំហូរសាច់ប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ និងទទួលស្គាល់ចំណេញឬខាតពីការកែប្រែនេះ នៅក្នុងចំណេញ-ខាត។ តម្លៃយោងដុលត្រូវបានគណនាឡើងវិញ ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង (ឬ អត្រាការប្រាក់មានប្រសិទ្ធភាពដែលបានកែតម្រូវឥណទាន សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានដែលបានទិញ ឬបានបង្កើតឡើង)។

2.6. បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលធនាគារក្លាយជាភាគីមួយ នៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរូបសំណាកមាន ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ប្រាក់បញ្ញើរបស់អតិថិជន បំណុលបន្ទាប់បន្សំ ប្រាក់កម្ចី បំណុលភតិសន្យា និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការ ចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។

បំណុលហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណេញ-ខាត ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់មានដូចជាប្រាក់បញ្ញើរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុប្រាក់បញ្ញើរបស់អតិថិជនបំណុលបន្ទាប់បន្សំ ប្រាក់កម្ចី បំណុលភតិសន្យា និងបំណុលផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់នៅពេលដែលវាត្រូវបានបង្វិលអស់ឬបើមិនដូច្នោះទេវាត្រូវបានព្រមព្រៀងឱ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារមន្ត (តពិទំព័រមុន)

2.7. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

កិច្ចសន្យាផ្តល់ឥណទានណាមួយដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារទេឬកិច្ចសន្យាដែលអាចត្រូវបានទូទាត់ជាសាច់ប្រាក់ សុទ្ធ ឬតាមរយៈការផ្តល់ ឬការចេញឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទេ។

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុគឺជាកិច្ចសន្យាទាំងឡាយណាដែលតម្រូវឱ្យអ្នកចេញផ្សាយការធានា ធ្វើការទូទាត់ជាក់លាក់មួយ ដើម្បី ផ្តល់សំណងទៅអ្នកកាន់កាប់ចំពោះការខាតបង់ដែលកើតមានឡើងដោយសារកូនបំណុលណាមួយមិនបានសងបំណុលនៅពេល ដល់ថ្ងៃកំណត់ ដោយអនុលោមទៅតាមលក្ខខណ្ឌនៃឧបករណ៍បំណុលនោះ។ ការធានាផ្នែកហិរញ្ញវត្ថុប្រភេទនេះ គឺត្រូវបានផ្តល់ឱ្យ ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គភាពផ្សេងៗ ជំនួសគ្រឹះស្ថានទាំងនេះ ដើម្បីធានាលើឥណទាន ឥណទានវិបារូបន៍ និងហ្វានស៊ីលី ធីធនាគារផ្សេងៗ។

ការធានាផ្នែកហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងក្នុងរបាយការណ៍ហិរញ្ញវត្ថុ តាមតម្លៃសមស្រប នាការបរិច្ឆេទផ្តល់ការធានា នោះ។ ការធានាត្រូវបានព្រមព្រៀងតាមលក្ខខណ្ឌស្ម័គ្រចិត្តស្មើភាពគ្នា ហើយតម្លៃបុព្វលាភដែលបានព្រមព្រៀងមានចំនួនប្រហាក់ ប្រហែលនឹងតម្លៃនៃកាតព្វកិច្ចក្នុងការធានា។ បុព្វលាភដែលត្រូវទទួលបានពេលអនាគត មិនត្រូវបានទទួលស្គាល់ទេ។ បន្ទាប់មក កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុត្រូវបានវាស់វែងតាមចំនួនណាមួយដែលខ្ពស់ជាងគេរវាងចំនួនដែលត្រូវបានកំណត់ដោយផ្អែកទៅតាម គំរូ ECL ក្រោម CIFRS 9 ស្តីពី ឧបករណ៍ហិរញ្ញវត្ថុ និងចំនួនដែលត្រូវបានទទួលស្គាល់លើកដំបូងដកនឹងចំនួនប្រាក់ចំណូលបង្កដែល ត្រូវបានទទួលស្គាល់ដោយផ្អែកទៅតាមគោលការណ៍របស់ CIFRS 15 ស្តីពី ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជន ទៅតាមការ សមស្រប។

ការប៉ាន់ស្មានត្រូវបានកំណត់ដោយផ្អែកទៅតាមបទពិសោធន៍នៃប្រតិបត្តិការប្រហាក់ប្រហែលគ្នានិងប្រវត្តិនៃការខាតបង់ក្នុងគ្រាកន្លង មក និងប្រកបន្ថែមជាមួយនឹងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ចំណូលកម្រៃសោយហិយដែលរកបាន ត្រូវបានទទួលស្គាល់តាម មូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលនៃការធានានោះ។

កំណើនបំណុលដែលពាក់ព័ន្ធនឹងការធានា ត្រូវបានរាយការណ៍នៅក្នុងចំណេញ-ខាត ក្នុងខ្ទង់ចំណាយប្រតិបត្តិការ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាហិរញ្ញវត្ថុ ECL ត្រូវបានទទួលស្គាល់ជាសំវិធានធន (ដែលត្រូវបានបង្ហាញក្នុងបំណុល ផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាដែលរួមបញ្ចូលទាំងឥណទាន និងកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ហើយដែល ធនាគារមិនអាចកំណត់ ECL ដាច់ដោយឡែក ចំពោះកិច្ចសន្យាឥណទានដែលមិនទាន់ដកប្រាក់ពីសមាសធាតុឥណទានទាំងនោះ ECL នៃកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់រួមគ្នាក្នុងសំវិធានធនសម្រាប់ការខាតឥណទាន។ ក្នុងករណីដែល ECL រួមបញ្ចូលគ្នា លើសពីតម្លៃយោងដុលរបស់ឥណទាន នោះ ECL ត្រូវបានទទួលស្គាល់ជាសំវិធានធន។

2.8. ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួន ទឹកប្រាក់ដែលបានទទួលស្គាល់

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារមន្ត (តព៌ទំព័រមុន)

2.8. ការកាត់កងបុគ្គលិកហិរញ្ញវត្ថុ (តព៌ទំព័រមុន)

ហើយធនាគារមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

2.9. ទ្រព្យសម្បត្តិបរិក្ខារ

ទ្រព្យសម្បត្តិបរិក្ខារមាន អចលនទ្រព្យ ត្រូវបានរាយការណ៍តាមតម្លៃមូលដ្ឋានដែលទាបជាង រវាង តម្លៃយោង និងតម្លៃសមស្របដកចំណាយក្នុងការលក់ចេញ។ ទ្រព្យសម្បត្តិបរិក្ខារមិនត្រូវបានដករំលស់ទេ ហើយត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មកាន់កាប់សម្រាប់លក់។ ចំណេញឬខាតត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នាការបរិច្ឆេទឈប់ទទួលស្គាល់។

2.10. ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗដែលបានចំណាយក្នុងការទិញទ្រព្យនោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានទទួលស្គាល់ជា ទ្រព្យដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះនឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឱ្យជឿជាក់បានតែប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុដែលប្រតិបត្តិការនោះកើតឡើង។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ។ ការដករំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមទៅនឹងតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាល ប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យនោះដូចខាងក្រោម៖

	ចំនួនឆ្នាំ
អគារ	20 ឆ្នាំ
ការកែលម្អលើទ្រព្យជួល	រយៈពេលណាមួយដែលខ្លីជាង រវាងចំរើននៃកិច្ចសន្យាជួល និងអាយុកាលសេដ្ឋកិច្ចរបស់វារយៈពេល5ឆ្នាំ
បរិក្ខារកុំព្យូទ័រ	3ឆ្នាំ - 5ឆ្នាំ
គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់	3ឆ្នាំ - 5ឆ្នាំ
យានយន្ត	5ឆ្នាំ

ការដករំលស់លើសំណង់កំពុងសាងសង់ ចាប់ផ្តើមឡើងនៅពេលដែលទ្រព្យសកម្មមានភាពរួចរាល់សម្រាប់ការប្រើប្រាស់។ អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ និងកែតម្រូវតាមការសមស្រប នាដំណាច់កាលបរិច្ឆេទរាយការណ៍។

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារមន្ត (តពិទំព័រមុន)

2.10. ទ្រព្យសម្បត្តិ និងបរិក្ខារ (តពិទំព័រមុន)

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយតាមឱ្យនៅត្រឹមតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញនិងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់និងតម្លៃយោង ហើយត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

2.11. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើង ក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ថ្លៃដើមត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ថេរ លើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វាក្នុងរយៈពេល៥ឆ្នាំ។

ចំណាយនានាពាក់ព័ន្ធនឹងការចែករំលែកកម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

2.12. ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មរូបីទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា ឬញឹកញាប់ជាងនេះ នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាវាអាចមានការថយចុះតម្លៃ។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗដែលត្រូវដករំលស់ ត្រូវបានត្រួតពិនិត្យ និងត្រូវបានត្រួតពិនិត្យរកការថយចុះតម្លៃ នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថា តម្លៃយោងរបស់វានឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបានគឺជាតម្លៃមួយណាដែលខ្ពស់ជាងគេ រវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញនៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។ ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកត់ត្រាស្របមកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារមន្ត (តពិទំព័រមុន)

2.13. ភតិសន្យា

ធនាគារជាតិកម្ពុជា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យាប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់ ក្នុងរយៈពេលណាមួយ ជាថ្មីនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យា ជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យលើលក្ខណៈដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចរចាឡើងវិញតាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភាគីម្ចាស់ជួលនោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុលពាក់ព័ន្ធ នាការបរិច្ឆេទដែលទ្រព្យសកម្មដែលបានជួល មានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

(ក). បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបានប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាជាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងធនាគារ ភាគីអ្នកជួលត្រូវបានប្រើប្រាស់អត្រាកំណើនប្រាក់កម្ចីនោះ ហើយវាគឺជាអត្រាដែលភាគីអ្នកជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នាជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចីធនាគារអាចធ្វើទៅបានដោយប្រើហិរញ្ញប្បទានភាគីទីបីដែលទទួលបានពីភាគីអ្នកជួលនីមួយៗ គឺជាចំណុចចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញប្បទាន ចាប់តាំងពីហិរញ្ញប្បទានភាគីទីបីទទួលបាន។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានកត់ត្រាជាបន្ទុកក្នុង

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តព័ទ្ធជាមុន)

2.13. ភតិសន្យា (តព័ទ្ធជាមុន)

(ក). បំណុលភតិសន្យា (តព័ទ្ធជាមុន)

ចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

(ខ). ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានទទួលស្គាល់លើកដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយដែលខ្លីជាងគេរវាងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងដាក់លាក់ដ៏សមហេតុផលក្នុងការទិញនោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់មូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និងការខាតដែលបណ្តាលមកពីការថយចុះថ្លៃបង្គរ ប្រសិនបើមាន។

(គ). ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលមានរយៈពេលខ្លី និងទ្រព្យសកម្មដែលមានតម្លៃទាប ត្រូវបានទទួលស្គាល់តាមមូលដ្ឋានថេរ ជាចំណាយនៅក្នុងចំណេញ-ខាត។ ភតិសន្យារយៈពេលខ្លី គឺជាភតិសន្យាទាំងឡាយណាដែលមានរយៈពេលជួល 12 ខែ ឬតិចជាង 12 ខែ។

2.14. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលគឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាកាលបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេសដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។ គណៈ

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តព៌ទំព័រមុន)

2.14. ពន្ធលើប្រាក់ចំណូល (តព៌ទំព័រមុន)

គ្រប់គ្រងវាយតម្លៃទៅតាមការវិបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទងទៅនឹងស្ថានភាពដែលត្រូវអនុវត្តបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វា និងបានពិចារណាថាតើអាជ្ញាធរពន្ធដារនឹងទទួលយកការកាត់ត្រាពន្ធដែលមិនមានភាពច្បាស់លាស់ឬទេ។ ធនាគារវាស់វែងសមតុល្យពន្ធរបស់ខ្លួន ដោយផ្អែកទៅលើចំនួនដែលប្រាកដថាត្រូវបង់ ឬតម្លៃរំពឹងទុក អាស្រ័យទៅលើវិធីសាស្ត្រដែលផ្តល់នូវការព្យាករណ៍ជាមុន អំពីដំណោះស្រាយចំពោះភាពមិនច្បាស់លាស់។

ពន្ធពន្យារត្រូវបានកាត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទ រាយការណ៍ និងរំពឹងថាត្រូវអនុវត្តនៅពេលពន្ធពន្យារជាទ្រព្យសកម្មពាក់ព័ន្ធត្រូវបានទទួលស្គាល់ ឬ ពន្ធលើប្រាក់ចំណូលពន្យារជាបំណុលត្រូវបានទូទាត់។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតសម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួន ដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវបានទទួលស្គាល់។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងពន្ធពន្យារជាបំណុល ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងបំណុលពន្ធក្នុងឆ្នាំជាមួយនឹងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើវាទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ដោយអាជ្ញាធរពន្ធដារតែមួយទៅលើអង្គភាពជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែវាពាក់ព័ន្ធជាមួយនឹងខ្ទង់ផ្សេងៗដែលបានទទួលស្គាល់ផ្ទាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

2.15. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ហើយវាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យទុកចិត្តបាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើង

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារមន្ត (តពិទំព័រមុន)

2.15. សិវិធានធន (តពិទំព័រមុន)

នៃសិវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយប្រាក់។

2.16. ទុនបម្រុង

(ក). ទុនបម្រុងបទប្បញ្ញត្តិ

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសិវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ៨៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ សាកលវិទ្យាល័យ ៨៧-០១៨-០០១ ស.វ.ណ.ន ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ចំណាត់ថ្នាក់ហានិភ័យ ឥណទាន និងសិវិធានធនលើអ៊ុយកែរមិន សាកលវិទ្យាល័យ ៨៧-០២១-២៣១៤ ឆ.ត ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (ត្រូវបានអនុវត្តចាប់ពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ស្តីពី ចំណាត់ថ្នាក់ហានិភ័យ ឥណទាន និងសិវិធានធន ចំពោះឥណទានរៀបចំឡើងវិញ និងសេចក្តី ជូនដំណឹងលេខ ៨៣០-០២៥-១៧០ស.ជ.ណ. ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការគណនាសិវិធានធនសរុប។ ប្រសិនបើសិវិធានធន តាមច្បាប់បង្គោល មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្គោលផ្អែកតាម CIFRS ៩ នោះ ‘ការបំពេញបន្ថែម - topping up’ នឹងត្រូវបានកត់ត្រា ជាទុនបម្រុងតាមច្បាប់ និងត្រូវបានបង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើ សិវិធានធនតាមច្បាប់បង្គោល មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្គោលដែលផ្អែកតាម CIFRS ៩។ ទុនបម្រុងតាមច្បាប់ ត្រូវបានកម្ចីត់ទុកមួយឡើយ ជាទ្រនាប់ទុន ដែលមិនអាចបែងចែកបាន ហើយមិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនា មូលនិធិផ្ទាល់សុទ្ធទេ។

សិវិធានធនតាមច្បាប់ត្រូវបានគណនាដោយគុណអត្រាចំណាត់ថ្នាក់ឥណទានដែលបានកំណត់ ចេញដោយ ធនាគារកណ្តាល ជាមួយ នឹងតម្លៃយោងដុលដែលផ្អែកតាម CIFRS។ អត្រាទាំងនេះមានដូចតទៅ៖ ឥណទានធម្មតា 1% ឥណទានឃ្លាំមើល 3% ឥណទាន ក្រោមស្តង់ដារ 20% ឥណទានសង្ស័យ 50% និងឥណទានបាត់បង់ 100%។

(ខ). ទុនបម្រុងមិនសម្រាប់បែងចែក

ទុនបម្រុងមិនសម្រាប់បែងចែកត្រូវបានរក្សាទុក យោងទៅតាមការអនុម័តរបស់ធនាគារកណ្តាល នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ និងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្តីពីការស្នើឱ្យធនាគារផ្ទេរប្រាក់ចំណេញរក្សាទុក ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារ កណ្តាល លេខ ៨៧-០១៨-០៦៨ ប្រ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការកំណត់ទ្រនាប់ដើមទុនរបស់ធនាគារ និង គ្រឹះស្ថាន ហិរញ្ញវត្ថុ។ បម្រែបម្រួលណាមួយតម្រូវឱ្យមានការអនុម័តពីក្រុមប្រឹក្សាភិបាល និងធនាគារកណ្តាល។

(គ). ទុនបម្រុងទូទៅ

ទុនបម្រុងទូទៅត្រូវបានបង្កើតឡើងសម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលមានឆន្ទានុសិទ្ធិក្នុងការប្រើប្រាស់ និងការ រក្សាទុកទុនបម្រុងទូទៅ។ ការផ្ទេរប្រាក់ពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងទូទៅ ត្រូវមានការអនុម័តយល់ព្រមពីក្រុមប្រឹក្សាភិបាល របស់ធនាគារ។ ការបែងចែកទៅទុនបម្រុងទូទៅមិនត្រូវបានអនុញ្ញាតឡើយ យោងតាម លក្ខន្តិកៈរបស់ធនាគារ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០០៦ និងវិសោធនកម្មនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៧។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តព៌ទំព័រមុន)

2.17. អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

(ក). អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្ក ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។

(ខ). កាតព្វកិច្ចប្រាក់សោធន

ធនាគារបង់ភាគទានប្រចាំខែជាប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច ទៅបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេសកម្ពុជា។ ធនាគារមិនមានកាតព្វកិច្ចបង់ប្រាក់បន្ថែមទៀតទេនៅពេលដែលបានបង់ភាគទាននេះរួច។ ភាគទានត្រូវបានកត់ត្រាជាចំណាយអត្ថប្រយោជន៍បុគ្គលិកនៅពេលដល់ថ្ងៃកំណត់។

(គ). អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោង ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិត ដែលមានកិច្ចសន្យាការងារមិនមានចំណែកណាមួយ ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សរប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧.៥ ថ្ងៃក្នុងការទូទាត់ម្តងៗ)។
- ប្រាក់បំណាច់អតីតភាពការងាររំពួក - និយោជិតមានសិទ្ធិទទួលបានប្រាក់បំណាច់អតីតភាពការងាររំពួក ស្មើនឹង ១៥ ថ្ងៃនៃប្រាក់បៀវត្សរបស់ពួកគេក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារជាមួយធនាគារ។ ការបើកប្រាក់បំណាច់អតីតភាពការងាររំពួក អាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី៦ខែនៃប្រាក់បៀវត្សរ៍មធ្យមទេ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ ក.ប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ដែលនឹងត្រូវទូទាត់ឱ្យចំនួនបីថ្ងៃ ក្នុងខែមិថុនា និងខែធ្នូ។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកត់ត្រាបង្កក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។

ប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង លើកលែងតែប្រាក់បំណាច់ដែលត្រូវទូទាត់ក្នុងរយៈពេល ១២ខែបន្ទាប់។ បំណុលប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍ ដើម្បីធ្វើការប៉ាន់ស្មានឱ្យបានកាន់តែល្អនូវតម្លៃចុងក្រោយដែលធនាគារត្រូវបង់ឱ្យបុគ្គលិក ជាមួយនឹងការបម្រើការងារឱ្យធនាគារក្នុងពេលបច្ចុប្បន្ន និងក្នុងឆ្នាំកន្លងមក។ កាតព្វកិច្ចនោះកើតឡើងនៅពេលបុគ្គលិក

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តព៌ទំព័រមុន)

2.17. អត្ថប្រយោជន៍បុគ្គលិក (តព៌ទំព័រមុន)

(គ). អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ (តព៌ទំព័រមុន)

បំពេញការងារ ហើយធនាគាររំពឹងថាទូទាត់ប្រាក់ក្នុងការិយបរិច្ឆេទ រាយការណ៍នាពេលអនាគត។ តម្លៃបច្ចុប្បន្ននៃប្រាក់បំណាច់អតីតភាពការងាររំពឹង ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើចំនួនទឹកប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

2.18. ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុង ចំណូលការប្រាក់ និងចំណាយការប្រាក់ ក្នុងរបាយការណ៍ចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាពគឺជាអត្រា ដែលធ្វើអប្បបរមាជាងតម្លៃចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគតប៉ាន់ស្មាន ឬបង្កាន់ដៃទទួលប្រាក់ ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសម្របសម្រួល ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ធនាគារបានកត់ត្រារាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាននាពេលអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets - POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ ដំណាក់កាលទី៣) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក)។

2.19. ចំណូលកម្រៃជើងសា

ចំណូលកម្រៃជើងសាត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានធ្វើក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលាណាមួយ)។

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តពិទំព័រមុន)

2.19. ចំណូលកម្រៃពិបាក (តពិទំព័រមុន)

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយត្រូវបានទទួលស្គាល់ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

3. ការប៉ាន់ស្មានគណនេយ្យជាក់លាក់ ការសន្មត និងការវិនិច្ឆ័យ

ធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ដើម្បីធ្វើឱ្យមាតិកាព័ត៌មាននៃការប៉ាន់ស្មានកាន់តែមានភាពល្អប្រសើរឡើង អញ្ញត្រជាក់លាក់សំខាន់ៗដែលជាធាតុធ្វើឱ្យមានការប៉ះពាល់ជាសារវន្តចំពោះលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានធ្វើតេស្តរកភាពងាយប្រែប្រួលរបស់វាចំពោះបម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានកត់សម្គាល់ដូចខាងក្រោម៖

(ក). សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមដករំលស់

សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមដករំលស់ តម្រូវឱ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ឥណទាន (ឧ. លទ្ធភាពដែលអតិថិជនអាចមិនសងប្រាក់ និងបណ្តាលឱ្យមានការខាតបង់)។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការរ៉ាប់រង ECL ផងដែរ ដូចជា៖

- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានជាក់លាក់
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការរ៉ាប់រង ECL
- ការបង្កើតចំនួនសេណារីយ៉ូ និងការថ្លឹងពាក់ព័ន្ធសម្រាប់ពេលអនាគត ចំពោះប្រភេទនៃផលិតផល/ទីផ្សារនីមួយៗ និង ECL ដែលពាក់ព័ន្ធ
- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីរ៉ាប់រង ECL
- ចំពោះការវាយតម្លៃជាលក្ខណៈបុគ្គល គណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យទៅលើអនាគត ទាក់ទិននឹងការប៉ាន់ស្មានចំនួនទឹកប្រាក់និងពេលវេលានៃលំហូរសាច់ប្រាក់ពីតម្លៃដែលអាចទទួលស្គាល់បានសុទ្ធ នៃតម្លៃរ៉ាប់រងជាមូលដ្ឋាន។

គណៈគ្រប់គ្រងបានបន្តធ្វើបច្ចុប្បន្នភាពអញ្ញត្រម៉ាក្រូសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនាពេលថ្មីៗចុងក្រោយ នៅក្នុងគំរូនៃការរំពឹងទើលទៅអនាគតរបស់ខ្លួន ចំពោះសំវិធានធនសម្រាប់ការខាតរំពឹងទុកនៃឥណទាននិងបុរេប្រទានអតិថិជន។ នៅពេលកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ មានការកើនឡើងជាសារវន្តឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង ធនាគារពិចារណាទៅលើព័ត៌មានទាំងផ្នែកបរិមាណ និងគុណភាព រួមទាំងការវាយតម្លៃឥណទានរបស់អ្នកឯកទេស ព័ត៌មានដែលរំពឹងទើលទៅអនាគតនិងការវិភាគដោយផ្អែកលើបទពិសោធន៍នៃការខាតបង់ក្នុងគ្រាកន្លងមករបស់ធនាគារ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

4. សាច់ប្រាក់ក្នុងដៃ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី៖				
ប្រាក់ដុល្លារអាមេរិក	25,721,767	103,221,451	32,367,438	130,278,938
ប្រាក់រៀល	9,164,826	36,778,447	9,883,575	39,781,389
ផ្សេងៗ	74,950	300,774	-	-
	34,961,543	140,300,672	42,251,013	170,060,327

5. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី៖				
គណនីចរន្ត	289,633,575	1,162,299,536	259,351,451	1,043,889,590
គណនីទូទាត់	5,624,821	22,572,407	4,574,672	18,413,055
មូលបត្រអាចជួញដូរបាន (ii)	50,103,261	201,064,387	22,097,933	88,944,180
	345,361,657	1,385,936,330	286,024,056	1,151,246,825
ប្រាក់តម្កល់តាមច្បាប់				
ទុនបម្រុងបទប្បញ្ញត្តិ (iii)	132,359,345	531,158,051	122,822,050	494,358,751
ប្រាក់តម្កល់ធានាលើដើមទុន (iii)	7,991,279	32,069,003	8,002,500	32,210,063
	140,350,624	563,227,054	130,824,550	526,568,814
	485,712,281	1,949,163,384	416,848,606	1,677,815,639

- (i) ធនាគារបានដាក់មូលបត្រអាចជួញដូរបាន (NCD) ចំនួន 9,000,000 ដុល្លារអាមេរិក (2024 ៖ 14,859,689 ដុល្លារអាមេរិក) នៅធនាគារកណ្តាលសម្រាប់ជាទ្រព្យបញ្ចាំលើហ្វាន់ស៊ីលីដីគណនីទូទាត់។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមិនទាន់ប្រើឥណទានវិបារូបន៍នៅឡើយទេ។
- (ii) ទុនបម្រុងតាមច្បាប់គឺជាទុនបម្រុងអប្បបរមា ដែលគណនាតាមអត្រា 7% (2024 ៖ 7%) នៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីជាប្រាក់រៀល និងជាប្រាក់ប័ណ្ណផ្សេងៗ។ ទុនបម្រុងតាមច្បាប់នៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីមិនមានការប្រាក់ទេ។
- (iii) យោងតាមប្រកាសរបស់ធនាគារកណ្តាលលេខ ធ៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ តម្រូវឱ្យធនាគារដាក់ប្រាក់តម្កល់ធានាលើដើមទុនចំនួន 10% នៃដើមទុនចុះបញ្ជី នៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ហើយអាចបង្វិលមកវិញបាន នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

5. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល (តព័ទ្ធជាមុន)

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល មានដូចខាងក្រោម៖

	2025	2024
គណនីចរន្ត	គ្មាន	គ្មាន
គណនីទូទាត	គ្មាន	គ្មាន
មូលបត្រអាចជួញដូរបាន	0.89% - 1.05%	0.20% - 1.40%
ទុនបម្រុងបទប្បញ្ញត្តិ	គ្មាន	គ្មាន
ប្រាក់តម្កល់ធានាលើដើមទុន	1.03% - 1.06%	1.29% - 1.31%

6. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

ក. វិភាគតាមស្ថានភាពនិវាសនដ្ឋាន

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្នុងប្រទេស	282,219,485	1,132,546,793	137,896,489	555,033,368
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្រៅប្រទេស	161,168,819	646,770,471	233,865,700	941,309,443
	443,388,304	1,779,317,264	371,762,189	1,496,342,811
ដក៖ សំវិធានធនសម្រាប់ការខាតបង់ណាមិនរំពឹងទុក (កំណត់សម្គាល់ 36.1(ង))	(581,702)	(2,334,370)	(421,444)	(1,696,312)
	442,806,602	1,776,982,894	371,340,745	1,494,646,499

ខ. វិភាគតាមប្រភេទឥណទាន

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្នុងប្រទេស៖				
គណនីចរន្ត	45,474	182,487	65,471	263,521
ប្រាក់បញ្ញើមានកាលកំណត់	282,174,012	1,132,364,310	137,831,018	554,769,847
	282,219,486	1,132,546,797	137,896,489	555,033,368
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្រៅប្រទេស៖				
គណនីចរន្ត	76,240,978	305,955,045	118,591,244	477,329,757
ប្រាក់បញ្ញើមានកាលកំណត់	84,927,840	340,815,422	115,274,456	463,979,686
	161,168,818	646,770,467	233,865,700	941,309,443
ដក៖ សំវិធានធនសម្រាប់ការខាតបង់ណាមិនរំពឹងទុក (កំណត់សម្គាល់ 36.1)	(581,702)	(2,334,370)	(421,444)	(1,696,312)
	442,806,602	1,776,982,894	371,340,745	1,494,646,499

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

6. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ (តព័ទ្ធជាមុន)

ក. កាតព្វកិច្ចកំណត់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	442,806,602	1,776,982,894	371,340,745	1,494,646,499
រយៈពេលវែង	-	-	-	-
	<u>442,806,602</u>	<u>1,776,982,894</u>	<u>371,340,745</u>	<u>1,494,646,499</u>

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានដូចខាងក្រោម៖

	2025	2024
គណនីសន្សំ	គ្មាន	គ្មាន
គណនីចរន្ត	0.50% - 1.30%	0.50% - 1.30%
ប្រាក់បញ្ញើមានកាលកំណត់	2.5% - 5.3%	4.00% - 5.00%

7. ឥណទាន និងបម្រែបម្រួលឥណទានដែលបានបង្កើតឡើងដោយកំណត់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានពាណិជ្ជៈ				
ឥណទានមានកាលកំណត់	450,777,593	1,808,970,481	336,407,259	1,354,039,217
ឥណទានវិបារូបន៍	109,816,457	440,693,442	89,490,744	360,200,245
	<u>560,594,050</u>	<u>2,249,663,923</u>	<u>425,898,003</u>	<u>1,714,239,462</u>
ឥណទានអ្នកប្រើប្រាស់				
ឥណទានមានកាលកំណត់	662,812,470	2,659,866,442	734,589,130	2,956,721,248
ឥណទានវិបារូបន៍	106,075,438	425,680,732	178,576,222	718,769,294
	<u>768,887,908</u>	<u>3,085,547,174</u>	<u>913,165,352</u>	<u>3,675,490,542</u>
ឥណទានដុលសរុប	1,329,481,958	5,335,211,097	1,339,063,355	5,389,730,004
ដក៖ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក (កំណត់សម្គាល់ 36.1(ច)(ii))	(31,523,787)	(126,504,957)	(22,697,302)	(91,356,641)
សរុបឥណទានសុទ្ធ	<u>1,297,958,171</u>	<u>5,208,706,140</u>	<u>1,316,366,053</u>	<u>5,298,373,363</u>

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

7. ឥណទាន និងបុរេប្រទានទាន់ថេរតាមថ្លៃដើមដកលក់ (តព៌ទំព័រមុន)

ក. សិទ្ធិធនសម្រាប់ការខាតឥណទានរំពឹងទុក

បម្រែបម្រួលសិទ្ធិធនសម្រាប់ការខាតឥណទានរំពឹងទុក ដោយប្រើវិធីសាស្ត្របីដំណាក់កាល មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL 12ខែ (ដំណាក់កាលទី 1)	7,323,252	29,388,210	8,096,938	32,590,175
ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន (ដំណាក់កាលទី 2)	3,533,182	14,178,659	3,935,460	15,840,227
ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន (ដំណាក់កាលទី 3)	20,667,353	82,938,088	10,664,904	42,926,239
	31,523,787	126,504,957	22,697,302	91,356,641

ខ. វិភាគតាមវិស័យអាជីវកម្ម

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំនៅឋានដែលកាន់កាប់ដោយម្ចាស់ផ្ទាល់	178,146,320	714,901,182	242,823,101	977,362,982
គ្រឹះស្ថានហិរញ្ញវត្ថុ	56,327,958	226,044,095	55,807,449	224,624,982
សំណង់	261,262,664	1,048,447,071	246,006,688	990,176,919
កសិកម្ម	65,497,444	262,841,243	67,046,650	269,862,766
គេហដ្ឋាន	180,700,760	725,152,150	187,422,623	754,376,058
ផលិតកម្ម	54,598,006	219,101,798	61,336,404	246,879,026
អចលនទ្រព្យ	121,080,422	485,895,733	131,498,204	529,280,271
ពាណិជ្ជកម្មលក់រាយ	7,537,986	30,249,938	7,849,178	31,592,941
ពាណិជ្ជកម្មលក់ដុំ	90,063,824	361,426,126	151,577,379	610,098,950
ផ្សេងៗ	314,266,574	1,261,151,761	187,695,679	755,475,109
ឥណទាន និងបុរេប្រទានសរុបដុល	1,329,481,958	5,335,211,097	1,339,063,355	5,389,730,004

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

7. ឥណទាន និងបុរេប្រទានទាន់ថេរតាមថ្លៃដើមដកកំរៃសំ (តព៌ទំព័រមុន)

ក. វិភាគតាមចំណាត់ថ្នាក់ឥណទាន

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានដំណើរការ				
ចំនួនដុល	1,205,323,569	4,836,963,482	1,212,844,425	4,881,698,811
ចំនួនដែលមានហានិភ័យមិនសង	1,205,323,569	4,836,963,482	1,212,844,425	4,881,698,811
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(7,323,252)	(29,388,210)	(8,096,938)	(32,590,175)
ឥណទានក្រោមដំណើរការ				
ចំនួនដុល	41,137,264	165,083,840	61,818,443	248,819,233
ចំនួនដែលមានហានិភ័យមិនសង	41,137,264	165,083,840	61,818,443	248,819,233
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(3,533,182)	(14,178,659)	(3,935,460)	(15,840,227)
ឥណទានមិនដំណើរការ				
ចំនួនដុល	83,021,125	333,163,775	64,400,487	259,211,960
ចំនួនដែលមានហានិភ័យមិនសង	83,021,125	333,163,775	64,400,487	259,211,960
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(20,667,353)	(82,938,088)	(10,664,904)	(42,926,239)
សរុប				
ចំនួនដុល	1,329,481,958	5,335,211,097	1,339,063,355	5,389,730,004
ចំនួនដែលមានហានិភ័យមិនសង	1,329,481,958	5,335,211,097	1,339,063,355	5,389,730,004
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(31,523,787)	(126,504,957)	(22,697,302)	(91,356,641)

ឃ. វិភាគតាមហានិភ័យឥណទាន

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធំ	533,902,110	2,142,549,167	417,077,600	1,678,737,340
ហានិភ័យធម្មតា	795,579,848	3,192,661,930	921,985,755	3,710,992,664
ឥណទាន និងបុរេប្រទានសរុបដុល	1,329,481,958	5,335,211,097	1,339,063,355	5,389,730,004

ហានិភ័យធំត្រូវបានកំណត់និយមន័យដោយធនាគារកណ្តាលថាជាហានិភ័យឥណទានទូទៅ ចំពោះអ្នកទទួលជាឯកត្តជនណាមួយ ដែលលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទ័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

7. ឥណទាន និងបុរេប្រទានចាស់រងការថ្លៃដើមជកលសំ (តព៌ទ័រមុន)

២. វិភាគតាមទំនាក់ទំនង

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	178,499	716,316	191,560	771,029
ភាគីមិនពាក់ព័ន្ធ	1,329,303,459	5,334,494,781	1,338,871,795	5,388,958,975
ឥណទាន និងបុរេប្រទានសរុបដុល	1,329,481,958	5,335,211,097	1,339,063,355	5,389,730,004

៣. វិភាគតាមនិវាសនដ្ឋាន

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសន	1,329,481,958	5,335,211,097	1,339,063,355	5,389,730,004
អនិវាសន	-	-	-	-
ឥណទាន និងបុរេប្រទានសរុបដុល	1,329,481,958	5,335,211,097	1,339,063,355	5,389,730,004

៤. វិភាគតាមកាលកំណត់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើស១ឆ្នាំ	397,167,401	1,593,832,780	468,950,368	1,887,525,231
លើស១ឆ្នាំ និងមិនលើស៣ឆ្នាំ	277,262,118	1,112,652,880	338,717,082	1,363,336,255
លើស៣ឆ្នាំ និងមិនលើស៥ឆ្នាំ	306,964,064	1,231,846,789	191,711,683	771,639,524
លើស៥ឆ្នាំ	348,088,375	1,396,878,648	339,684,222	1,367,228,994
ឥណទាន និងបុរេប្រទានសរុបដុល	1,329,481,958	5,335,211,097	1,339,063,355	5,389,730,004

៥. អត្រាការប្រាក់

ឥណទាន និងបុរេប្រទានអតិថិជនទាំងនេះ មានអត្រាការប្រាក់ប្រចាំឆ្នាំ ដូចខាងក្រោម៖

	2025	2024
ឥណទានពាណិជ្ជកម្ម	6.00% - 18.00%	6.00% - 18.00%
ឥណទានវិបារូបន៍	5.75% - 13.00%	6.00% - 13.00%

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

8. មូលបត្រវិនិយោគ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សញ្ញាបណ្ណសាជីវកម្មមិនចុះបញ្ជី សញ្ញាបណ្ណរបស់ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណាល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក	30,739,583	123,357,946	30,663,681	123,421,316
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា	1,503,050	6,031,740	-	-
ការវិនិយោគបំណុលវាស់វែងតាមថ្លៃដើមដករំលស់សរុប	32,242,633	129,389,686	30,663,681	123,421,316
រយៈពេលខ្លី	500,810	2,009,750	10,663,681	42,921,316
រយៈពេលវែង	31,741,823	127,379,936	20,000,000	80,500,000
	32,242,633	129,389,686	30,663,681	123,421,316

មូលបត្រវិនិយោគមិនមានការធានាទេ និងមានអត្រាការប្រាក់ក្នុងចន្លោះពី 5.5% ទៅ 6.25%។

9. ទ្រព្យសម្បត្តិបរិក្ខារ

ទ្រព្យសម្បត្តិបរិក្ខារមាន អចលនវត្ថុដូចជា ដីធ្លី និងអគារ ដែលទទួលបានតាមរយៈការរឹបអូសទ្រព្យបញ្ចាំ ដោយសារការមិនសង
ប្រាក់ចំពោះឥណទាននិងបុរេប្រទានអតិថិជន ដែលត្រូវបានកាន់កាប់ឡើងវិញដោយធនាគារ ជាផ្នែកនៃការទូទាត់បំណុល។
បម្រែបម្រួលដុលនៃទ្រព្យសម្បត្តិបរិក្ខារ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	57,143,402	230,002,193	31,783,945	129,837,415
បន្ថែម (*)	66,010,895	264,901,722	25,476,476	102,542,816
ផ្ទេរទៅទ្រព្យសម្បត្តិ និងបរិក្ខារ	(923,172)	(3,704,689)	-	-
លក់ចេញ	(1,129,966)	(4,534,554)	(117,019)	(471,001)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(685,721)	-	(1,907,037)
	121,101,159	485,978,951	57,143,402	230,002,193

១. ទ្រព្យសម្បត្តិបរិក្ខារ (តព៌ទំព័រមុន)

(*) ក្នុងអំឡុងឆ្នាំ ធនាគារបានរឹបអូសអចលនទ្រព្យដែលបានដាក់បញ្ចាំដោយអ្នកខ្ចីប្រាក់ ដើម្បីទូទាត់សមតុល្យឥណទានដែលមិនទាន់ទូទាត់រួច និងកម្រៃពាក់ព័ន្ធផ្សេងៗ។ ការរៀបចំនេះត្រូវបានអនុម័តដោយគណៈកម្មាធិការឥណទានរបស់ធនាគារ និងតាមរយៈកិច្ចព្រមព្រៀងទូទាត់បំណុលជាមួយអ្នកខ្ចីប្រាក់។

នីតិវិធីនៃការវាយតម្លៃ (វិធីសាស្ត្រ/ធាតុចូល) ដែលបានប្រើសម្រាប់ការកំណត់តម្លៃសមស្រប

តម្លៃសមស្របកម្រិត៣ នៃទ្រព្យសម្បត្តិបរិក្ខារ ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រប្រៀបធៀបសម្រាប់ការលក់ដី និងវិធីសាស្ត្រថ្លៃដើមសម្រាប់អគារ។

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃសមស្រប	175,523,181	704,374,525	111,581,005	449,113,545

ទ្រព្យសម្បត្តិបរិក្ខារត្រូវបានកំណត់តម្លៃដោយក្រុមហ៊ុនវាយតម្លៃ ដែលត្រូវបានទទួលស្គាល់ដោយនិយ័តករ មូលបត្រកម្ពុជា ហើយគណៈគ្រប់គ្រងជឿជាក់ថាមិនមានការប្រែប្រួលតម្លៃជាសារវន្តទេ ចាប់ពីកាលបរិច្ឆេទរាយការណ៍មក។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តទីទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

10. ទ្រព្យសម្បត្តិ និងបរិក្ខារ

រយៈពេលវែង	ដីធ្លី ដុល្លារអាមេរិក	បញ្ចូរ (*) ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	សង្ហារឹម និងបរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹម									
ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤									
ថ្លៃដើម	18,816,114	1,527,000	3,043,063	2,763,021	5,524,121	7,338,078	1,772,798	763,829	41,548,024
រំលស់បង្គរ	-	-	(1,394,591)	(1,240,905)	(4,037,254)	(6,229,591)	(1,450,313)	-	(14,352,654)
តម្លៃចុះបញ្ជីសុទ្ធ	18,816,114	1,527,000	1,648,472	1,522,116	1,486,867	1,108,487	322,485	763,829	27,195,370
សម្រាប់ដំណាច់ឆ្នាំ									
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤									
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	18,816,114	1,527,000	1,648,472	1,522,116	1,486,867	1,108,487	322,485	763,829	27,195,370
បន្ថែម	386,890	-	8,770	-	1,068,569	697,051	55,500	1,397,969	3,614,749
ផ្ទេរ	-	-	-	616,812	-	486,996	-	(1,103,808)	-
លក់ចេញ	(293,009)	-	(13,279)	(26,334)	(57)	(1,767)	-	(18,899)	(353,345)
រំលស់	-	-	(166,282)	(373,069)	(1,030,816)	(586,285)	(150,530)	-	(2,306,982)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	18,909,995	1,527,000	1,477,681	1,739,525	1,522,283	1,704,482	227,453	1,039,091	28,147,510
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤									
ថ្លៃដើម	18,909,995	1,527,000	3,035,594	3,252,733	6,092,559	7,412,430	1,722,798	1,039,091	42,992,200
រំលស់បង្គរ	-	-	(1,557,913)	(1,513,208)	(4,570,276)	(5,707,948)	(1,495,345)	-	(14,844,690)
តម្លៃចុះបញ្ជីសុទ្ធ	18,909,995	1,527,000	1,477,681	1,739,525	1,522,283	1,704,482	227,453	1,039,091	28,147,510
គិតជាពាន់រៀល	76,112,730	6,146,175	5,947,666	7,001,588	6,127,189	6,860,542	915,498	4,182,340	113,293,728

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

10. ទ្រព្យសម្បត្តិ និងបរិក្ខារ (តព៌ទំព័រមុន)

រយៈពេលវែង	ដីធ្លី ដុល្លារអាមេរិក	បញ្ចរ (*) ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	សង្ហារឹម និងបរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹម									
ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥									
ថ្លៃដើម	18,909,995	1,527,000	3,035,593	3,252,733	6,092,559	7,412,430	1,722,798	1,039,091	42,992,199
រំលស់បង្គរ	-	-	(1,557,912)	(1,513,208)	(4,570,276)	(5,707,948)	(1,495,345)	-	(14,844,689)
តម្លៃចុះបញ្ជីសុទ្ធ	18,909,995	1,527,000	1,477,681	1,739,525	1,522,283	1,704,482	227,453	1,039,091	28,147,510
សម្រាប់ដំណាច់ឆ្នាំ									
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥									
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	18,909,995	1,527,000	1,477,681	1,739,525	1,522,283	1,704,482	227,453	1,039,091	28,147,510
បន្ថែម	-	-	22,398	-	1,520,798	129,777	159,550	1,177,940	3,010,463
ផ្ទេរ	-	-	-	316,193	-	420,200	-	(736,393)	-
ផ្ទេរពីទ្រព្យសម្បត្តិវិបល្លាស និយ័តកម្មទៅក្នុងចំណាយ	923,172	-	-	-	-	-	-	-	923,172
ប្រតិបត្តិការ	-	-	-	-	-	-	-	(59,836)	(59,836)
រំលស់	-	-	(164,090)	(422,172)	(1,127,952)	(669,598)	(113,117)	-	(2,496,929)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	19,833,167	1,527,000	1,335,989	1,633,546	1,915,129	1,584,861	273,886	1,420,802	29,524,380
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥									
ថ្លៃដើម	19,833,167	1,527,000	3,044,121	3,375,031	7,403,640	7,619,709	1,882,348	1,420,802	(46,105,817)
រំលស់បង្គរ	-	-	(1,708,132)	(1,741,485)	(5,488,511)	(6,034,848)	(1,608,462)	-	(16,581,437)
តម្លៃចុះបញ្ជីសុទ្ធ	19,833,167	1,527,000	1,335,989	1,633,546	1,915,129	1,584,861	273,886	1,420,802	29,524,380
គិតជាពាន់រៀល	79,590,499	6,127,851	5,361,324	6,555,420	7,685,413	6,360,048	1,099,105	5,701,677	118,481,337

(*) បញ្ចរគឺជាកម្មសិទ្ធិបរិវេណដី នៅទីតាំងផ្សារមួយ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

11. ទ្រព្យសកម្មអរូបី

រយៈពេលវែង	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤			
ថ្លៃដើម	4,777,533	259,579	5,037,112
រំលស់បង្គរ	(3,890,734)	-	(3,890,734)
តម្លៃចុះបញ្ជីសុទ្ធ	886,799	259,579	1,146,378
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	886,799	259,579	1,146,378
បន្ថែម	120,770	1,841,692	1,962,462
ផ្ទេរ	940,001	(940,001)	-
រំលស់	(269,805)	-	(269,805)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	1,677,765	1,161,270	2,839,035
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
ថ្លៃដើម	5,195,509	1,161,270	6,356,779
រំលស់បង្គរ	(3,517,744)	-	(3,517,744)
តម្លៃចុះបញ្ជីសុទ្ធ	1,677,765	1,161,270	2,839,035
គិតជាពាន់រៀល	6,753,004	4,674,112	11,427,116
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	1,677,765	1,161,270	2,839,035
បន្ថែម	696,142	1,096,340	1,792,482
ផ្ទេរ	836,505	(836,505)	-
រំលស់	(704,257)	-	(704,257)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	2,506,155	1,421,105	3,927,260
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			
ថ្លៃដើម	6,728,156	1,421,105	8,149,261
រំលស់បង្គរ	(4,222,001)	-	(4,222,001)
តម្លៃចុះបញ្ជីសុទ្ធ	2,506,155	1,421,105	3,927,260
គិតជាពាន់រៀល	10,057,200	5,702,894	15,760,094

12. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារជាតិកម្ពុជា។

ធនាគារជួលអគារមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការជាភារិយាល័យកណ្តាល ភារិយាល័យសាខា និងទីតាំងទូ ATM ។ ភតិសន្យាទាំងនេះមានរយៈពេលជួល ដែលបញ្ជាក់ពីការឡើងថ្លៃ និងសិទ្ធិបន្តកិច្ចសន្យាខុសៗគ្នា។

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យា

(ក). ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)៖				
អគារ	13,144,346	52,748,260	12,296,063	49,491,654
	13,144,346	52,748,260	12,296,063	49,491,654
បំណុលភតិសន្យា៖				
រយៈពេលខ្លី	1,805,046	7,243,650	1,738,063	6,995,704
រយៈពេលវែង	12,852,878	51,578,599	11,706,928	47,120,385
	14,657,924	58,822,249	13,444,991	54,116,089

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់បន្ថែមក្នុងអំឡុងឆ្នាំ មានចំនួន 305,531 ដុល្លារអាមេរិក (2024 ៖ 4,375,112 ដុល្លារអាមេរិក)។

(ខ). ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត

របាយការណ៍ចំណេញ-ខាត បង្ហាញនូវចំនួនទឹកប្រាក់ដែលពាក់ព័ន្ធនឹងភតិសន្យា ដូចខាងក្រោម ៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (កំណត់សម្គាល់ 30)	2,163,478	8,677,710	1,971,332	8,025,293
ចំណាយការប្រាក់លើបំណុលភតិសន្យា (កំណត់សម្គាល់ 24)	799,114	3,205,246	767,627	3,125,010
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី (រួមបញ្ចូលក្នុងចំណាយប្រតិបត្តិការផ្សេងៗ) (កំណត់សម្គាល់ 31)	370,403	1,485,686	340,253	1,385,170
	3,332,995	13,368,642	3,079,212	12,535,473

លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ភតិសន្យាឆ្នាំ២០២៥ មានចំនួន 2,968,345 ដុល្លារអាមេរិក (2024៖ 2,768,592 ដុល្លារអាមេរិក)។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តំបន់ព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

13. ទ្រព្យសកម្មផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ពិន័យដែលត្រូវទទួលពីប្រាក់កម្ចី	5,549,375	22,269,642	-	-
ចំណាយបង់មុន និងប្រាក់កក់	3,008,297	12,072,296	3,365,604	13,546,556
ការវិនិយោគក្នុងក្រុមហ៊ុន ក្រេឌីត ប្តូរ (ខេមបូឌា) ខូ អិលធីឌីផ្សេងៗ	25,000	100,325	25,000	100,625
	35,339	141,815	187,302	753,890
ដក៖ សំវិធានធនសម្រាប់ខាតបង់ណាទានរំពឹងទុក (កំណត់សម្គាល់ 36.1(ង))	(1,106,628)	(4,440,898)	-	-
	7,511,383	30,143,180	3,577,906	14,401,071

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	5,945,821	23,860,580	2,012,344	8,099,685
រយៈពេលវែង	1,565,562	6,282,600	1,565,562	6,301,386
	7,511,383	30,143,180	3,577,906	14,401,071

14. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
គណនីចរន្ត	2,627,915	10,545,822	2,307,080	9,285,997
ប្រាក់បញ្ញើសន្សំ	260,740	1,046,350	195,474	786,783
ប្រាក់បញ្ញើមានកាលកំណត់	73,933,579	296,695,453	101,906,090	410,172,012
	76,822,234	308,287,625	104,408,644	420,244,792

ការវិភាគបន្ថែមនៃប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ មានដូចខាងក្រោម៖

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

14. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

(ក). អត្រាការប្រាក់

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ មានការប្រាក់ដូចខាងក្រោម៖

	2025	2024
គណនីចរន្ត	0% - 0.5%	0% - 0.5%
ប្រាក់បញ្ញើសន្សំ	0% - 1.5%	0% - 1.5%
ប្រាក់បញ្ញើមានកាលកំណត់	2.75% - 6 %	2.75% - 6%

(ខ). វិភាគតាមកាលកំណត់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	76,822,234	308,287,625	104,408,644	420,244,792
រយៈពេលវែង	-	-	-	-
	76,822,234	308,287,625	104,408,644	420,244,792

(គ). វិភាគតាមស្ថានភាពនិវាសនដ្ឋាន

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	76,822,234	308,287,625	104,408,644	420,244,792
អនិវាសនជន	-	-	-	-
	76,822,234	308,287,625	104,408,644	420,244,792

(ឃ). វិភាគតាមទំនាក់ទំនង

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	-	-	-	-
ភាគីមិនពាក់ព័ន្ធ	76,822,234	308,287,625	104,408,644	420,244,792
	76,822,234	308,287,625	104,408,644	420,244,792

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធពីមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

15. ប្រាក់បញ្ញើរបស់អតិថិជន

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើមានកាលកំណត់	1,400,219,474	5,619,080,749	1,209,480,755	4,868,160,039
គណនីសន្សំ	293,415,992	1,177,478,376	342,403,844	1,378,175,472
គណនីចរន្ត	339,626,085	1,362,919,479	275,874,177	1,110,393,562
ប្រាក់បញ្ញើមានកម្រិតផ្សេងៗ	4,631,529	18,586,326	1,177,158	4,738,061
	12,584	50,500	264,725	1,065,518
	2,037,905,664	8,178,115,430	1,829,200,659	7,362,532,652

ប្រាក់បញ្ញើមានកាលកំណត់និងប្រាក់បញ្ញើមានកម្រិតចំនួន 200,724,642 ដុល្លារអាមេរិក (2024 ៖ 205,501,943 ដុល្លារអាមេរិក) ត្រូវបានដាក់ជាទ្រព្យបញ្ចាំ ចំពោះហ្វាន់ស៊ីលីធីឥណទានដែលមិនបានប្រើ ដូចបានលាតត្រដាងក្នុងកំណត់សម្គាល់ 34(ក)។

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	1,687,432,359	6,771,666,057	1,400,515,940	5,637,076,659
រយៈពេលវែង	350,473,305	1,406,449,373	428,684,719	1,725,455,993
	2,037,905,664	8,178,115,430	1,829,200,659	7,362,532,652

ការវិភាគបន្ថែមនៃប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

(ក). អត្រាការប្រាក់

ប្រាក់បញ្ញើរបស់អតិថិជន មានការប្រាក់ដូចខាងក្រោម៖

	2025	2024
គណនីចរន្ត	0% - 1.50%	0% - 1.50%
ប្រាក់បញ្ញើសន្សំ	0% - 7.26%	0% - 7.26%
ប្រាក់បញ្ញើមានកាលកំណត់	0% - 8.00%	0% - 8.00%

(ខ). វិភាគតាមស្ថានភាពនិវាសនដ្ឋាន

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	2,026,265,949	8,131,405,253	1,815,053,710	7,305,591,182
អនិវាសនជន	11,639,715	46,710,177	14,146,949	56,941,470
	2,037,905,664	8,178,115,430	1,829,200,659	7,362,532,652

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

15. ប្រាក់បញ្ញើរបស់អតិថិជន (តព័ទ្ធជាមុន)

(គ). វិភាគតាមទំនាក់ទំនង

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	104,534	419,495	53,310	214,572
ភាគីមិនពាក់ព័ន្ធ	2,037,801,130	8,177,695,935	1,829,147,349	7,362,318,080
	<u>2,037,905,664</u>	<u>8,178,115,430</u>	<u>1,829,200,659</u>	<u>7,362,532,652</u>

16. ប្រាក់កម្ចី

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និង Proparco (i)	15,170,942	60,880,990	15,176,792	61,086,588
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ii)	1,615,575	6,483,303	2,633,914	10,601,504
	<u>16,786,517</u>	<u>67,364,293</u>	<u>17,810,706</u>	<u>71,688,092</u>

- (i) នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ធនាគារបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចីមួយទៀត ជាមួយ Proparco ដែលមានទឹកប្រាក់សរុបចំនួន 15,000,000 ដុល្លារអាមេរិក ហើយធនាគារបានដកប្រាក់កម្ចីនេះទាំងស្រុងក្នុងអំឡុងពេល១២ ខែប្រាក់កម្ចីនេះមិនមានការធានាទេ។ ការទូទាត់សងប្រាក់កម្ចីនេះត្រូវធ្វើឡើងប្រចាំឆមាស តាមមូលដ្ឋានបង់រំលស់ និងផុតកំណត់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០៣៣។
- (ii) នេះគឺជាប្រាក់កម្ចីពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដែលមិនមានការធានា និងត្រូវទូទាត់សងរំលស់ប្រចាំខែ។ ប្រាក់កម្ចីនេះមានកាលបរិច្ឆេទផុតកំណត់ក្នុងចន្លោះរវាងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៩។

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម	16,613,663	66,670,630	17,630,788	70,963,922
ការប្រាក់ត្រូវបង់	172,854	693,663	179,918	724,170
	<u>16,786,517</u>	<u>67,364,293</u>	<u>17,810,706</u>	<u>71,688,092</u>

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

16. ប្រាក់កម្ចី (តព៌ទំព័រមុន)

បម្រែបម្រួលបំណុលដែលកើតមកពីសកម្មភាពហិរញ្ញប្បទាន – ប្រាក់កម្ចី

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	17,810,706	71,688,092	44,651,605	182,401,806
ការបន្ថែម	-	-	2,467,621	10,045,685
ការទូទាត់សង	(1,017,125)	(4,079,688)	(28,469,129)	(115,897,824)
ចំណាយការប្រាក់ក្នុងឆ្នាំ	1,057,476	4,241,536	1,954,831	7,958,117
ការទូទាត់ការប្រាក់	(1,064,540)	(4,269,870)	(2,794,222)	(11,375,278)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(215,777)	-	(1,444,414)
នៅថ្ងៃទី៣១ ខែធ្នូ	16,786,517	67,364,293	17,810,706	71,688,092

ការវិភាគបន្ថែមលើប្រាក់កម្ចី មានដូចខាងក្រោម៖

(ក). វិភាគតាមប្រភេទរូបិយប័ណ្ណ និងអត្រាការប្រាក់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដុល្លារអាមេរិក	16,464,874	66,073,540	17,262,532	69,481,692
រៀល	321,643	1,290,753	548,174	2,206,400
	16,786,517	67,364,293	17,810,706	71,688,092

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) នៃប្រាក់កម្ចី មានដូចខាងក្រោម៖

	2025	2024
ដុល្លារអាមេរិក	2% – 6.15%	2% – 6.15%
រៀល	2% – 3%	2% – 3%
អត្រាអចរ	អត្រាដែលខ្ពស់ជាងរវាង SOFR 6ខែ ឬក៏ នឹងអត្រាកំណត់ ឬ អត្រាយោងណាមួយ	អត្រាដែលខ្ពស់ជាងរវាង SOFR 6ខែ ឬក៏ នឹងអត្រាកំណត់ ឬ អត្រាយោងណាមួយ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តំបន់ព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

16. ប្រាក់កម្ចី (តំបន់ព័រមុន)

(ខ). វិភាគតាមកាលកំណត់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	8,260,425	33,149,086	8,422,616	33,901,030
រយៈពេលវែង	8,526,092	34,215,207	9,388,090	37,787,062
	16,786,517	67,364,293	17,810,706	71,688,092

17. ចំណូលបន្ទាប់បន្សំ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម	63,293,550	253,997,016	63,293,550	254,756,539
ការប្រាក់ត្រូវបង់	-	-	-	-
	63,293,550	253,997,016	63,293,550	254,756,539

បម្រែបម្រួលចំណូលដែលកើតមកពីសកម្មភាពហិរញ្ញប្បទាន – ចំណូលបន្ទាប់បន្សំ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	63,293,550	254,756,539	37,793,550	154,386,652
ការបន្ថែម	-	-	25,500,000	103,810,500
ចំណាយការប្រាក់ក្នុងឆ្នាំ	6,968,505	27,950,674	5,430,429	22,107,276
ការទូទាត់ការប្រាក់	(6,968,505)	(27,950,674)	(5,430,429)	(22,107,276)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(759,523)	-	(3,440,613)
នៅថ្ងៃទី៣១ ខែធ្នូ	63,293,550	253,997,016	63,293,550	254,756,539

(ក). វិភាគតាមប្រភេទរូបិយប័ណ្ណ និងអត្រាការប្រាក់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដុល្លារអាមេរិក	63,293,550	253,997,016	63,293,550	254,756,539
	63,293,550	253,997,016	63,293,550	254,756,539

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

17. បំណុលបន្ទាប់បន្សំ (តព័ទ្ធជាមុន)

(ក). វិភាគតាមប្រភេទរូបិយប័ណ្ណ និងអត្រាការប្រាក់ (តព័ទ្ធជាមុន)

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) នៃប្រាក់កម្ចី មានដូចខាងក្រោម៖

	2025	2024
ដុល្លារអាមេរិក	10% - 12%	10% - 12%
រៀល	គ្មាន	គ្មាន

(ខ). វិភាគតាមកាលកំណត់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	-	-	-	-
រយៈពេលវែង	63,293,550	253,997,016	63,293,550	254,756,539
	63,293,550	253,997,016	63,293,550	254,756,539

បំណុលបន្ទាប់បន្សំទាំងនេះមិនមានការធានាទេនិងត្រូវទូទាត់សងការប្រាក់ប្រចាំខែហើយផុតកំណត់នៅថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៩ ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៩និងថ្ងៃទី២៩ខែធ្នូឆ្នាំ២០៣២។ បំណុលបន្ទាប់បន្សំទាំងនេះមានលក្ខណៈសម្បត្តិជាដើមទុនថ្នាក់ទី២ សម្រាប់ ការគណនាមូលនិធិផ្ទាល់សុទ្ធ និងត្រូវបានអនុម័តដោយធនាគារកណ្តាល។

18. ពន្ធពន្យារជាបំណុល

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលវែង				
ពន្ធពន្យារជាទ្រព្យសកម្ម	3,253,481	13,056,220	3,018,001	12,147,453
ពន្ធពន្យារជាបំណុល	(6,433,979)	(25,819,558)	(6,176,745)	(24,861,398)
ពន្ធពន្យារជាបំណុលសុទ្ធ	(3,180,498)	(12,763,338)	(3,158,744)	(12,713,945)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពីទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

18. ពន្ធពន្យារជាបំណុល (តពីទំព័រមុន)

បម្រែបម្រួលបំណុលពន្ធពន្យារសុទ្ធ មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	(3,158,744)	(12,713,945)	(1,160,621)	(4,741,137)
កត់ត្រាខាងខ្ទង់ឥណទានក្នុងចំណេញ-ខាត (កំណត់សម្គាល់ 32)	(21,754)	(87,255)	(1,998,123)	(8,134,359)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	37,862	-	161,551
នៅថ្ងៃទី៣១ ខែធ្នូ	(3,180,498)	(12,763,338)	(3,158,744)	(12,713,945)

បម្រែបម្រួលពន្ធពន្យារជាបំណុលសុទ្ធ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

(i) ពន្ធពន្យារជាទ្រព្យសកម្ម

	បំណុល តតិសន្យា ដុល្លារអាមេរិក	កម្រៃឥណទាន មិនទាន់ ដករំលស់ ដុល្លារអាមេរិក	រំលស់ពន្លឺន ដុល្លារអាមេរិក	កាតព្វកិច្ច អត្ថប្រយោជន៍ បុគ្គលិក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	2,146,118	307,296	286,554	70,386	2,810,354
កត់ត្រាជា(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	542,880	(307,296)	(19,175)	(8,762)	207,647
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	2,688,998	-	267,379	61,624	3,018,001
គិតជាពាន់រៀល	10,823,216	-	1,076,200	248,037	12,147,453
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	2,688,998	-	267,379	61,624	3,018,001
កត់ត្រាជា(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	242,587	-	4,091	(11,198)	235,480
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	2,931,585	-	271,470	50,426	3,253,481
គិតជាពាន់រៀល	11,764,451	-	1,089,409	202,360	13,056,220

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

18. ពន្ធពន្យារជាបំណុល (តព៌ទំព័រមុន)

(iii) ពន្ធពន្យារជាបំណុល

	បំណុល ភតិសន្យា ដុល្លារអាមេរិក	កម្រៃឥណទាន មិនទាន់ ដករំលស់ ដុល្លារអាមេរិក	រំលស់ពន្យើ ដុល្លារអាមេរិក	កាតព្វកិច្ច អត្ថប្រយោជន៍ បុគ្គលិក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	(1,978,457)	(1,968,914)	-	(23,604)	(3,970,975)
កត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត	(480,756)	(985,276)	(707,950)	(31,788)	(2,205,770)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	(2,459,213)	(2,954,190)	(707,950)	(55,392)	(6,176,745)
គិតជាពាន់រៀល	(9,898,332)	(11,890,615)	(2,849,499)	(222,952)	(24,861,398)
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	(2,459,213)	(2,954,190)	(707,950)	(55,392)	(6,176,745)
កត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត	(169,655)	498,040	(612,361)	26,742	(257,234)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	(2,628,868)	(2,456,150)	(1,320,311)	(28,650)	(6,433,979)
គិតជាពាន់រៀល	(10,549,647)	(9,856,530)	(5,298,408)	(114,973)	(25,819,558)

19. សំវិធានធនកាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កាតព្វកិច្ចប្រាក់សោធន (i)	8,860	35,555	32,960	132,664
ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ (ii)	252,128	1,011,790	275,162	1,107,527
	260,988	1,047,345	308,122	1,240,191

(ii) បម្រែបម្រួលកាតព្វកិច្ចប្រាក់សោធន មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	32,960	132,664	32,497	132,750
បន្ថែមក្នុងឆ្នាំ				
ភាគទានរបស់បុគ្គលិក	53,356	214,118	52,021	209,385
ភាគទានរបស់ធនាគារ	53,356	214,118	52,021	209,385
ការទូទាត់ក្នុងឆ្នាំ	(130,812)	(524,949)	(103,579)	(416,905)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(396)	-	(1,951)
នៅថ្ងៃទី៣១ ខែធ្នូ	8,860	35,555	32,960	132,664

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

19. សំវិធានធនកាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក (តព័ទ្ធជាមុន)

(iii) បម្រែបម្រួលការទូទាត់ប្រាក់បំណាច់អតីតភាពការងារ មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	275,162	1,107,527	319,434	1,304,888
ការទូទាត់ក្នុងឆ្នាំ	(23,034)	(92,435)	(44,272)	(178,195)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(3,302)	-	(19,166)
នៅថ្ងៃទី៣១ ខែធ្នូ	252,128	1,011,790	275,162	1,107,527

20. ចំណាយផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង្គរ (*)	1,172,462	4,705,090	1,490,588	5,999,617
ការផ្ទេរមូលនិធិ	468,380	1,879,608	408,069	1,642,478
ពន្ធត្រូវបង់	320,950	1,287,972	75,689	304,648
បំណុលផ្សេងៗ	96,878	388,771	834,777	3,359,976
	2,058,670	8,261,441	2,809,123	11,306,719

(*) ចំណាយបង្គររួមមាន ប្រាក់រង្វាន់បង្គរ ថ្លៃទឹកភ្លើង និងបង្គរផ្សេងៗ ដែលត្រូវទូទាត់ឱ្យអ្នកផ្គត់ផ្គង់។

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	2,058,670	8,261,441	2,809,123	11,306,719
រយៈពេលវែង	-	-	-	-
	2,058,670	8,261,441	2,809,123	11,306,719

21. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដើមទុនចុះបញ្ជីសរុបរបស់ធនាគារមាន 79,500 ភាគហ៊ុន (2024៖ 79,500 ភាគហ៊ុន) ដែលមានតម្លៃប្រចាំថ្ងៃ 1,000ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន (2024៖ 1,000ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន)។ ភាគហ៊ុនដែលបានចុះបញ្ជី និងបានអនុម័ត ទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់ទាំងស្រុង។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

21. ដើមទុន (តព័ទ្ធជាមុន)

ភាគទុនិក	ចំនួន ភាគហ៊ុន	ភាគរយនៃ ភាគហ៊ុន	2025		2024	
			ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឧកញ៉ា ម៉ក់ គឹមហុង	26,235	33.00%	26,235,000	104,940,000	26,235,000	104,940,000
លោកស្រី ហេង ដាណា	19,597	24.65%	19,597,000	78,388,000	-	-
លោកស្រី ឆាយ គឹមប៊ុយ	19,597	24.65%	-	-	19,597,000	78,388,000
លោកស្រី គឹម ឡឺក	18,285	23.00%	18,285,000	73,140,000	18,285,000	73,140,000
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	7,950	10.00%	7,950,000	31,800,000	7,950,000	31,800,000
ក្រុមហ៊ុន អាយ អិន ជី ហ្វលឌីង	7,433	9.35%	7,433,000	29,732,000	7,433,000	29,732,000
			<u>79,500,000</u>	<u>318,000,000</u>	<u>79,500,000</u>	<u>318,000,000</u>

22. ទុនបម្រុង

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទុនបម្រុងមិនសម្រាប់បែងចែក (i)	70,600,486	287,202,777	70,600,486	287,202,777
ទុនបម្រុងតាមច្បាប់ (ii)	30,037,955	122,512,617	32,545,705	132,571,202
ទុនបម្រុងទូទៅ (iii)	195,590	797,029	195,590	797,029
	<u>100,834,031</u>	<u>410,512,423</u>	<u>103,341,781</u>	<u>420,571,008</u>

(i) ទុនបម្រុងមិនសម្រាប់បែងចែក

ទុនបម្រុងមិនសម្រាប់បែងចែកចំនួន 70,600,486 ដុល្លារអាមេរិក ឬ 287,20 ពាន់លានរៀល ត្រូវបានផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុង យោងទៅតាមការអនុម័តពី ធនាគារកណ្តាល នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ទៅតាមការស្នើសុំរបស់ធនាគារ ដើម្បីអនុលោមទៅតាមប្រកាសរបស់ ធនាគារកណ្តាល លេខ ធ៧-១០-១៨២ប្រ.ក ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១០ ស្តីពី មូលនិធិផ្ទាល់សុទ្ធនិងប្រកាសលេខ ធ៧-០០-៤៦ប្រ.ក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពី អនុបាតសាធនភាព។ ការប្រែប្រួលណាមួយតម្រូវឱ្យមានការអនុម័តពីក្រុមប្រឹក្សាភិបាល និង ធនាគារកណ្តាល។

(ii) ទុនបម្រុងតាមច្បាប់

ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់ 2.16 សំវិធានធនតាមច្បាប់បង្គោល ផ្អែកទៅតាមគោលការណ៍ណែនាំរបស់ ធនាគារកណ្តាល មានចំនួនខ្ពស់ជាងខាតពីការថយចុះតម្លៃបង្គោល ដែលផ្អែកតាម CIFRS 9 ដូចនេះចំនួន 'topping up' ត្រូវបានផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់ និងត្រូវបានបង្ហាញក្រោមមូលធន។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

22. ទុនបម្រុង (តពិទំព័រមុន)

(ii) ទុនបម្រុងតាមច្បាប់ (តពិទំព័រមុន)

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សំវិធានធនតាមច្បាប់ ផ្អែកទៅតាមគោលការណ៍ណែនាំរបស់ ធនាគារជាតិនៃកម្ពុជា	64,069,115	257,109,358	56,512,668	227,463,489
សំវិធានធនសម្រាប់ខាតបង់ឥណទាន	(34,031,160)	(136,567,045)	(23,966,963)	(96,467,026)
វិធីវិភាគតាម CIFRS 9	-	1,970,304	-	1,574,739
លម្អៀងពីការប្តូររូបិយប័ណ្ណ				
	30,037,955	122,512,617	32,545,705	132,571,202

បម្រែបម្រួលទុនបម្រុងតាមច្បាប់ មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	32,545,705	132,571,202	24,041,577	97,950,897
ផ្ទេរបន្ថែមទៅទុនបម្រុងតាមច្បាប់ក្នុងឆ្នាំ	(2,507,750)	(10,058,585)	8,504,128	34,620,305
នាដំណាច់ឆ្នាំ	30,037,955	122,512,617	32,545,705	132,571,202

(iii) ទុនបម្រុងទូទៅ

ក្នុងគ្រាមុន ទុនបម្រុងទូទៅត្រូវបានបែងចែកជាប្រាក់ចំណេញបន្ទាប់ពីពន្ធ ក្នុងចំនួនស្មើនឹង 6% នៃប្រាក់ចំណេញសុទ្ធបន្ទាប់ពីពន្ធ។ ការប្រើប្រាស់ទុនបម្រុងទូទៅគឺស្ថិតនៅក្រោមឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សាភិបាល។ ទុនបម្រុងទូទៅត្រូវបានបង្កើតឡើងសម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលមានឆន្ទានុសិទ្ធិសម្រាប់ការប្រើប្រាស់ និងការរក្សាទុកទុនបម្រុងទូទៅ។ ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងទូទៅ ត្រូវមានការអនុម័តពីក្រុមប្រឹក្សាភិបាល។ ការបែងចែកទៅទុនបម្រុងទូទៅ មិនត្រូវបានអនុញ្ញាតទៀតទេ យោងទៅតាមលក្ខន្តិកៈរបស់ធនាគារ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៦ និងវិសោធនកម្មនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៧។ ក្នុងអំឡុងឆ្នាំ មិនមានប្រតិបត្តិការដែលទាក់ទងនឹងទុនបម្រុងទូទៅទេ។

ទុនបម្រុងសម្រាប់ហានិភ័យធនាគារ ត្រូវបានបង្កើតឡើងជាដំបូង ដោយយោងទៅតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០០។ គណនីនេះតំណាងឱ្យទុនបម្រុងសម្រាប់គោលបំណងទូទៅ ដែលត្រូវបានបង្កើតឡើង ដើម្បីគ្របដណ្តប់លើហានិភ័យប្រតិបត្តិការធនាគារនៅក្នុងប្រទេសកម្ពុជា ជាពិសេសហានិភ័យទូទៅ លើការយឺតយ៉ាវក្នុងការសងប្រាក់របស់អតិថិជន ការខាតបង់ដែលមិនត្រូវបានកត់ត្រាដោយសំវិធានធនសម្រាប់ឥណទាននិងបុរេប្រទានអតិថិជនអាក្រក់ និងសង្ស័យ និងហានិភ័យរូបិយប័ណ្ណ។ ក្នុងអំឡុងឆ្នាំ មិនមានប្រតិបត្តិការដែលទាក់ទងនឹងទុនបម្រុងសម្រាប់ហានិភ័យធនាគារទេ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពីទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

23. ចំណូលការប្រាក់

ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រង
តាមថ្លៃដើមដករំលស់៖

ឥណទាន និងបុរេប្រទាន
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ
មូលបត្រវិនិយោគ
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល

2025		2024	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
105,580,508	423,483,417	115,773,235	471,312,840
17,946,069	71,981,683	14,819,978	60,332,130
1,888,444	7,574,549	1,664,375	6,775,671
424,627	1,703,179	615,043	2,503,840
125,839,648	504,742,828	132,872,631	540,924,481

24. ចំណាយការប្រាក់

ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ រ៉ាប់រង
តាមថ្លៃដើមដករំលស់៖

ប្រាក់បញ្ញើរបស់អតិថិជន
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ
បំណុលបន្ទាប់បន្សំ
ប្រាក់កម្ចី
បំណុលភតិសន្យា (កំណត់សម្គាល់ 12)

2025		2024	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
75,172,251	301,515,899	68,451,686	278,666,814
2,960,384	11,874,100	4,650,285	18,931,310
6,968,505	27,950,674	5,430,429	22,107,276
1,057,476	4,241,536	1,954,831	7,958,117
799,114	3,205,246	767,627	3,125,010
86,957,730	348,787,455	81,254,858	330,788,527

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពីទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំទី៣១ ខែធ្នូ ឆ្នាំ២០២៥

25. ចំណូលកម្រៃជើងសារ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលកម្រៃជើងសារ៖				
កម្រៃពីសេវាផ្ទេរប្រាក់	877,576	3,519,957	840,548	3,421,870
កម្រៃសេវាឥណទាន	3,177,930	12,746,677	689,193	2,805,705
កម្រៃពីសេវាចេញលិខិតឥណទាន និងការធានា	717,500	2,877,893	658,051	2,678,926
កម្រៃប័ណ្ណឥណទាន	295,873	1,186,747	223,032	907,963
កម្រៃជើងសារ	626,762	2,513,942	383,710	1,562,083
ផ្សេងៗ	205,805	825,484	219,786	894,750
ចំណូលកម្រៃជើងសារសរុប	5,901,446	23,670,700	3,014,320	12,271,297
ចំណាយកម្រៃជើងសារ៖				
កម្រៃជើងសារ	(617,999)	(2,478,794)	(869,190)	(3,538,472)
ចំណាយសម្រាប់ ATM/ប័ណ្ណឥណទាន	(326,589)	(1,309,948)	(238,663)	(971,597)
សេវាទូទាត់ប្រាក់	(154,617)	(620,169)	(110,365)	(449,296)
ចំណាយកម្រៃជើងសារសរុប	(1,099,205)	(4,408,911)	(1,218,218)	(4,959,365)
ចំណូលកម្រៃជើងសារសុទ្ធ	4,802,241	19,261,789	1,796,102	7,311,932

26. ខាតពីការថយចុះតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតឥណទានរំពឹងទុក៖				
ឥណទាននិងបុរេប្រទានអតិថិជន	9,164,855	36,760,233	13,229,413	53,856,940
ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារផ្សេងៗ	160,259	642,800	395,416	1,609,739
កិច្ចសន្យាហិរញ្ញវត្ថុក្រៅតារាងតុល្យការ	(29,176)	(117,026)	468,649	1,907,870
	9,295,938	37,286,007	14,093,478	57,374,549
ការប្រមូលបានមកវិញនៃឥណទានដែលបានជម្រះចេញពីបញ្ជីរួច	(427,792)	(1,715,873)	(85,408)	(347,696)
	8,868,146	35,570,134	14,008,070	57,026,853

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តំបន់ព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ចំណូលប្រតិបត្តិការផ្សេងៗ

ចំណូលពីការផ្តល់
ចំណូលផ្សេងៗ

2025		2024	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
298,400	1,196,882	276,650	1,126,242
251,464	1,008,623	168,099	684,331
549,864	2,205,505	444,749	1,810,573

28. ចំណេញផ្សេងៗ – សុទ្ធ

ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ
ចំណេញពីការលក់ទ្រព្យសម្បត្តិវិបល្លាស
ខាតពីការលក់ទ្រព្យសម្បត្តិវិបល្លាស
ចំណេញពីការលក់ទ្រព្យសម្បត្តិនិងបរិក្ខារ

2025		2024	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
872,223	3,498,486	1,210,630	4,928,475
938,753	3,765,338	186,129	757,731
(25,134)	(100,812)	-	-
3,635	14,580	43,717	177,972
1,789,477	7,177,592	1,440,476	5,864,178

29. ចំណាយបុគ្គលិក

ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត
កម្រៃរបស់ក្រុមប្រឹក្សាភិបាល
ភាគទានក្នុងប្រាក់សោធន
អត្ថប្រយោជន៍ផ្សេងៗ

2025		2024	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
12,255,195	49,155,587	11,386,390	46,353,994
319,995	1,283,500	478,044	1,946,117
143,913	577,235	219,102	891,964
53,356	214,011	52,021	211,777
1,945,900	7,805,005	1,904,461	7,753,061
14,718,359	59,035,338	14,040,018	57,156,913

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពីទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

30. រំលស់ទ្រព្យសកម្មរូបី និងអរូបី

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសកម្មរូបី និងបរិក្ខារ (កំណត់សម្គាល់ 10)	2,496,929	10,015,182	2,307,251	9,392,819
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (កំណត់សម្គាល់ 12(ខ))	2,163,478	8,677,710	1,971,332	8,025,293
រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់ 11)	704,257	2,824,775	269,805	1,098,376
	5,364,664	21,517,667	4,548,388	18,516,488

31. ចំណាយប្រតិបត្តិផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ជួសជុល និងថែទាំ	1,940,814	7,784,605	1,763,022	7,177,263
កម្រៃសេវាវិជ្ជាជីវៈ (*)	673,058	2,699,636	466,739	1,900,094
ការធ្វើទីផ្សារ	401,031	1,608,535	360,460	1,467,433
ទឹកភ្លើង	393,009	1,576,359	386,420	1,573,116
កម្រៃអាជ្ញាប័ណ្ណ	384,250	1,541,227	346,380	1,410,113
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី (កំណត់សម្គាល់ 12(ខ))	370,403	1,485,686	340,253	1,385,170
ចំណាយពន្ធ	342,852	1,375,179	273,922	1,115,136
សន្តិសុខ	263,592	1,057,268	241,920	984,856
ទំនាក់ទំនង	249,224	999,637	235,712	959,584
សម្ភារឆ្លងកាត់ការិយាល័យ	201,112	806,660	276,892	1,127,227
ការធ្វើដំណើរ	197,346	791,555	211,619	861,501
ធានារ៉ាប់រង	121,489	487,292	115,971	472,118
ការប្រជុំ	9,775	39,208	29,520	120,176
ផ្សេងៗ	1,473,137	5,908,753	746,398	3,038,586
	7,021,092	28,161,600	5,795,228	23,592,373

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពិទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

31. ចំណាយប្រតិបត្តិផ្សេងៗ (តពិទំព័រមុន)

(*) កម្រៃដែលបានបង់ ឬត្រូវបង់ឱ្យក្រុមហ៊ុន ប្រាយវត្តធីរហាវខ្មៅស៍ (ខេមបូឌា) មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ	62,000	249,550	67,000	273,695
សេវាពន្ធ	-	-	-	-
សេវាផ្សេងៗ	-	-	-	-
	62,000	249,550	67,000	273,695

32. ចំណាយពន្ធលើប្រាក់ចំណូល

ក. បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ

បម្រែបម្រួលបំណុលពន្ធលើប្រាក់ចំណូលរបស់ធនាគារ មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	2,054,506	8,269,387	2,364,921	9,660,702
ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	1,801,558	7,226,049	3,160,676	12,867,112
ពន្ធលើប្រាក់ចំណូលបានបង់	(3,116,071)	(12,498,561)	(3,471,091)	(14,130,811)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(27,283)	-	(127,616)
នៅថ្ងៃទី៣១ ខែធ្នូ	739,993	2,969,592	2,054,506	8,269,387

ខ. ចំណាយពន្ធលើប្រាក់ចំណូល

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	1,801,558	7,226,049	3,160,676	12,867,112
ពន្ធលើប្រាក់ចំណូលពន្យារ (កំណត់សម្គាល់ 18)	21,754	87,255	1,998,123	8,134,359
	1,823,312	7,313,304	5,158,799	21,001,471

32. ចំណាយពន្ធលើប្រាក់ចំណូល (តព៌ទំព័រមុន)

ក. ការផ្ទេរថ្នាក់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	10,051,239	40,315,520	16,907,396	68,830,009
ពន្ធគណនាតាមអត្រា 20%	2,010,248	8,063,105	3,381,479	13,766,001
ផលប៉ះពាល់ពន្ធនៃខ្ទង់ដែលបានផ្ទៀងផ្ទាត់៖ ចំណាយដែលមិនត្រូវកាត់កងតាមច្បាប់ពន្ធ	319,199	1,280,307	1,777,320	7,235,470
ពន្ធពន្យារពេលដែលត្រូវបានទទួលស្គាល់ពីមុន ត្រូវបានប្រើដើម្បីកាត់បន្ថយពន្ធបច្ចុប្បន្ន	(506,135)	(2,030,108)	-	-
ចំណាយពន្ធលើប្រាក់ចំណូល	1,823,312	7,313,304	5,158,799	21,001,471

យោងតាមបទប្បញ្ញត្តិពន្ធកម្ពុជា ធនាគារមានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រា 20%។

ឃ. បញ្ហាផ្សេងៗ

ពន្ធ ត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននាការបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទិនទៅនឹងបទប្បញ្ញត្តិពន្ធនិងបំណកស្រាយរបស់វាដែលនៅជាធរមាន។ ធនាគារកត់ត្រាសំវិធានធនតាមការសម្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានទទួលស្គាល់ពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

33. ព័ត៌មានលំហូរសាច់ប្រាក់

ក. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ 4)	34,961,543	140,300,672	42,251,013	170,060,327
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ៖				
គណនីចរន្ត	76,286,451	306,137,528	118,975,970	478,878,279
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់បីខែ ឬ តិចជាង)	49,103,885	197,053,891	216,914,968	873,082,746
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ៖				
គណនីចរន្ត (កំណត់សម្គាល់ 5)	289,633,575	1,162,299,536	259,351,451	1,043,889,590
គណនីទូទាត់ (កំណត់សម្គាល់ 5)	5,624,821	22,572,407	4,574,672	18,413,055
	455,610,275	1,828,364,034	642,068,074	2,584,323,997

ខ. ការផ្ទេរប្រាក់បំណុលសុទ្ធ

ផ្នែកនេះបង្ហាញពីការវិភាគបំណុលសុទ្ធ និងបម្រែបម្រួលបំណុលសុទ្ធ ក្នុងឆ្នាំនីមួយៗដែលបានបង្ហាញ។

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	455,610,275	1,828,364,034	642,068,074	2,584,323,997
បំណុលបន្ទាប់បន្សំ	(63,293,550)	(253,997,016)	(63,293,550)	(254,756,539)
ប្រាក់កម្ចី	(16,786,517)	(67,364,293)	(17,810,706)	(71,688,092)
បំណុលភតិសន្យា	(14,657,924)	(58,822,249)	(13,444,991)	(54,116,089)
បំណុលសុទ្ធ	360,872,284	1,448,180,476	547,518,827	2,203,763,277
សាច់ប្រាក់ និងការវិនិយោគសាច់ប្រាក់ ងាយស្រួល	455,610,275	1,828,364,034	642,068,074	2,584,323,997
បំណុលដុល – អត្រាការប្រាក់អថេរ	(7,607,569)	(30,529,175)	(7,618,257)	(30,663,484)
បំណុលដុល – អត្រាការប្រាក់ថេរ	(87,130,422)	(349,654,383)	(86,930,990)	(349,897,236)
បំណុលសុទ្ធ	360,872,284	1,448,180,476	547,518,827	2,203,763,277

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

33. ព័ត៌មានលំហូរសាច់ប្រាក់ (តព៌ទំព័រមុន)

ខ. ការផ្ទេរប្រាក់បំណុលសុទ្ធ (តព៌ទំព័រមុន)

	បំណុលពីសកម្មភាពហិរញ្ញប្បទាន			ទ្រព្យសកម្មផ្សេងៗ	
	ប្រាក់កម្ចី ដុល្លារអាមេរិក	បំណុល បន្ទាប់បន្សំ ដុល្លារអាមេរិក	ភតិសន្យា ដុល្លារអាមេរិក	សាច់ប្រាក់ និង សាច់ប្រាក់សមមូល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុលសុទ្ធនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	(44,651,605)	(37,793,550)	(10,730,591)	456,003,402	362,827,656
លំហូរសាច់ប្រាក់	26,001,508	(25,500,000)	1,660,712	186,064,672	188,226,892
ភតិសន្យាថ្មី	-	-	(4,375,112)	-	(4,375,112)
បម្រែបម្រួលផ្សេងៗ (ii)	839,391	-	-	-	839,391
បំណុលសុទ្ធនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	<u>(17,810,706)</u>	<u>(63,293,550)</u>	<u>(13,444,991)</u>	<u>642,068,074</u>	<u>547,518,827</u>
គិតជាពាន់រៀល	<u>(71,688,092)</u>	<u>(254,756,539)</u>	<u>(54,116,089)</u>	<u>2,584,323,997</u>	<u>2,203,763,277</u>
បំណុលសុទ្ធនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	(17,810,706)	(63,293,550)	(13,444,991)	642,068,074	547,518,827
លំហូរសាច់ប្រាក់	1,017,125	-	1,798,828	(186,457,799)	(183,641,846)
ភតិសន្យាថ្មី	-	-	(3,011,761)	-	(3,011,761)
បម្រែបម្រួលផ្សេងៗ (ii)	7,064	-	-	-	7,064
បំណុលសុទ្ធនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	<u>(16,786,517)</u>	<u>(63,293,550)</u>	<u>(14,657,924)</u>	<u>455,610,275</u>	<u>360,872,284</u>
គិតជាពាន់រៀល	<u>(67,364,293)</u>	<u>(253,997,016)</u>	<u>(58,822,249)</u>	<u>1,828,364,034</u>	<u>1,448,180,476</u>

(ii) បម្រែបម្រួលផ្សេងៗរួមបញ្ចូលនូវបម្រែបម្រួលមិនមែនសាច់ប្រាក់ រួមមាន ចំណាយការប្រាក់បង្គរ ដែលត្រូវបានបង្ហាញជាលំហូរសាច់ប្រាក់ប្រតិបត្តិការ ក្នុងរបាយការណ៍លំហូរសាច់ប្រាក់ នៅពេលបានទូទាត់ប្រាក់។

34. បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ

ក. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

ធនាគារមានចំនួនទឹកប្រាក់ក្នុងកិច្ចសន្យា នៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់ខ្លួន ដែលត្រូវផ្តល់ឥណទានជូនអតិថិជនការធានា និងហ្វាស៊ីលីតឺផ្សេងៗ ដូចខាងក្រោម៖

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

34. បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ (តពិទំព័រមុន)

ក. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ (តពិទំព័រមុន)

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាផ្តល់ឥណទាន៖				
ឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	185,117,583	742,876,861	184,917,370	744,292,414
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ៖				
លិខិតឥណទាន	15,085,586	60,538,457	7,967,892	32,070,765
លិខិតធានារបស់ធនាគារ	65,578,834	263,167,861	49,963,117	201,101,546
	80,664,420	323,706,318	57,931,009	233,172,311
ចំនួនហានិភ័យសរុប	265,782,003	1,066,583,179	242,848,379	977,464,725

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	265,782,003	1,066,583,179	242,848,379	977,464,725
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(819,041)	(3,286,812)	(848,217)	(3,414,074)
ហានិភ័យសរុប	264,962,962	1,063,296,365	242,000,162	974,050,651

ខ. កិច្ចសន្យាទាក់ទងនឹងការទិញទ្រព្យសកម្ម

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសម្បត្តិ និងបរិក្ខារ៖				
មិនលើស្ទើរឆ្នាំ	377,416	1,514,571	179,924	724,194
លើស ១ឆ្នាំ ប៉ុន្តែមិនលើស 5ឆ្នាំ	439,309	1,762,948	882,981	3,553,999
	816,725	3,277,519	1,062,905	4,278,193
ទ្រព្យសកម្មអរូបី៖				
មិនលើស្ទើរឆ្នាំ	48,771	195,718	545,647	2,196,229
	48,771	195,718	545,647	2,196,229
	865,496	3,473,237	1,608,552	6,474,422

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

34. បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ (តព៌ទំព័រមុន)

ក. កិច្ចសន្យាកម្មវិធី

ធនាគារបានទទួលស្គាល់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលកម្មវិធីចំពោះកិច្ចសន្យាកម្មវិធីដែលធនាគារជាភាគីអ្នកជួល លើកលែងតែកម្មវិធីទាំងឡាយណាដែលមានរយៈពេលខ្លី (សូមមើលកំណត់សម្គាល់ 2.13(គ) និងកំណត់សម្គាល់ 12 សម្រាប់ព័ត៌មានបន្ថែម)។ កិច្ចសន្យាកម្មវិធីដែលមានរយៈពេលខ្លី មិនមានចំនួនជាសារវន្តទេ។

35. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការភាគីពាក់ព័ន្ធ សមតុល្យនាដំណាច់ឆ្នាំដែលនៅមិនទាន់ទូទាត់ និងចំណាយ-ចំណូលពាក់ព័ន្ធក្នុងឆ្នាំ មានដូចខាងក្រោម៖

ក. ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ទំនាក់ទំនង និងភាគីពាក់ព័ន្ធរបស់ធនាគារ មានដូចខាងក្រោម៖

ទំនាក់ទំនង

ភាគីពាក់ព័ន្ធ

ភាគទុនិក

ឧកញ៉ា ម៉ក់ គឹមហុង

ភាគទុនិក

លោកស្រី គឹម ទៀក

ភាគទុនិក

លោកស្រី ឆាយ គឹមប៊ុយ

ភាគទុនិក

ក្រុមហ៊ុន អាយ អិន ជី ហូលឌីង

ភាគទុនិក

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

គណៈគ្រប់គ្រងសំខាន់ៗ

សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ ដែលមានសិទ្ធិធ្វើការសម្រេចចិត្ត សំខាន់ៗពាក់ព័ន្ធទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេផងដែរ។

ខ. ឥណទាន និងបុរេប្រទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទាន និងបុរេប្រទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ - សុទ្ធ	178,499	716,316	191,560	771,029
ចំណូលការប្រាក់	11,424	45,845	12,096	49,243

ឥណទាន និងបុរេប្រទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ ត្រូវបានកាត់កងជាមួយនឹងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកចំនួន 360 ដុល្លារអាមេរិក (2024 ៖ 1,979 ដុល្លារអាមេរិក) ហើយមិនមានការធានាទេ និងមានអត្រាការប្រាក់ 4% ក្នុងមួយឆ្នាំ (2024 ៖ 4% ក្នុងមួយឆ្នាំ)។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

35. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (តព័ទ្ធជាមុន)

ក. ប្រាក់បញ្ញើរបស់ភាគីពាក់ព័ន្ធ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគទុនិក	5,510	22,110	2,602	10,473
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	99,024	397,383	50,708	204,100
	104,534	419,493	53,310	214,573
ចំណាយការប្រាក់	254	1,018	190	774

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	2025	2024
ភាគទុនិក (កំណត់សម្គាល់ 17)	Nil	Nil
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (កំណត់សម្គាល់ 24)	0.5% - 1%	0.5% - 1%

ឃ. បំណុលបន្ទាប់បន្សំ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគទុនិក	37,793,550	151,665,516	37,793,550	152,119,039
ចំណាយការប្រាក់	4,383,088	17,580,566	4,395,151	17,892,661

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុលបន្ទាប់បន្សំពីភាគទុនិក				
នៅថ្ងៃទី០១ ខែមករា	37,793,550	152,119,039	37,793,550	154,386,652
បន្ទុកការប្រាក់	4,383,088	17,580,566	4,395,151	17,892,661
ការទូទាត់ការប្រាក់	(4,383,088)	(17,580,566)	(4,395,151)	(17,892,661)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(453,523)	-	(2,267,613)
នៅថ្ងៃទី៣១ ខែធ្នូ	37,793,550	151,665,516	37,793,550	152,119,039

សម្រាប់ដំណាច់ឆ្នាំទី៣១ ខែធ្នូ ឆ្នាំ២០២៥

35. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (តំណាងឱ្យមុន)

២. ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃបស់អភិបាល	243,822	977,971	253,824	1,033,318
ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ – ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ	2,073,210	8,315,645	1,999,797	8,141,174
	<u>2,317,032</u>	<u>9,293,616</u>	<u>2,253,621</u>	<u>9,174,492</u>

៣. លក្ខខណ្ឌ

ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធត្រូវបានធ្វើឡើងក្នុងលក្ខខណ្ឌពាណិជ្ជកម្មធម្មតា និងទៅតាមអត្រាទីផ្សារ។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្តរបស់ធនាគារ។ ក្នុងការធ្វើឱ្យប្រាកដថាធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុងបរិយាកាសអាជីវកម្មល្អ ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យបានចូលរួមតាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវការចូលរួមឯករាជ្យ រួមមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធ ការវាយតម្លៃឥណទាន ការវាយតម្លៃលើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ ការចូលរួមទាំងនេះជួយជម្រុញឱ្យផ្នែកអាជីវកម្មផ្សេងៗធ្វើការវាយតម្លៃហានិភ័យរៀបរៀងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឱ្យហានិភ័យត្រូវបានកំណត់តម្លៃ សមស្របពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យ ហើយស្ថានភាពនៃបណ្តុំហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមដករំលស់៖				
សាច់ប្រាក់ក្នុងដៃ	34,961,543	140,300,672	42,251,013	170,060,327
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	345,361,657	1,385,936,330	286,024,056	1,151,246,825
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	443,388,304	1,779,317,264	371,762,189	1,496,342,811
ឥណទាន និងបុរេប្រទានរ៉ាប់រងតាមថ្លៃដើមដករំលស់	1,329,481,958	5,335,211,097	1,339,063,355	5,389,730,004
មូលបត្រវិនិយោគ	32,242,633	129,389,686	30,663,681	123,421,316
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	7,320,395	29,376,745	2,330,706	9,381,092
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	<u>2,192,756,490</u>	<u>8,799,531,794</u>	<u>2,072,095,000</u>	<u>8,340,182,375</u>
បំណុលហិរញ្ញវត្ថុ				
បំណុលហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមដករំលស់៖				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	76,822,234	308,287,625	104,408,644	420,244,792
ប្រាក់បញ្ញើរបស់អតិថិជន	2,037,905,664	8,178,115,430	1,829,200,659	7,362,532,652
ប្រាក់កម្ចី	16,786,517	67,364,293	17,810,706	71,688,092
បំណុលភតិសន្យា	14,657,924	58,822,249	13,444,991	54,116,089
បំណុលបន្ទាប់បន្សំ	63,293,550	253,997,016	63,293,550	254,756,539
បំណុលហិរញ្ញវត្ថុផ្សេងៗ	1,652,395	6,631,061	1,525,103	6,138,540
បំណុលហិរញ្ញវត្ថុសរុប	<u>2,211,118,284</u>	<u>8,873,217,674</u>	<u>2,029,683,653</u>	<u>8,169,476,704</u>

36.1. ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬ ភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យធនាគារ។ ហានិភ័យឥណទានកើតមកពីការដាក់ប្រាក់នៅធនាគារ កណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ប្រាក់កម្ចី។

(ក). ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រងហានិភ័យ តម្រូវឱ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទីផ្សារ លំហូរសាច់ប្រាក់រំពឹងទុក

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(ក). ការវាស់វែងហានិភ័យឥណទាន (តព៌ទំព័រមុន)

និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្មមួយ តម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិនសងប្រាក់ទៅវិញទៅមករវាងភាគីដៃគូ។ ធនាគារ វាស់វែងហានិភ័យឥណទានដោយប្រើប្រាស់នៃការមិនសងប្រាក់ (PD) ចំនួនដែលមានហានិភ័យមិនសង (EAD) និងការខាតបង់ នៅពេលមិនមានការសងប្រាក់ (LGD) ក្នុងការវាស់វែង ECL ក្រោម CIFRS 9 ។

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល គឺមិនមានការខាតក្នុងគ្រាមុនៗនោះទេ ហើយជាមួយនឹងភាពរឹងមាំក្នុងការបំពេញ កាតព្វកិច្ចដែលជិតដល់កំណត់ ការខាតឥណទានរំពឹងទុកសម្រាប់ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាលគឺមិនមានទេ។ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ត្រូវបានចាត់ទុកថាមានហានិភ័យ ឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាននៃ ទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីស្វែងរកការចុះតម្លៃនៃឥណទាន។ ការវាស់វែងការចុះតម្លៃត្រូវបានកំណត់ត្រឹម ខាតឥណទានរំពឹងទុក 12 ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានតាមដានដើម្បី ស្វែងរកពីការចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែងការចុះតម្លៃគឺអនុវត្តតាមវិធីសាស្ត្របីដំណាក់កាល ដូច បានពណ៌នាក្នុងកំណត់សម្គាល់ 36.1(គ)។

(ខ). ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាននិងបុរេប្រទានអតិថិជនជាឯកត្តជន ឬ សហគ្រាសនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្តោតការយកចិត្តទុកដាក់លើហានិភ័យឥណទាន នៅពេលដែលហានិភ័យត្រូវបានរកឃើញ។ ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាព បំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់រ៉ាប់រងលើឥណទាន និងបុរេប្រទានអតិថិជន ដែលជាការ អនុវត្តទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ ដាក់លាក់នៃរ៉ាប់រង ឬការកាត់បន្ថយហានិភ័យ ឥណទាន។

ប្រភេទនៃរ៉ាប់រងសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទានអតិថិជន មានដូចជា៖

- រ៉ាប់រងជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ)
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកាលកំណត់ ប្រសិនបើមាន ឬ
- អគារពាណិជ្ជកម្ម និងដីធ្លី។

(គ). គោលការណ៍សម្រាប់ការចុះតម្លៃ (ការខាតឥណទានរំពឹងទុក)

ការវាស់វែងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ក្រោមវិធីសាស្ត្របីដំណាក់កាលរបស់ CIFRS 9 គឺដើម្បីទទួលស្គាល់

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(គ). គោលការណ៍សម្រាប់ការថយចុះតម្លៃ (ការខាតឥណទានរំពឹងទុក) (តព៌ទំព័រមុន)

សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកពេញមួយអាយុកាលចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន នាកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានការថយចុះតម្លៃគួរឱ្យកត់សម្គាល់ ក្នុងហានិភ័យឥណទាន នឹងត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក 12 ខែ។

ក្រោមវិធីសាស្ត្រប្រុងប្រយ័ត្នដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធ

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងមិនមានការថយចុះតម្លៃឥណទាននាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក 12 ខែ។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកពេញមួយអាយុកាល។
- ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃនាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកពេញមួយអាយុកាល។
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់តាំងពីការកត់ត្រាលើកដំបូង។ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក តែងតែត្រូវបានវាស់វែងតាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី 3)។

ការវិនិច្ឆ័យនិងការសន្មតសំខាន់ៗ ដែលធនាគារបានអនុវត្តទៅតាមតម្រូវការនានារបស់ស្តង់ដារ ក្នុងការវាស់វែងសំវិធានធន មានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk (SICR)

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជាមុន អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាងព័ត៌មានផ្នែកបរិមាណ និង/ឬគុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើនឡើងគួរឱ្យកត់សម្គាល់ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេលបច្ចុប្បន្នប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលទទួលស្គាល់លើកដំបូង។

- អតិថិជនបានហួសកាលកំណត់សងប្រាក់ ទៅតាមការសងប្រាក់ក្នុងកិច្ចសន្យាចាប់ពី៣០ថ្ងៃ នាកាលបរិច្ឆេទរាយការណ៍។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.1. ហានិភ័យឥណទាន (តពិទំព័រមុន)

(គ). គោលការណ៍សម្រាប់ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) (តពិទំព័រមុន)

(ii) និយមន័យនៃការមិនសងប្រាក់ និងការថយចុះតម្លៃឥណទាន

ធនាគារកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់និងមានការថយចុះតម្លៃឥណទាននៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖

- ប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃឥណទាន ហួសកំណត់សង១០ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង និង 30 ថ្ងៃសម្រាប់ឥណទានរយៈពេលខ្លី។ ក្នុងករណីហ្វាស៊ីលីតឺដែលអាចប្រើប្រាស់ឡើងវិញ (ឧ. ឥណទានវិបារូបន៍) ហ្វាស៊ីលីតឺត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃនៅពេលដែលចំនួនទឹកប្រាក់ដែលនៅមិនទាន់ទូទាត់នៅសល់លើសពីកម្រិតដែលបានអនុម័ត ក្នុងរយៈពេល១០ថ្ងៃ ឬលើសក្នុងថ្ងៃបន្តបន្ទាប់សម្រាប់ឥណទានរយៈពេលវែង និង30ថ្ងៃ ឬលើសក្នុងថ្ងៃបន្តបន្ទាប់សម្រាប់ឥណទានរយៈពេលខ្លី។
- ឥណទានត្រូវបានដាក់ក្នុងចំណាត់ថ្នាក់ថយចុះតម្លៃអាស្រ័យទៅតាមហេតុផលជាច្រើនដូចជា ការរៀបចំវិធានការណ៍ផ្នែកច្បាប់ដែលបង្កើតឡើងដោយធនាគារសម្រាប់ការប្រមូលប្រាក់មកវិញ ផលវិបាកផ្នែកហិរញ្ញវត្ថុជាសារវន្ត ជាដើម។ ក្នុងព្រឹត្តិការណ៍ដែលឥណទានមិនស្ថិតក្នុងការមិនសងប្រាក់ ឬមិនហួសកំណត់សង ប៉ុន្តែត្រូវបានដាក់ក្នុងចំណាត់ថ្នាក់ថយចុះតម្លៃឥណទាននោះត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ អាស្រ័យទៅតាមការអនុម័តរបស់គណៈកម្មាធិការឥណទាន។
- ការរៀបចំឥណទានឡើងវិញ និងការកំណត់កាលវិភាគសងប្រាក់ឡើងវិញនៃហ្វាស៊ីលីតឺឥណទានមួយ គឺជាការពិនិត្យនឹងការកែប្រែដែលបានធ្វើឡើង ចំពោះលក្ខខណ្ឌសងប្រាក់ដើមដំបូងនៃហ្វាស៊ីលីតឺឥណទាន ដែលបណ្តាលមកពីកំណើនហានិភ័យឥណទានរបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារ ហើយមានការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នាទៅវិញទៅមក (cross default) នោះតម្រូវឱ្យមានការប៉ាន់ស្មានសំវិធានធន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានឃ្លាដែលចែងពីសិទ្ធិដើម្បីទាមទារការទូទាត់សង នោះការវាយតម្លៃ សំវិធានធន ចាំបាច់ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតឯកត្តជនជំនួសឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជារួម។

(iii) ការវាស់វែង (ECL - លទ្ធផលវិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន)

ECL ត្រូវបានវាស់វែងតាមមូលដ្ឋាន 12ខែ ឬតាមមូលដ្ឋានពេញមួយអាជ្ញាយុកាល អាស្រ័យទៅតាមកំណើន ហានិភ័យឥណទានជាសារវន្តដែលបានកើតឡើង ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើទ្រព្យសកម្មមួយត្រូវបានចាត់ទុកថាមានការថយចុះតម្លៃឥណទាន។ ECL ត្រូវបានវាយតម្លៃ និងវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(គ). គោលការណ៍សម្រាប់ការវាយតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) (តព៌ទំព័រមុន)

(iii) ការវាស់វែង (ECL - លទ្ធផល វិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន) (តព៌ទំព័រមុន)

ចំពោះការវាយតម្លៃជាត្រឹម ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD, LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនា ECL សម្រាប់ឆ្នាំនីមួយៗក្នុងពេលអនាគតដែលបន្ទាប់មកវាត្រូវបានធ្វើអប្បបរមាត្រឡប់ទៅវិញនាកាលបរិច្ឆេទការណ៍និងត្រូវបានបូកបញ្ចូលគ្នាវិញ។ អត្រាអប្បបរមាដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាដែលប្រហាក់ប្រហែល។

ចំពោះការវាយតម្លៃលក្ខណៈបុគ្គល សំវិធានធន ECL ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសមតុល្យដែលមិនទាន់ទូទាត់ជាមួយនឹងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងថាត្រូវទទួលបានពីអ្នកខ្ចីប្រាក់។

ប្រូបាប៊ីលីតេនៃការមិនសងប្រាក់ (Probability of Default (PD))

PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល 12 ខែបន្ទាប់ (PD 12ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។

គំរូ PD 12 ខែ គឺត្រូវបានប្រើប្រាស់ដើម្បីប្រូបាប៊ីលីតេនៃការមិនសងប្រាក់ របស់ portfolio ដែលអាចត្រូវបានប្រើប្រាស់ដើម្បីបង្កើតខ្សែកោង PD ពេញមួយអាយុកាល ដើម្បីគ្របដណ្តប់លើអាយុកាលសន្មតនៃកំណត់នីមួយៗនៅក្នុង portfolio នោះ។

PD ពេញមួយអាយុកាល ត្រូវបានបង្កើតឡើងដោយអនុវត្តទម្រង់កាលបរិច្ឆេទកំណត់ រហូតដល់ PD 12ខែ នាពេលបច្ចុប្បន្ន។ ទិន្នន័យផុតកំណត់ពិនិត្យមើលទៅលើរបៀបដែលការមិនសងប្រាក់ត្រូវបានចាប់ផ្តើមបង្កើតឡើងចំពោះ portfolio មួយចាប់ពីចំណុចទទួលស្គាល់លើកដំបូងនិងពេញមួយអាយុកាលនៃឥណទាននោះ។ ទិន្នន័យផុតកំណត់អាស្រ័យទៅលើទិន្នន័យដែលត្រូវបានអង្កេតរកក្នុងត្រីកោណមាត្រ និងត្រូវបានសន្មតថាមានភាពដូចគ្នាចំពោះទ្រព្យសកម្មទាំងអស់ដែលស្ថិតនៅក្នុងទម្រង់នោះ ហើយវាត្រូវបានគាំទ្រដោយការវិភាគដែលបានធ្វើក្នុងត្រីកោណមាត្រ។

ចំនួនដែលមានហានិភ័យមិនសង (Exposure at Default (EAD))

EAD គឺជាចំនួនទឹកប្រាក់សរុបដែលធនាគារមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ដែលនៅជំពាក់។

EAD 12ខែ ឬ ពេញមួយអាយុកាល ត្រូវបានកំណត់អាស្រ័យទៅតាមទិន្នន័យការបង់ប្រាក់រំពឹងទុក ដែលមានភាពខុសគ្នាអាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលត្រូវដកវិលវិលនិងឥណទានដែលត្រូវសងប្រាក់ទាំងស្រុងគឺអាស្រ័យទៅលើការសងប្រាក់ក្នុងកិច្ចសន្យាដែលអ្នកខ្ចីប្រាក់នៅជំពាក់ ក្នុងរយៈពេល 12ខែ ឬ រយៈពេលផុតកំណត់ដែលនៅសល់។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(គ). គោលការណ៍សម្រាប់ការវាយតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) (តព៌ទំព័រមុន)

(iii) ការវាស់វែង (ECL - លទ្ធផល វិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន) (តព៌ទំព័រមុន)

- ចំពោះផលិតផលហ្វីណង់ស៊ីលីយ៉ែនដែលអាចប្រើប្រាស់ឡើងវិញ ហានិភ័យនៃការមិនសងប្រាក់ត្រូវបានព្យាករ ដោយយកកម្រិតកំណត់របស់ឥណទាន គុណជាមួយនឹងការប្រើប្រាស់នាពេលមិនសងប្រាក់ ដែលកម្រិតកំណត់របស់ឥណទានគឺជាចំនួនទឹកប្រាក់អតិបរមាដែលអ្នកខ្ចីប្រាក់ម្នាក់អាចខ្ចីបាន ហើយការប្រើប្រាស់នាពេលមិនសងប្រាក់ គឺជាសមមាត្រនៃកម្រិតកំណត់របស់ឥណទានដែលត្រូវបានប្រើប្រាស់ដោយអតិថិជននាចំណុចពេលមិនសងប្រាក់។

ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default (LGD))

LGD គឺជាការរំពឹងទុករបស់ធនាគារអំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នាអាស្រ័យទៅតាមប្រភេទភាគីដៃគូ ប្រភេទ និងអត្ថិភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការគាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិនសងប្រាក់ (EAD)។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹងទុកត្រូវបានបង្កើតឡើងប្រសិនបើមានការមិនសងប្រាក់កើតឡើងលើរយៈពេលពេញមួយអាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។ LGD អប្បបរមាត្រូវបានពិចារណា ដើម្បីឥណទានមានការធានា នៅពេលមានព្រឹត្តិការណ៍ចំនួនទ្រព្យធានា លើសពីចំនួនឥណទានបានផ្តល់។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាននិងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មានឬការសន្មតជាក់លាក់ណាមួយត្រូវបានធ្វើឡើងក្នុង ការិយបរិច្ឆេទរបាយការណ៍នេះទេ។

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការគណនា ECL ត្រូវបានបញ្ចូលនូវព័ត៌មាននាពេលអនាគត។ ធនាគារបានអនុវត្តការវិភាគក្នុងគ្រាមុន និងបានកត់សម្គាល់នូវអញ្ញត្រឡៃផ្នែកសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាននិងការខាតបង់ឥណទានរំពឹងទុកសម្រាប់ portfolio នីមួយៗ។

អញ្ញត្រឡៃផ្នែកសេដ្ឋកិច្ចសំខាន់ៗ និងផលប៉ះពាល់ពាក់ព័ន្ធរបស់វាចំពោះ PD មានភាពខុសប្លែកគ្នាទៅតាមឧបករណ៍ហិរញ្ញវត្ថុ។ ការវិនិច្ឆ័យរបស់អ្នកឯកទេសក៏ត្រូវបានអនុវត្តនៅក្នុងដំណើរការនេះផងដែរ។ ការព្យាករក្នុងគ្រាកន្លងមកចំពោះអញ្ញត្រឡៃផ្នែកសេដ្ឋកិច្ចទាំងនេះ (សេណារីយ៉ូសេដ្ឋកិច្ចមូលដ្ឋាន) ត្រូវបានដកស្រង់ប្រភពមកពីការស្រាវជ្រាវខាងក្រៅ។ ផលប៉ះពាល់នៃអញ្ញត្រឡៃផ្នែកសេដ្ឋកិច្ចទាំងនេះ ចំពោះ PD ត្រូវបានកំណត់ដោយការអនុវត្តការវិភាគស្ថិតិត្រឡប់ច្របូក ដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផលប៉ះពាល់នៅក្នុងអញ្ញត្រឡៃទាំងនេះដែលធ្លាប់មានប្រវត្តិនៃអត្រាមិនសងប្រាក់នៅពេលដែល LGD ផ្អែកលើការកំណត់របស់ធនាគារនៃការកាត់បន្ថយវត្ថុបញ្ចាំ និង EAD គឺផ្អែកលើទម្រង់ការទូទាត់រំពឹងទុក។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.1. ហានិភ័យឥណទាន (តពិទំព័រមុន)

(គ). គោលការណ៍សម្រាប់ការវាយតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) (តពិទំព័រមុន)

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL (តពិទំព័រមុន)

បន្ថែមពីលើសេណារីយ៉ូដែលពឹងផ្អែកទៅលើសេដ្ឋកិច្ចធនាគារពិចារណាទៅលើលទ្ធភាពនៃសេណារីយ៉ូផ្សេងៗទៀតជាមួយនឹងការការព្រឹត្តិសេណារីយ៉ូ។ ចំនួននៃសេណារីយ៉ូផ្សេងៗដែលត្រូវបានប្រើប្រាស់ត្រូវបានកំណត់ដោយពឹងផ្អែកទៅលើការវិភាគផ្នែកនីមួយៗដើម្បីធានាថាមិនមាន non-linearities។ ចំនួនសេណារីយ៉ូ និង លទ្ធផលសន្មតរបស់វា ត្រូវបានវាយតម្លៃនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារបានសន្និដ្ឋានថាមានសេណារីយ៉ូចំនួនបីដែលចាប់បាន non-linearities យ៉ាងសមស្រប។ ការឆ្លើង សេណារីយ៉ូត្រូវបានកំណត់ដោយការផ្តុំបញ្ចូលគ្នានៃការវិភាគស្ថិតិ និងការវិនិច្ឆ័យរបស់អ្នកជំនាញខាងផ្នែកឥណទាន ដោយគិតទៅលើលទ្ធភាពដែលអាចកើតមានឡើងមួយចំនួនដែលមានសេណារីយ៉ូនីមួយៗជាតំណាង។

ជាមួយនឹងការព្យាករណ៍ផ្នែកសេដ្ឋកិច្ច ការធ្វើគម្រោង និងលទ្ធភាពដែលអាចកើតមានឡើងនានា គឺប្រឈមនឹងភាពមិនច្បាស់លាស់ពាក់ព័ន្ធក្នុងកម្រិតខ្ពស់ ដូចនេះ លទ្ធផលជាក់ស្តែងអាចមានភាពខុសគ្នាជាសារវន្តពីការធ្វើគម្រោងទាំងនេះ។ ធនាគារពិចារណាទៅលើការព្យាករណ៍ទាំងនេះដើម្បីបង្ហាញពីការប៉ាន់ស្មានល្អបំផុតទៅលើលទ្ធភាពដែលអាចកើតមានឡើងនិងបានធ្វើការវិភាគទៅលើ non-linearities និងភាពមិនស៊ីមេទ្រីគ្នានៃ portfolios ខុសៗគ្នារបស់ធនាគារ ដើម្បីកំណត់ថាសេណារីយ៉ូដែលត្រូវបានជ្រើសរើសគឺជាតំណាងដ៏សមស្របចំពោះសេណារីយ៉ូនានាដែលអាចកើតមានឡើង។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារគណនារូបមន្តសម្រាប់សេណារីយ៉ូសេដ្ឋកិច្ចចំនួនបី ដើម្បីឆ្លុះបញ្ចាំងទៅលើលទ្ធភាពខុសៗគ្នា៖ សេណារីយ៉ូកម្រិតមូលដ្ឋាន សេណារីយ៉ូកម្រិតកើនឡើង និងសេណារីយ៉ូកម្រិតថយចុះ។ សេណារីយ៉ូកម្រិតកើនឡើងនិងថយចុះត្រូវបានគណនាដោយធ្វើនិយ័តកម្មចំពោះអញ្ញត្រម៉ាក្រូសេដ្ឋកិច្ចកម្រិតមូលដ្ឋាន(MEVs)តាមចំនួនភាគរយជាក់លាក់មួយ។ បន្ទាប់មក លទ្ធផលដែលបានឆ្លើងប្រូបាប (PWO) ត្រូវបានអនុវត្តចំពោះសេណារីយ៉ូទាំងនេះ។

ការវិភាគភាពប្រែប្រួល Sensitivity analysis

ការសន្មតដែលមានភាពជាសារវន្តបំផុតដែលធ្វើឱ្យប៉ះពាល់ដល់សំវិធានធនECLគឺបម្រែបម្រួលនៃការឆ្លើងដែលបានកំណត់សម្រាប់សេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ។

ធនាគារត្រូវតាមដាននិងវាយតម្លៃជាប្រចាំប្រសិនបើការវិភាគស្ថិតិត្រូវបានក្រោយអាចជាការឆ្លុះបញ្ចាំងអំពីការវិវត្តថ្មីៗនាពេលអនាគត។

(v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL ដែលត្រូវបានវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ

ចំពោះសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំការប្រមូលផ្តុំហានិភ័យត្រូវបានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យជារួម ដើម្បីធ្វើឱ្យហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយគឺមានភាពដូចគ្នា។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(គ). គោលការណ៍សម្រាប់ការវាយតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) (តព៌ទំព័រមុន)

(v) ការដាក់ហានិភ័យជាត្រឹម ចំពោះ ECL ដែលត្រូវបានវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ (តព៌ទំព័រមុន)

ក្នុងការដាក់ជាត្រឹម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុមដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។

ភាពសមស្របក្នុងការដាក់ជាត្រឹម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទ ដោយផ្អែកហានិភ័យឥណទាន។

(vi) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបានដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវបានជម្រះចេញពីបញ្ជីក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុងឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែកបន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុវត្តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរដែលបានទទួលសិទ្ធិ។

(vii) ការកែប្រែឥណទានឡើងវិញ

ជូនកាលធនាគារកែប្រែលក្ខខណ្ឌឥណទានដែលបានផ្តល់ឱ្យអតិថិជនឡើងវិញ ដែលបណ្តាលមកពីការចរចាផ្នែកពាណិជ្ជកម្ម ឬឥណទានដែលមានផលប៉ះពាល់ក្នុងការបំពេញកាតព្វកិច្ចសងប្រាក់ក្នុងទស្សនវិស័យមួយគឺប្រមូលប្រាក់មកវិញឱ្យបានជាអតិបរមា។ សកម្មភាពក្នុងការរៀបចំឥណទានឡើងវិញមានដូចជា ការរៀបចំការពន្យារពេលសងប្រាក់ ការផ្អាកការសងប្រាក់ និង ការលើកលែងការសងប្រាក់ ជាដើម។ គោលការណ៍ និងការអនុវត្តនានាក្នុងការរៀបចំឥណទានឡើងវិញ គឺពឹងផ្អែកទៅលើសូចនាករ ឬលក្ខណៈវិនិច្ឆ័យដែលនៅក្នុងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងចង្អុលបង្ហាញថាការទូទាត់សងប្រាក់ទំនងជាអាចនៅបន្តទៅមុខទៀតបាន។ គោលការណ៍ទាំងនេះត្រូវបានរក្សាទុក ក្រោមការពិនិត្យមើលឡើងវិញជាបន្តបន្ទាប់។ ការរៀបចំឡើងវិញត្រូវបានអនុវត្តជាទូទៅបំផុតចំពោះឥណទានមានកាលកំណត់។

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃនាការបរិច្ឆេទរាយការណ៍ និងត្រូវបានរៀបចំជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលទទួលស្គាល់លើកដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ឥណទានដំបូង (កំណត់សម្គាល់ 2.5(ច))។ ធនាគារតាមដានដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថាហានិភ័យឥណទាន ត្រូវបានកែលម្អគួរឱ្យកត់សម្គាល់បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះ ទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី3 ឬដំណាក់កាលទី2 (ECL

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.1. ហានិភ័យឥណទាន (តព័ទ្ធជាមុន)

(គ). គោលការណ៍សម្រាប់ការវាយតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) (តព័ទ្ធជាមុន)

(vii) ការកែប្រែឥណទានឡើងវិញ (តព័ទ្ធជាមុន)

ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL 12ខែ) វិញ។ ករណីនេះគឺសម្រាប់តម្រូវឱ្យសកម្មដែលមានដំណើរការល្អស្របទៅតាមលក្ខខណ្ឌថ្មី ក្នុងរយៈពេល៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

(viii) ហានិភ័យក្រៅតារាងតុល្យការ

ហានិភ័យក្រៅតារាងតុល្យការមានដូចជា ហ្វាស៊ីលីតឺហិរញ្ញវត្ថុតាមការស្នើសុំ និងចំណែកហ្វាស៊ីលីតឺឥណទានដែលមិនទាន់បានដកប្រាក់។ ធនាគារបានប្រើ Credit Conversion Factor (CCF) ដើម្បីប៉ាន់ស្មាន EAD នៃខ្ទង់ក្រៅតារាងតុល្យការ។ CCF មានភាពខុសប្លែកគ្នាទៅតាមប្រភេទនៃហានិភ័យនីមួយៗ។

(ឃ). ហានិភ័យឥណទានអតិបរមាមុនពេលរឹបអូសវត្ថុបញ្ចាំ ឬមុនការកែលម្អឥណទានផ្សេងៗ

ហានិភ័យឥណទានអតិបរមា ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះចំណូលយថាហេតុ ហានិភ័យឥណទានអតិបរមាគឺស្មើនឹងចំនួនទឹកប្រាក់ អតិបរមាដែលធនាគារត្រូវបង់ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ដែលបានចេញផ្សាយត្រូវបានគេស្នើឱ្យបង់។ ចំពោះ កិច្ចសន្យាផ្តល់ឥណទាន ហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់ទាំងស្រុងនៃហ្វាស៊ីលីតឺឥណទានបានផ្តល់ឱ្យអតិថិជន ដែលមិនទាន់បានដក។ តារាងខាងក្រោមនេះបង្ហាញពីហានិភ័យឥណទានអតិបរមាចំពោះធនាគារ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលអាចមានការចុះតម្លៃ៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	443,388,304	1,779,317,264	371,762,189	1,496,342,811
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	1,329,481,958	5,335,211,097	1,339,063,355	5,389,730,004
មូលបត្រវិនិយោគ	32,242,633	129,389,686	30,663,681	123,421,316
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	7,320,395	29,376,745	2,330,706	9,381,092
ហានិភ័យឥណទានពាក់ព័ន្ធនឹងខ្ទង់ក្រៅតារាងតុល្យការ				
ឥណទានវិបារូបនីមិនបានប្រើ	185,117,583	742,876,861	184,917,370	744,292,414
លិខិតធានា	65,578,834	263,167,861	49,963,117	201,101,546
លិខិតឥណទាន	15,085,586	60,538,457	7,967,892	32,070,765
ហានិភ័យឥណទានដុលសរុប	2,078,215,293	8,339,877,971	1,986,668,310	7,996,339,948
សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក (ECL)	(34,031,158)	(136,567,037)	(23,966,963)	(96,467,026)
ហានិភ័យឥណទានសុទ្ធសរុប	2,044,184,135	8,203,310,934	1,962,701,347	7,899,872,922

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.1. ហានិភ័យឥណទាន (តពិទំព័រមុន)

(ឃ). ហានិភ័យឥណទានអតិបរមាមុនពេលបែងចែកឱ្យភាគីទីបី ឬមុនការកែលម្អឥណទានផ្សេងៗ (តពិទំព័រមុន)

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាចកើតឡើងនៃហានិភ័យឥណទានរបស់ធនាគារដោយមិនបានគិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬ ការកែលម្អឥណទានផ្សេងៗទៀត។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។ ដូចបានបង្ហាញខាងលើ 74% (2024 ៖ 77%) នៃហានិភ័យឥណទានអតិបរមាសរុបកើតមកពីឥណទាន និងបុរេប្រទាន។ គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួនក្នុងការបន្ត ការគ្រប់គ្រងនិងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងបុរេប្រទានរបស់ធនាគារឱ្យស្ថិតក្នុងកម្រិតអប្បបរមា តាមវិធីដូចខាងក្រោម៖

- ស្ទើរតែគ្រប់ឥណទាន និងបុរេប្រទានទាំងអស់ ត្រូវបានធានាដោយទ្រព្យបញ្ចាំ ហើយទ្រព្យបញ្ចាំមានតម្លៃក្នុងចន្លោះពី 60% ទៅ 80% នៃឥណទាន។
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជន។
- ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ត្រូវបានធ្វើនៅធនាគារក្នុងស្រុក ហើយគណៈគ្រប់គ្រងបានធ្វើការវាយតម្លៃហានិភ័យសមស្រប ហើយជឿជាក់ថាធនាគារមិនមានការខាតបង់ជាសារវន្តពីធនាគារក្នុងស្រុកទាំងនេះទេ។

(ង). គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារវាយតម្លៃគុណភាពឥណទាន នៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើវិធីសាស្ត្រ វាយតម្លៃចំណាត់ថ្នាក់ក្នុងដែលត្រូវបានកាត់តែងឡើងយ៉ាងសមស្របជាមួយនឹងប្រភេទផលិតផលនិងភាគីដៃគូផ្សេងៗគ្នា។ វិធីសាស្ត្រទាំងនេះត្រូវបានបង្កើតឡើងក្នុងធនាគារ និងបានគូបផ្សំជាមួយនឹងការវិភាគស្ថិតិ រួមជាមួយនឹងការវិនិច្ឆ័យរបស់បុគ្គលិកផ្នែកឥណទាន។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
ការតាមដានស្តង់ដារ	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សងតិចជាង៣០ថ្ងៃក្នុងកិច្ចសន្យាសងប្រាក់ទាំងចំពោះហ្វាស៊ីលីធីរយៈពេលខ្លី និងហ្វាស៊ីលីធីរយៈពេលវែង គឺស្ថិតនៅក្នុងការតាមដានស្តង់ដារ។
ការតាមដានពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង៣០ថ្ងៃក្នុងកិច្ចសន្យាសងប្រាក់ត្រូវបានរួមបញ្ចូលទៅក្នុងការតាមដានពិសេស។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(ង). គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តព៌ទំព័រមុន)

គុណភាពឥណទាន	ពណ៌នា
ការមិនសងប្រាក់/ ការថយចុះតម្លៃឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានវាយតម្លៃថាមានការថយចុះតម្លៃ។

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុក្រៅពីឥណទាននិងបុរេប្រទាននិងហិរញ្ញប្បទានត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់ភាគីដែលត្រូវបានកំណត់ថាមានតម្លៃស្មើនឹងអត្រារបស់ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
អធិបតេយ្យ	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលចេញដោយធនាគារកណ្តាល/រដ្ឋបាលឬត្រូវបានធានាដោយធនាគារកណ្តាល/រដ្ឋបាល។
ចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញផ្សាយមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណមានហានិភ័យឥណទានទាប ចំពោះការមិន សងប្រាក់។
មិនមានចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់។
ថយចុះតម្លៃឥណទាន	សំដៅដល់ទ្រព្យសកម្មដែលមានការថយចុះតម្លៃ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.1. ហានិភ័យឥណទាន (តព័ទ្ធជាមុន)

(ង). គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងសំវិធានធន ECL៖

	2025				2024			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL		ECL		ECL		ECL	
	ពេញមួយអាណត្តិ-មិនថយចុះ	ពេញមួយអាណត្តិ-មិនថយចុះ	ពេញមួយអាណត្តិ-មិនថយចុះ		ពេញមួយអាណត្តិ-មិនថយចុះ	ពេញមួយអាណត្តិ-មិនថយចុះ	ពេញមួយអាណត្តិ-មិនថយចុះ	
	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន		ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ								
ធនាគារផ្សេងៗ								
មានចំណាត់ថ្នាក់វិនិយោគ	408,667,044	-	-	408,667,044	352,361,553	-	-	352,361,553
មិនមានចំណាត់ថ្នាក់វិនិយោគ	34,721,260	-	-	34,721,260	9,368,221	-	-	9,368,221
មិនមានចំណាត់ថ្នាក់	-	-	-	-	10,032,415	-	-	10,032,415
តម្លៃយោងដុល	443,388,304	-	-	443,388,304	371,762,189	-	-	371,762,189
ដក៖ សំវិធានធនសម្រាប់ការខាត								
ឥណទានរំពឹងទុក	(581,702)	-	-	(581,702)	(421,444)	-	-	(421,444)
តម្លៃយោងសុទ្ធ	442,806,602	-	-	442,806,602	371,340,745	-	-	371,340,745
គិតជាពាន់រៀល	1,776,982,894	-	-	1,776,982,894	1,494,646,499	-	-	1,494,646,499

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(ង). គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តព៌ទំព័រមុន)

	2025				2024			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL		ECL		ECL		ECL	
	ពេញមួយអាបុរស-មិនថយចុះ		ពេញមួយអាបុរស-ថយចុះ		ពេញមួយអាបុរស-មិនថយចុះ		ពេញមួយអាបុរស-ថយចុះ	
	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់								
ការតាមដានស្តង់ដារ	1,205,323,569	-	-	1,205,323,569	1,212,844,425	-	-	1,212,844,425
ការតាមដានពិសេស	-	41,137,264	-	41,137,264	-	61,818,443	-	61,818,443
ការមិនសងប្រាក់	-	-	83,021,125	83,021,125	-	-	64,400,487	64,400,487
តម្លៃយោងដុល	1,205,323,569	41,137,264	83,021,125	1,329,481,958	1,212,844,425	61,818,443	64,400,487	1,339,063,355
ដក៖ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(7,323,252)	(3,533,182)	(20,667,353)	(31,523,787)	(8,096,938)	(3,935,460)	(10,664,904)	(22,697,302)
តម្លៃយោងសុទ្ធ	<u>1,198,000,317</u>	<u>37,604,082</u>	<u>62,353,772</u>	<u>1,297,958,171</u>	<u>1,204,747,487</u>	<u>57,882,983</u>	<u>53,735,583</u>	<u>1,316,366,053</u>
គិតជាពាន់រៀល	<u>4,807,575,272</u>	<u>150,905,181</u>	<u>250,225,687</u>	<u>5,208,706,140</u>	<u>4,849,108,635</u>	<u>232,979,007</u>	<u>216,285,722</u>	<u>5,298,373,364</u>

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(ង). គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តព៌ទំព័រមុន)

មូលបត្រវិនិយោគវាស់វែង
តាមថ្លៃដើមដករំលស់

មិនមានចំណាត់ថ្នាក់
តម្លៃយោងដុល

ដក៖ សំវិធានធនសម្រាប់ការខាត
ឥណទានរំពឹងទុក

តម្លៃយោងសុទ្ធ

គិតជាពាន់រៀល

2025				2024			
ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
ECL		ECL		ECL		ECL	
ពេញមួយអាយុ		ពេញមួយអាយុ		ពេញមួយអាយុ		ពេញមួយអាយុ	
កាល-មិនថយចុះ		កាល-ថយចុះ		កាល-មិនថយចុះ		កាល-ថយចុះ	
ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
32,242,633	-	-	32,242,633	30,663,681	-	-	30,663,681
32,242,633	-	-	32,242,633	30,663,681	-	-	30,663,681
-	-	-	-	-	-	-	-
32,242,633	-	-	32,242,633	30,663,681	-	-	30,663,681
129,389,686	-	-	129,389,686	123,421,316	-	-	123,421,316

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(ង). គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តព៌ទំព័រមុន)

	2025				2024			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL		ECL		ECL		ECL	
	ពេញមួយអាយុ		ពេញមួយអាយុ		ពេញមួយអាយុ		ពេញមួយអាយុ	
	កាល-មិនថយចុះ		កាល-ថយចុះ		កាល-មិនថយចុះ		កាល-ថយចុះ	
	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗសរុប								
តាមផ្ទៃដីដីកំរិត								
មិនមានចំណាត់ថ្នាក់	1,771,020	-	5,549,375	7,320,395	2,330,706	-	-	2,330,706
តម្លៃយោងដុល	1,771,020	-	5,549,375	7,320,395	2,330,706	-	-	2,330,706
ដក៖ សំវិធានធនសម្រាប់ការខាត								
ឥណទានរំពឹងទុក	-	-	(1,106,628)	(1,106,628)	-	-	-	-
តម្លៃយោងសុទ្ធ	1,771,020	-	4,442,747	6,213,767	2,330,706	-	-	2,330,706
គិតជាពាន់រៀល	7,107,103	-	17,828,744	24,935,847	9,381,092	-	-	9,381,092

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.1. ហានិភ័យឥណទាន (តព័ទ្ធជាមុន)

(ង). គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

	2025				2024			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL		ECL		ECL		ECL	
	ពេញមួយអាយុកាល-មិនថយចុះ		ពេញមួយអាយុកាល-ថយចុះ		ពេញមួយអាយុកាល-មិនថយចុះ		ពេញមួយអាយុកាល-ថយចុះ	
	ECL 12ខែ ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក		ECL 12ខែ ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក	
កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ								
ការតាមដានស្តង់ដារ	260,782,003	-	-	2260,782,003	237,828,573	-	-	237,828,573
ការតាមដានពិសេស	-	5,000,000	-	5,000,000	-	5,015,893	-	5,015,893
ការមិនសងប្រាក់តម្លៃយោងដុល	-	-	-	-	-	-	3,913	3,913
	260,782,003	5,000,000	-	265,782,003	237,828,573	5,015,893	3,913	242,848,379
ដក៖ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(620,666)	(198,375)	-	(819,041)	(722,400)	(125,757)	(60)	(848,217)
តម្លៃយោងសុទ្ធ	260,161,337	4,801,625	-	264,962,962	237,106,173	4,890,136	3,853	242,000,162
គិតជាពាន់រៀល	1,044,027,445	19,268,921	-	1,063,296,366	954,352,346	19,682,797	15,508	974,050,651

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(ច). សំវិធានធនសម្រាប់ការខាតបង់

(ii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន

	2025				2024			
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3		ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	
		ECL	ECL			ECL	ECL	
		ពេញមួយអាណត្តិ	ពេញមួយអាណត្តិ			ពេញមួយអាណត្តិ	ពេញមួយអាណត្តិ	
		កាល-មិនថយចុះ	កាល-ថយចុះ			កាល-មិនថយចុះ	កាល-ថយចុះ	
	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ខាតឥណទានរំពឹងទុក								
សំវិធានធនសម្រាប់ការខាតបង់នៅថ្ងៃទី០1 ខែមករា	8,096,938	3,935,460	10,664,904	22,697,302	3,111,353	1,429,305	3,249,692	7,790,350
បម្រែបម្រួលដោយសារហានិភ័យ៖								
ផ្ទេរទៅដំណាក់កាលទី1	1,525,950	(1,047,873)	(478,077)	-	1,285,310	(1,233,110)	(52,200)	-
ផ្ទេរទៅដំណាក់កាលទី2	(47,775)	314,549	(266,774)	-	(323,268)	328,018	(4,750)	-
ផ្ទេរទៅដំណាក់កាលទី3	(384,072)	(441,379)	825,451	-	(45,060)	(52,610)	97,670	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលត្រូវបានបង្កើតឡើង	3,502,570	-	3,063,984	6,566,554	3,154,918	629,984	2,689,754	6,474,656
ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឡើងវិញសុទ្ធ (*)	(1,949,956)	646,832	9,210,892	7,907,768	4,172,828	3,589,614	4,019,473	11,781,915
ការកាត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានអប្បបរមារួច	-	-	768,258	768,258	-	-	1,677,540	1,677,540
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់ទទួលស្គាល់ក្នុងឆ្នាំ ក្រៅពីជម្រះចេញពីបញ្ជី	(3,420,403)	125,593	(3,121,285)	(6,416,095)	(3,259,143)	(755,741)	(1,012,275)	(5,027,159)
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី31 ខែធ្នូ	7,323,252	3,533,182	20,667,353	31,523,787	8,096,938	3,935,460	10,664,904	22,697,302
គិតជាពាន់រៀល	29,388,210	14,178,659	82,938,088	126,504,957	32,590,175	15,840,227	42,926,239	91,356,641

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល PD និង LGD ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីៗទៅក្នុងគំរូជាប្រចាំ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.1. ហានិភ័យឥណទាន (តព័ទ្ធជាមុន)

(ច). សំវិធានធនសម្រាប់ការខាតបង់ (តព័ទ្ធជាមុន)

(i) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន (តព័ទ្ធជាមុន)

	2025				2024			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL		ECL		ECL		ECL	
	ពេញមួយអាយុកាល-មិនថយចុះ	ពេញមួយអាយុកាល-ថយចុះ	ពេញមួយអាយុកាល-ថយចុះ		ពេញមួយអាយុកាល-មិនថយចុះ	ពេញមួយអាយុកាល-ថយចុះ	ពេញមួយអាយុកាល-ថយចុះ	
	ECL 12ខែ ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក		ECL 12ខែ ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក	
តម្លៃយោងដុល								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	1,212,844,425	61,818,443	64,400,487	1,339,063,355	1,262,086,074	29,214,573	27,848,483	1,319,149,130
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖								
ផ្ទេរទៅដំណាក់កាលទី១	22,583,378	(18,088,542)	(4,494,836)	-	24,038,724	(23,702,618)	(336,106)	-
ផ្ទេរទៅដំណាក់កាលទី២	(6,229,752)	10,688,039	(4,458,287)	-	(52,195,076)	52,242,311	(47,235)	-
ផ្ទេរទៅដំណាក់កាលទី៣	(25,502,686)	(7,142,506)	32,645,192	-	(22,431,687)	(2,156,278)	24,587,965	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលត្រូវបានបង្កើតឡើង	527,132,885	298,930	6,453,639	533,885,454	436,509,220	13,415,526	17,911,517	467,836,263
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់ទទួលស្គាល់ក្នុងឆ្នាំត្រូវបានកាត់ចេញពីបញ្ជី	(525,504,681)	(6,437,100)	(11,525,070)	(543,466,851)	(435,162,830)	(7,195,071)	(5,564,137)	(447,922,038)
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	1,205,323,569	41,137,264	83,021,125	1,329,481,958	1,212,844,425	61,818,443	64,400,487	1,339,063,355
គិតជាពាន់រៀល	4,836,963,482	165,083,840	333,163,775	5,335,211,097	4,881,698,811	248,819,233	259,211,960	5,389,730,004

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(ច). សំវិធានធនសម្រាប់ការខាតបង់ (តព៌ទំព័រមុន)

(ii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

	2025				2024			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL	ECL	ECL		ECL	ECL	ECL	
	ពេញមួយអាយុ	ពេញមួយអាយុ	ពេញមួយអាយុ		ពេញមួយអាយុ	ពេញមួយអាយុ	ពេញមួយអាយុ	
	កាល-មិនថយចុះ	កាល-ថយចុះ	កាល-ថយចុះ		កាល-មិនថយចុះ	កាល-ថយចុះ	កាល-ថយចុះ	
	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ខាតឥណទានរំពឹងទុក								
សំវិធានធនសម្រាប់ការខាតបង់នៅថ្ងៃទី០១ ខែមករា	722,400	125,757	60	848,217	379,568	-	-	379,568
បម្រែបម្រួលដោយសារហានិភ័យ៖								
ផ្ទេរទៅដំណាក់កាលទី១	68	(68)	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	48	(48)	-	(75)	75	-	-
ផ្ទេរទៅដំណាក់កាលទី៣	(9)	-	9	-	(1,661)	-	1,661	-
ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឡើងវិញសុទ្ធ	(79,644)	72,802	(21)	(6,863)	277,269	125,682	(1,654)	401,297
ហានិភ័យថ្មី	360,428	-	-	360,428	401,751	-	53	401,804
ហានិភ័យដែលត្រូវបានឈប់ទទួលស្គាល់ ឬហួសកាលកំណត់	(382,577)	(164)	(0)	(382,741)	(334,452)	-	-	(334,452)
សំវិធានធនសម្រាប់ការខាតបង់នៅថ្ងៃទី៣១ ខែធ្នូ	620,666	198,375	-	819,041	722,400	125,757	60	848,217
គិតជាពាន់រៀល	2,490,733	796,079	-	3,286,812	2,907,660	506,172	242	3,414,074

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(ច). សំវិធានធនសម្រាប់ការខាតបង់ (តព៌ទំព័រមុន)

(ii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ (តព៌ទំព័រមុន)

	2025				2024			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL		ECL		ECL		ECL	
	ពេញមួយអាណត្តិ		ពេញមួយអាណត្តិ		ពេញមួយអាណត្តិ		ពេញមួយអាណត្តិ	
	កាល-មិនថយចុះ		កាល-ថយចុះ		កាល-មិនថយចុះ		កាល-ថយចុះ	
	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន		ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ហានិភ័យ								
ចំនួនហានិភ័យគិតត្រឹមថ្ងៃទី០១ ខែមករា	237,828,573	5,015,893	3,913	242,848,379	178,167,482	-	4,450	178,171,932
បម្រែបម្រួលដោយសារទ្រព្យសកម្មហិរញ្ញវត្ថុ								
ដែលបានទទួលស្គាល់៖								
ធ្វើនៅដំណាក់កាលទី១	2,693	(2,693)	-	-	-	-	-	-
ធ្វើនៅដំណាក់កាលទី២	-	3,169	(3,169)	-	(22,427)	22,427	-	-
ធ្វើនៅដំណាក់កាលទី៣	(2,310)	-	2,310	-	(1,015,034)	-	1,015,034	-
ហានិភ័យថ្មី	120,744,093	125,524	-	120,869,617	119,999,303	5,000,841	744	125,000,888
ហានិភ័យដែលត្រូវបានលុបចោលស្គាល់								
ឬហួសកាលកំណត់	(97,791,046)	(141,893)	(3,054)	(97,935,993)	(59,300,751)	(7,375)	(1,016,315)	(60,324,441)
សំវិធានធនសម្រាប់ការខាតបង់								
នៅថ្ងៃទី៣១ ខែធ្នូ	260,782,003	5,000,000	-	265,782,003	237,828,573	5,015,893	3,913	242,848,379
គិតជាពាន់រៀល	1,046,518,179	20,065,000	-	1,066,583,179	957,260,006	20,188,969	15,750	977,464,725

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពិទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.1. ហានិភ័យឥណទាន (តពិទំព័រមុន)

(ឆ). បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

i) វិភាគតាមតំបន់ភូមិសាស្ត្រ

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរូបសំវា ដោយចាត់ថ្នាក់តាមតំបន់ភូមិសាស្ត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងតារាងនេះ ធនាគារបានបែងចែកហានិភ័យទៅតាមប្រទេសនីមួយៗ ដោយផ្អែកតាមប្រទេសនៃភាគីដែលជួបប្រទះ។

	ប្រទេសកម្ពុជា ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	282,219,485	1,075,385	160,093,434	443,388,304
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	1,329,481,958	-	-	1,329,481,958
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	7,320,395	-	-	7,320,395
កិច្ចសន្យាផ្តល់ឥណទាន	185,117,583	-	-	185,117,583
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	80,664,420	-	-	80,664,420
ហានិភ័យឥណទានសរុប	1,884,803,841	1,075,385	160,093,434	2,045,972,660
គិតជាពាន់រៀល	7,563,717,814	4,315,520	642,454,951	8,210,488,285
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	137,896,489	10,088,119	223,777,581	371,762,189
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	1,339,063,355	-	-	1,339,063,355
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	2,330,706	-	-	2,330,706
កិច្ចសន្យាផ្តល់ឥណទាន	184,917,370	-	-	184,917,370
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	57,931,009	-	-	57,931,009
ហានិភ័យឥណទានសរុប	1,722,138,929	10,088,119	223,777,581	1,956,004,629
គិតជាពាន់រៀល	6,931,609,189	40,604,679	900,704,764	7,872,918,632

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពិទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.1. ហានិភ័យឥណទាន (តពិទំព័រមុន)

(ឆ). បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ រៀបរៀងហានិភ័យឥណទាន (តពិទំព័រមុន)

(iii) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរូបស្នាក់ ដកការថយចុះតម្លៃ ប្រសិនបើមានដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្មរបស់ភាគីដៃគូ។

	ប្រាក់បញ្ញើ និងការ ដាក់ប្រាក់នៅ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទាន និង បុរេប្រទាន ដុល្លារអាមេរិក	មូលបត្រ វិនិយោគ ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ខ្ទង់ក្រៅ តារាងតុល្យការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥						
លំនៅឋានដែលគ្រប់គ្រង						
ដោយម្ចាស់ផ្ទាល់	-	178,146,320	-	-	-	178,146,320
គ្រឹះស្ថានហិរញ្ញវត្ថុ	443,388,304	56,327,958	-	-	723,634	500,439,896
សំណង់	-	261,262,664	-	-	6,626,208	267,888,872
កសិកម្ម	-	65,497,444	-	-	6,562,487	72,059,931
គេហដ្ឋាន	-	180,700,760	-	-	126,613,937	307,314,697
ផលិតកម្ម	-	54,598,006	-	-	3,589,515	58,187,521
អចលនទ្រព្យ	-	121,080,422	-	-	5,000,000	126,080,422
ពាណិជ្ជកម្មលក់រាយ	-	7,537,986	-	-	1,869,590	9,407,576
ពាណិជ្ជកម្មលក់ដុំ	-	90,063,824	-	-	9,665,927	99,729,751
ផ្សេងៗ	-	314,266,574	32,242,633	7,320,395	105,130,705	458,960,307
ហានិភ័យឥណទានសរុប	443,388,304	1,329,481,958	32,242,633	7,320,395	265,782,003	2,078,215,293
គិតជាពាន់រៀល	1,779,317,264	5,335,211,097	129,389,686	29,376,745	1,066,583,178	8,339,877,970

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.1. ហានិភ័យឥណទាន (តព័ទ្ធជាមុន)

(ឆ). បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ រៀបរៀងហានិភ័យឥណទាន (តព័ទ្ធជាមុន)

(iii) វិភាគតាមប្រភេទអាជីវកម្ម (តព័ទ្ធជាមុន)

	ប្រាក់បញ្ញើ និងការ ដាក់ប្រាក់នៅ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទាន និង បុរេប្រទាន ដុល្លារអាមេរិក	មូលបត្រ វិនិយោគ ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ខ្ទង់ក្រៅ តារាងតុល្យការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
លំនៅឋានដែលគ្រប់គ្រង						
ដោយផ្ទាល់	-	242,823,101	-	-	-	242,823,101
គ្រឹះស្ថានហិរញ្ញវត្ថុ	371,762,189	55,807,449	-	-	62,750	427,632,388
សំណង់	-	246,006,688	-	-	12,690,173	258,696,861
កសិកម្ម	-	67,046,650	-	-	8,654,430	75,701,080
គេហដ្ឋាន	-	187,422,623	-	-	114,391,017	301,813,640
ផលិតកម្ម	-	61,336,404	-	-	4,021,156	65,357,560
អចលនទ្រព្យ	-	131,498,204	-	-	5,387,516	136,885,720
ពាណិជ្ជកម្មលក់រាយ	-	7,849,178	-	-	391,674	8,240,852
ពាណិជ្ជកម្មលក់ដុំ	-	151,577,379	-	-	22,183,555	173,760,934
ផ្សេងៗ	-	187,695,679	30,663,681	2,330,706	75,066,108	295,756,174
ហានិភ័យឥណទានសរុប	371,762,189	1,339,063,355	30,663,681	2,330,706	242,848,379	1,986,668,310
គិតជាពាន់រៀល	1,496,342,811	5,389,730,004	123,421,316	9,381,092	977,464,725	7,996,339,948

ជ) ការរឹបអូសទ្រព្យបញ្ចាំ

ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវលក់ចេញឱ្យបានឆាប់ តាមដែលអាចធ្វើបាន។ ធនាគារមិនប្រើប្រាស់ទ្រព្យបញ្ចាំដែលបានរឹបអូសសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទេ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារបានរឹបអូសទ្រព្យសម្បត្តិដែលបានដាក់ជាវត្ថុបញ្ចាំ ចំនួន 66,010,895 ដុល្លារអាមេរិក (2024 ៖ 25,476,476 ដុល្លារអាមេរិក)។

36.2. ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលចំណូលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួល

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.2. ហានិភ័យទីផ្សារ (តព៌ទំព័រមុន)

អត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុស្មុគស្មាញ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក). ហានិភ័យការប្តូររូបិយប័ណ្ណ

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបានទទួលស្គាល់ជាប្រភេទប័ណ្ណមួយ ដែលមិនមែនជាប្រភេទប័ណ្ណគោលរបស់ធនាគារ។

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើរូបិយវត្ថុច្រើនប្រភេទ ដែលបណ្តាលឱ្យមាន ហានិភ័យរូបិយប័ណ្ណផ្សេងៗ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់រៀល។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណគោល ប៉ុន្តែធនាគារមិនត្រូវបានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្មនិងបំណុលដែលបានទទួលស្គាល់ដោយប្រើកិច្ចសន្យាពេលអនាគតទេ។

គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និងស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.2. ហានិភ័យទីផ្សារ (តព័ទ្ធជាមុន)

(ក). ហានិភ័យការប្តូររូបិយប័ណ្ណ (តព័ទ្ធជាមុន)

	ជាប្រាក់ដុល្លារអាមេរិក			
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	25,721,767	9,164,826	74,950	34,961,543
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	272,637,857	72,723,799	-	345,361,656
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	407,873,644	35,136,548	378,112	443,388,304
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	1,179,524,959	149,956,999	-	1,329,481,958
មូលបត្រវិនិយោគ	31,741,823	500,810	-	32,242,633
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	6,589,110	731,285	-	7,320,395
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	1,924,089,160	268,214,267	453,062	2,192,756,489
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	70,474,555	6,347,439	240	76,822,234
ប្រាក់បញ្ញើរបស់អតិថិជន	1,791,768,959	246,051,419	85,286	2,037,905,664
ប្រាក់កម្ចី	16,464,874	321,643	-	16,786,517
បំណុលកកិសន្យា	14,635,484	22,440	-	14,657,924
បំណុលហិរញ្ញវត្ថុផ្សេងៗ	1,612,847	39,548	-	1,652,395
បំណុលបន្ទាប់បន្សំ	63,293,550	-	-	63,293,550
បំណុលហិរញ្ញវត្ថុសរុប	1,958,250,269	252,782,489	85,526	2,211,118,284
ស្ថានភាពសុទ្ធ	(34,161,109)	15,431,778	367,536	(18,361,795)
គិតជាពាន់រៀល	(137,088,530)	61,927,725	1,474,922	(73,685,883)
ក្រៅតារាងតុល្យការ				
កិច្ចសន្យាផ្តល់ឥណទាន	175,511,980	9,605,603	-	185,117,583
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	77,508,501	623,248	2,532,671	80,664,420
	253,020,481	10,228,851	2,532,671	265,782,003
គិតជាពាន់រៀល	1,015,371,190	41,048,379	10,163,609	1,066,583,178

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធព័រមុន)

សម្រាប់ដំណាច់ឆ្នាំទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

36.2. ហានិភ័យទីផ្សារ (តព័ទ្ធព័រមុន)

ក) ហានិភ័យការប្តូររូបិយប័ណ្ណ (តព័ទ្ធព័រមុន)

	ជាប្រាក់ដុល្លារអាមេរិក			
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	32,367,438	9,883,575	-	42,251,013
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	227,597,820	58,426,236	-	286,024,056
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	371,249,465	2,928	509,796	371,762,189
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	1,181,170,686	157,892,669	-	1,339,063,355
មូលបត្រវិនិយោគ	30,663,681	-	-	30,663,681
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	2,275,998	54,708	-	2,330,706
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	1,845,325,088	226,260,116	509,796	2,072,095,000
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	94,813,617	9,594,804	223	104,408,644
ប្រាក់បញ្ញើរបស់អតិថិជន	1,615,322,790	213,859,531	18,338	1,829,200,659
ប្រាក់កម្ចី	17,262,532	548,174	-	17,810,706
បំណុលភតិសន្យា	13,414,565	30,426	-	13,444,991
បំណុលហិរញ្ញវត្ថុផ្សេងៗ	1,503,372	21,731	-	1,525,103
បំណុលបន្ទាប់បន្សំ	63,293,550	-	-	63,293,550
បំណុលហិរញ្ញវត្ថុសរុប	1,805,610,426	224,054,666	18,561	2,029,683,653
ស្ថានភាពសុទ្ធ	39,714,662	2,205,450	491,235	42,411,347
គិតជាពាន់រៀល	159,851,515	8,876,936	1,977,221	170,705,672
ត្រូវតាមដានតុល្យការ				
កិច្ចសន្យាផ្តល់ឥណទាន	173,396,386	11,520,984	-	184,917,370
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	56,831,254	265,173	834,582	57,931,009
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	230,227,640	11,786,157	834,582	242,848,379
គិតជាពាន់រៀល	926,666,251	47,439,282	3,359,193	977,464,725

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងខាងលើ ធនាគារមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ ដុល្លារអាមេរិក/ពាន់រៀល។ ភាពប្រែប្រួលនៃចំណេញ-ខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.2. ហានិភ័យទីផ្សារ (តព៌ទំព័រមុន)

ក) ហានិភ័យការប្តូររូបិយប័ណ្ណ (តព៌ទំព័រមុន)

	ផលប៉ះពាល់លើប្រាក់ចំណេញ ក្រោយបង់ពន្ធ		ផលប៉ះពាល់លើធាតុ មូលធនផ្សេងៗ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
2025				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង 1%	(152,301)	(611,184)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល ថយចុះ 1%	155,367	623,488	-	-
2024				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង 1%	(21,701)	(87,347)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល ថយចុះ 1%	22,139	89,109	-	-

ការវិភាគនេះគឺផ្អែកទៅតាមការសន្មតថាអត្រាប្តូរប្រាក់រៀល កើនឡើង ឬ ថយចុះ 1% ដែលយោងទៅតាមការប្រែប្រួលអត្រាប្តូរប្រាក់ជាមធ្យមក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។

(ខ) ហានិភ័យតម្លៃ

ធនាគារប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រ ដែលកើតមកពីការវិនិយោគដែលធនាគារកាន់កាប់ និងដែលត្រូវបានចាត់ថ្នាក់តាម FVOCI។ ទឹកប្រាក់វិនិយោគមិនមានចំនួនជាសារវន្តទេ ដូចនេះធនាគារមិនមានគោលការណ៍ដើម្បីគ្រប់គ្រងហានិភ័យតម្លៃ ដែលកើតមកពីការវិនិយោគមូលបត្រកម្មសិទ្ធិទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃ សមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។

ហានិភ័យអត្រាការប្រាក់របស់ធនាគារភាគច្រើនកើតមកពីប្រាក់កម្ចីរយៈពេលវែងដែលមានអត្រាអថេរ ដែលធ្វើឱ្យធនាគារមានហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ ធនាគារមិនមានហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្របទេ ដោយសារអត្រាការប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុរស់វែងតាមថ្លៃដើមដករំលស់ គឺប្រហាក់ប្រហែលនឹងអត្រាលើទីផ្សារ។ នៅដំណាក់កាលនេះ គណៈគ្រប់គ្រងមិនមានគោលការណ៍ដើម្បីកំណត់កម្រិតនៃភាពមិនស៊ីគ្នានៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ទៅលើភាពមិនស៊ីគ្នានេះ។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងនេះ ក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.2. ហានិភ័យទីផ្សារ (តព៌ទំព័រមុន)

(គ) ហានិភ័យអត្រាការប្រាក់ (តព៌ទំព័រមុន)

ធនាគារតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សង ដោយផ្អែកលើមូលដ្ឋានមូលណាដែលកើតឡើងមុន។

	1ខែ ដុល្លារអាមេរិក	1ខែ ទៅ 3ខែ ដុល្លារអាមេរិក	3ខែ ទៅ 12ខែ ដុល្លារអាមេរិក	1ឆ្នាំ ទៅ 5ឆ្នាំ ដុល្លារអាមេរិក	លើស5ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	34,961,543	34,961,543
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	-	-	-	-	345,361,657	345,361,657
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	6,000,600	43,103,285	317,997,968	-	-	76,286,451	443,388,304
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	71,085,091	122,930,452	203,151,857	584,226,183	348,088,375	-	1,329,481,958
មូលបត្រវិនិយោគ	-	-	500,810	30,739,583	1,002,240	-	32,242,633
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	7,320,395	7,320,395
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	77,085,691	166,033,737	521,650,635	614,965,766	349,090,615	463,930,046	2,192,756,490
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	5,017,808	53,620,867	15,294,904	-	-	2,888,655	76,822,234
ប្រាក់បញ្ញើរបស់អតិថិជន	65,087,203	175,177,871	809,616,164	333,446,575	16,891,661	637,686,190	2,037,905,664
ប្រាក់កម្ចី	59,681	118,842	8,081,902	962,719	7,563,373	-	16,786,517
បំណុលភតិសន្យា	173,981	527,054	1,611,799	5,822,064	6,523,026	-	14,657,924
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	1,652,395	1,652,395
បំណុលបន្ទាប់បន្សំ	-	-	-	52,684,550	10,609,000	-	63,293,550
បំណុលហិរញ្ញវត្ថុសរុប	70,338,673	229,444,634	834,604,769	392,915,908	41,587,060	642,227,240	2,211,118,284
គំណត់តម្លៃអត្រាការប្រាក់សរុប	6,747,018	(63,410,897)	(312,954,134)	222,049,858	307,503,555	(178,297,194)	(18,361,794)
គិតជាពាន់រៀល	27,075,783	(254,467,930)	(1,255,884,940)	891,086,080	1,234,011,766	(715,506,640)	(73,685,881)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.2. ហានិភ័យទីផ្សារ (តព័ទ្ធជាមុន)

(គ) ហានិភ័យអត្រាការប្រាក់ (តព័ទ្ធជាមុន)

	1ខែ ដុល្លារអាមេរិក	1ខែ ទៅ 3ខែ ដុល្លារអាមេរិក	3ខែ ទៅ 12ខែ ដុល្លារអាមេរិក	1ឆ្នាំ ទៅ 5ឆ្នាំ ដុល្លារអាមេរិក	លើស5ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ក្រៅតារាងតុល្យការ							
កិច្ចសន្យាផ្តល់ឥណទាន	28,696,105	20,649,975	124,423,676	11,347,827	-	-	185,117,583
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	2,792,077	1,330,872	29,712,490	46,828,981	-	-	80,664,420
គំណត់តម្លៃអត្រាការប្រាក់សរុបនៃខ្លួនក្រៅតារាងតុល្យការ	<u>31,488,182</u>	<u>21,980,847</u>	<u>154,136,166</u>	<u>58,176,808</u>	<u>-</u>	<u>-</u>	<u>265,782,003</u>
គិតជាពាន់រៀល	<u>126,362,074</u>	<u>88,209,139</u>	<u>618,548,434</u>	<u>233,463,531</u>	<u>-</u>	<u>-</u>	<u>1,066,583,178</u>

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.2. ហានិភ័យទីផ្សារ (តព៌ទំព័រមុន)

(គ) ហានិភ័យអត្រាការប្រាក់ (តព៌ទំព័រមុន)

	1ខែ ដុល្លារអាមេរិក	1ខែ ទៅ 3ខែ ដុល្លារអាមេរិក	3ខែ ទៅ 12ខែ ដុល្លារអាមេរិក	1ឆ្នាំ ទៅ 5ឆ្នាំ ដុល្លារអាមេរិក	លើស5ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	42,251,013	42,251,013
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	-	-	-	-	286,024,056	286,024,056
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	150,613,423	66,301,545	36,190,506	-	-	118,656,715	371,762,189
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	74,313,068	84,950,614	309,686,687	530,428,765	339,684,221	-	1,339,063,355
មូលបត្រវិនិយោគ	10,543,889	-	-	20,119,792	-	-	30,663,681
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	2,330,706	2,330,706
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	235,470,380	151,252,159	345,877,193	550,548,557	339,684,221	449,262,490	2,072,095,000
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	21,413,761	64,694,575	15,797,754	-	-	2,502,554	104,408,644
ប្រាក់បញ្ញើរបស់អតិថិជន	175,606,001	447,326,734	530,801,847	55,948,608	116,120	619,401,349	1,829,200,659
ប្រាក់កម្ចី	71,295	141,050	8,210,271	1,818,008	7,570,082	-	17,810,706
បំណុលភកិសន្យា	145,719	427,088	1,772,110	5,484,039	5,616,035	-	13,444,991
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	1,525,103	1,525,103
បំណុលបន្ទាប់បន្សំ	-	-	-	52,684,550	10,609,000	-	63,293,550
បំណុលហិរញ្ញវត្ថុសរុប	197,236,776	512,589,447	556,581,982	115,935,205	23,911,237	623,429,006	2,029,683,653
គំណត់តម្លៃអត្រាការប្រាក់សរុប	38,233,604	(361,337,288)	(210,704,789)	434,613,352	315,772,984	(174,166,516)	42,411,347
គិតជាពាន់រៀល	153,890,256	(1,454,382,584)	(848,086,776)	1,749,318,742	1,270,986,261	(701,020,227)	170,705,672

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.2. ហានិភ័យទីផ្សារ (តព៌ទំព័រមុន)

(គ) ហានិភ័យអត្រាការប្រាក់ (តព៌ទំព័រមុន)

	1ខែ ដុល្លារអាមេរិក	1ខែ ទៅ 3ខែ ដុល្លារអាមេរិក	3ខែ ទៅ 12ខែ ដុល្លារអាមេរិក	1ឆ្នាំ ទៅ 5ឆ្នាំ ដុល្លារអាមេរិក	លើស5ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ក្រៅតារាងតុល្យការ							
កិច្ចសន្យាផ្តល់ឥណទាន	49,313,576	25,468,742	89,642,674	20,492,378	-	-	184,917,370
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	718,511	608,165	44,394,788	12,209,545	-	-	57,931,009
គំណតតម្លៃអត្រាការប្រាក់សរុបនៃខ្លួនក្រៅតារាងតុល្យការ	<u>50,032,087</u>	<u>26,076,907</u>	<u>134,037,462</u>	<u>32,701,923</u>	<u>-</u>	<u>-</u>	<u>242,848,379</u>
គិតជាពាន់រៀល	<u>201,379,150</u>	<u>104,959,551</u>	<u>539,500,785</u>	<u>131,625,240</u>	<u>-</u>	<u>-</u>	<u>977,464,740</u>

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.2. ហានិភ័យទីផ្សារ (តព័ទ្ធជាមុន)

(គ). ហានិភ័យអត្រាការប្រាក់ (តព័ទ្ធជាមុន)

ភាពប្រែប្រួលនៃអត្រាការប្រាក់បង្ហាញនូវផលប៉ះពាល់ចំពោះចំណេញក្រោយពន្ធ និងមូលធននៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អថេរ និងអត្រាការប្រាក់ថេរ ព្រមទាំងទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃសមស្រប។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុមានការប្រាក់ ដែលត្រូវបានចុះកិច្ចសន្យាក្នុងអត្រាការប្រាក់ថេរធនាគារមិនមានហានិភ័យនៃការប្រែប្រួលអត្រាការប្រាក់ក្នុងពេលអនាគតទេ។ ចំពោះបំណុលហិរញ្ញវត្ថុដែលមានការប្រាក់ ថេរ ចំណេញ-ខាតមានភាពប្រែប្រួលទៅតាមចំណាយការប្រាក់ដែលកើនឡើង/ថយចុះ ដែលបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់។

	ផលប៉ះពាល់លើប្រាក់ចំណេញ ក្រោយបង់ពន្ធ		ផលប៉ះពាល់លើធាតុ មូលធនផ្សេងៗ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
2025				
អត្រាការប្រាក់ - កើនឡើង 100 ពិន្ទុមូលដ្ឋាន	(61,507)	(246,705)	-	-
អត្រាការប្រាក់ - ថយចុះ 100 ពិន្ទុមូលដ្ឋាន	58,757	235,674	-	-
2024				
អត្រាការប្រាក់ - កើនឡើង 100 ពិន្ទុមូលដ្ឋាន	(61,507)	(251,256)	-	-
អត្រាការប្រាក់ - ថយចុះ 100 ពិន្ទុមូលដ្ឋាន	58,757	240,022	-	-

36.3. ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួនក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះអាចបណ្តាលឱ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើប្រាក់និងកង្វះសាច់ប្រាក់ដើម្បីឱ្យអតិថិជនខ្ចី។

(ក). ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួលនិងគ្រប់គ្រងការប្រមូលផ្តុំនិងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដោយសារវាជារយៈពេលគន្លឹះក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងតាមដានអំពីបម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពិទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.3. ហានិភ័យសាច់ប្រាក់ងាយស្រួល (តពិទំព័រមុន)

(ខ). ដំណើរការរកប្រភពទុន

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ធនាគារបានមកពីដើមទុនបានបង់របស់ភាគទុនិក ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកធ្វើប្រាក់សំខាន់ៗ។

(គ). លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ ក្រោមបំណុលហិរញ្ញវត្ថុអនិស្សន្ទ ដោយផ្អែកតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នាកាលបរិច្ឆេទរាយការណ៍។ ចំនួនទឹកប្រាក់ដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បបរមា។

	1ខែ ដុល្លារអាមេរិក	1ខែ ទៅ 3ខែ ដុល្លារអាមេរិក	3ខែ ទៅ 12ខែ ដុល្លារអាមេរិក	1ឆ្នាំ ទៅ 5ឆ្នាំ ដុល្លារអាមេរិក	លើស5ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ						
និងគ្រឹះស្ថានហិរញ្ញវត្ថុ	7,914,135	53,825,013	15,601,644	-	-	77,340,792
ប្រាក់បញ្ញើរបស់អតិថិជន	1,309,860,406	154,915,884	536,120,547	107,941,772	7,184,348	2,116,022,957
ប្រាក់កម្ចី	58,516	120,215	1,462,920	13,094,338	6,340,555	21,076,544
បំណុលរកតិសន្យា	253,563	760,543	2,478,222	8,911,891	7,763,159	20,167,378
បំណុលហិរញ្ញវត្ថុផ្សេងៗ	1,652,395	-	-	-	-	1,652,395
បំណុលបន្ទាប់បន្សំ	581,146	1,162,293	5,230,316	72,267,482	12,762,038	92,003,275
បំណុលហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា	1,320,320,161	210,783,948	560,893,649	202,215,483	34,050,100	2,328,263,341
គិតជាពាន់រៀល	5,298,444,806	845,875,983	2,250,866,213	811,490,733	136,643,052	9,343,320,787
ក្រៅតារាងតុល្យការ						
កិច្ចសន្យាផ្តល់ឥណទាន	28,696,105	20,649,975	124,423,676	11,347,827	-	185,117,583
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	2,792,076	1,330,872	29,712,490	46,828,982	-	80,664,420
សាច់ប្រាក់ងាយស្រួលក្រៅតារាងតុល្យការ	31,488,181	21,980,847	154,136,166	58,176,809	-	265,782,003
គិតជាពាន់រៀល	126,362,070	88,209,139	618,548,434	233,463,535	-	1,066,583,178

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.3. ហានិភ័យសាច់ប្រាក់ងាយស្រួល (តព័ទ្ធជាមុន)

(គ). លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow) (តព័ទ្ធជាមុន)

	1ខែ ដុល្លារអាមេរិក	1ខែ ទៅ 3ខែ ដុល្លារអាមេរិក	3ខែ ទៅ 12ខែ ដុល្លារអាមេរិក	1ឆ្នាំ ទៅ 5ឆ្នាំ ដុល្លារអាមេរិក	លើស5ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ						
និងគ្រឹះស្ថានហិរញ្ញវត្ថុ	23,956,620	65,050,725	16,127,609	-	-	105,134,954
ប្រាក់បញ្ញើរបស់អតិថិជន	1,308,361,840	101,711,749	424,325,374	78,407,171	8,388,317	1,921,194,451
ប្រាក់កម្ចី	73,872	151,922	1,677,932	12,446,095	9,231,468	23,581,289
បំណុលភតិសន្យា	213,131	625,008	2,498,380	7,900,738	6,842,918	18,080,175
បំណុលហិរញ្ញវត្ថុផ្សេងៗ	1,525,103	-	-	-	-	1,525,103
បំណុលបន្ទាប់បន្សំ	581,146	1,162,293	5,230,316	78,164,718	13,838,556	98,977,029
បំណុលហិរញ្ញវត្ថុសរុប តាម កាលផុតកំណត់នៅសល់ ក្នុងកិច្ចសន្យា	<u>1,334,711,712</u>	<u>168,701,697</u>	<u>449,859,611</u>	<u>176,918,722</u>	<u>38,301,259</u>	<u>2,168,493,001</u>
គិតជាពាន់រៀល	<u>5,372,214,641</u>	<u>679,024,330</u>	<u>1,810,684,934</u>	<u>712,097,856</u>	<u>154,162,567</u>	<u>8,728,184,328</u>
ក្រៅតារាងតុល្យការ						
កិច្ចសន្យាផ្តល់ឥណទាន	49,313,576	25,468,742	89,642,674	20,492,378	-	184,917,370
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	718,511	608,165	44,394,788	12,209,545	-	57,931,009
សាច់ប្រាក់ងាយស្រួលក្រៅ តារាងតុល្យការ	<u>50,032,087</u>	<u>26,076,907</u>	<u>134,037,462</u>	<u>32,701,923</u>	<u>-</u>	<u>242,848,379</u>
គិតជាពាន់រៀល	<u>201,379,150</u>	<u>104,959,551</u>	<u>539,500,785</u>	<u>131,625,239</u>	<u>-</u>	<u>977,464,725</u>

36.4. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ តម្លៃសមស្របគឺជាតម្លៃដែលអាចទទួលបានក្នុងការលក់ ទ្រព្យសកម្មឬបានបង់ក្នុងការផ្ទេរបំណុលក្នុងប្រតិបត្តិការតាមលំដាប់លំដោយមួយរវាងអ្នកចូលរួមក្នុងទីផ្សារនាការបរិច្ឆេទវាស់វែង។ ព័ត៌មានបានបង្ហាញនៅទីនេះ គឺជាការប៉ាន់ស្មានតម្លៃសមស្រប នាការលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.4. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

(ក). ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប

i) ការកំណត់តម្លៃសមស្រប និងឋានានុក្រមតម្លៃសមស្រប

តារាងខាងក្រោមនេះបង្ហាញពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដែលត្រូវបានវាស់វែងនិងត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តាមមូលដ្ឋានដែលបានកើតឡើង៖

	កម្រិត 1 ដុល្លារអាមេរិក	កម្រិត 2 ដុល្លារអាមេរិក	កម្រិត 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងចំណូល លម្អិតផ្សេងៗ				
មូលបត្រកម្ពុជា	-	-	25,000	25,000
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	25,000	25,000
គិតជាពាន់រៀល	-	-	100,325	100,325
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងចំណូល លម្អិតផ្សេងៗ				
មូលបត្រកម្ពុជា	-	-	25,000	25,000
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	25,000	25,000
គិតជាពាន់រៀល	-	-	100,625	102,625

ធនាគារវាស់វែងតម្លៃសមស្រប ដោយប្រើឋានានុក្រមតម្លៃសមស្របដូចខាងក្រោម ដែលឆ្លុះបញ្ចាំងពីសារសំខាន់នៃធាតុចូល ដែលបានប្រើក្នុងការវាស់វែង៖

កម្រិត 1 ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានផ្ទេរនៅក្នុងទីផ្សារសកម្ម (ដូចជា ដេរីវេដែលបានផ្ទេរជាការសាធារណៈ និងមូលបត្រកម្ពុជា) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលធនាគារបានកាន់កាប់ គឺជាតម្លៃទិញបច្ចុប្បន្ន។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងកម្រិត 1 ។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

36.4. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

(ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប (តពីទំព័រមុន)

(i) ការកំណត់តម្លៃសមស្រប និងឋានានុក្រមតម្លៃសមស្រប(តពីទំព័រមុន)

កម្រិត 2 ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជា ដេរីវេ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចអង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានចំពោះអង្គភាពជាក់លាក់។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ដែលត្រូវសម្រាប់ឧបករណ៍មួយអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត 2 ។

កម្រិត 3 ៖ ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត 3 ។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

(ii) វិធីសាស្ត្រសម្រាប់ការកំណត់តម្លៃ

ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវាស់វែងតាម FVOCI គឺជាការវិនិយោគក្នុងមូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី ដែលតម្លៃសមស្របត្រូវបានកំណត់ដោយផ្អែកទៅលើតម្លៃបច្ចុប្បន្ន ហើយអត្រាអប្បបរមាដែលបានប្រើ ត្រូវបានកែសម្រួលអាស្រ័យទៅតាមហានិភ័យឥណទានរបស់ភាគីដៃគូ ឬហានិភ័យឥណទានរបស់ធនាគារផ្ទាល់។

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទាន និង បុរេប្រទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង ១ ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់ ១ ឆ្នាំ ឬលើសពី ១ ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាព

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.4. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តព៌ទំព័រមុន)

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប (តព៌ទំព័រមុន)

(ii) ឥណទាន និង បុរេប្រទានអតិថិជន (តព៌ទំព័រមុន)

ខុសគ្នាពីចក្ខុភូត ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និង បុរេប្រទានអតិថិជនរយៈពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

(iii) ប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន ដែលមានកាលកំណត់តិចជាង ១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន ដែលមានកាលកំណត់លើសពី ១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នាទៅនឹងឧបករណ៍ដែលមានកាលកំណត់និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ ប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

(iv) មូលបត្រវិនិយោគ

ជាទូទៅ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្រវិនិយោគ គឺផ្អែកទៅតាមតម្លៃដាក់លក់លើទីផ្សារដែលអាចសង្កេតបាន នាកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ វាមិនត្រូវបានជួញដូរដូរនាពេលបច្ចុប្បន្នទេ។ តម្លៃសមស្រប ប៉ាន់ស្មាននៃមូលបត្របំណុល មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារ។

(v) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(vi) ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ

ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារអត្រារបស់វាប្រហាក់ប្រហែលនឹងអត្រាលើទីផ្សារនៃប្រាក់កម្ចីដែលមានរយៈពេល និងកាលផុតកំណត់ប្រហាក់ប្រហែលគ្នា។

36.5. ការគ្រប់គ្រងដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង មូលធន ដែលបានបង្ហាញនៅលើរបាយការណ៍ស្ថានភាព

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.5. ការគ្រប់គ្រងដើមទុន (តព៌ទំព័រមុន)


ហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធនភាព អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុនថ្នាក់ទី 1				
ដើមទុន	79,500,000	318,000,000	79,500,000	318,000,000
ទុនបម្រុងមិនសម្រាប់បែងចែក	70,600,486	287,202,777	70,600,486	287,202,777
ទុនបម្រុងទូទៅ	195,590	797,029	195,590	797,029
ប្រាក់ចំណេញរក្សាទុក	72,030,648	292,486,570	61,294,971	249,425,769
ដក៖ ទ្រព្យសកម្មអរូបី	(3,927,260)	(15,760,094)	(2,839,035)	(11,427,116)
ដក៖ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(178,499)	(716,315)	(191,560)	(771,029)
	218,220,965	882,009,967	208,560,452	843,227,430
ដើមទុនថ្នាក់ទី 2-ដើមទុនបន្ថែម				
សំវិធានធនទូទៅ	16,510,046	66,254,815	23,776,564	95,700,670
បំណុលបន្ទាប់បន្សំ	52,756,640	211,712,396	63,293,550	254,756,539
ដក៖ ការចូលរួមមូលធននៅក្នុងធនាគារ				
និងគ្រឹះស្ថានហិរញ្ញវត្ថុ	(25,000)	(100,325)	(25,000)	(100,625)
	69,241,686	277,866,886	87,045,114	350,356,584
សរុបដើមទុនថ្នាក់ទី 1+ដើមទុនថ្នាក់ទី 2	287,462,651	1,159,876,853	295,605,566	1,193,584,014

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារកណ្តាលបានចេញប្រកាសលេខ ធ៧០-២៤-៧៤៥ ប្រ.ក ស្តីពីអនុបាតភាពគ្រប់គ្រាន់នៃដើមទុន របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលតម្រូវឱ្យធនាគារអនុវត្តក្របខ័ណ្ឌភាពគ្រប់គ្រាន់នៃ ដើមទុនថ្មីនេះចាប់ពីឆ្នាំហិរញ្ញវត្ថុ២០២៥ តទៅ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារបានទទួលការអនុម័តយល់ព្រមពីធនាគារកណ្តាលនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពន្យារពេលការអនុវត្តក្របខ័ណ្ឌភាពគ្រប់គ្រាន់នៃដើមទុនថ្មីនេះ ហើយត្រូវចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ។





ស្មេងរកទីតាំងសាខា

 1800 200 111

 FTB Bank

 www.ftb.com.kh

 [ftbcambodia](https://www.facebook.com/ftbcambodia)

 info@ftb.com.kh

 FTB Bank